



ធនាគារណែនីឌូ អេល្វា ម.ក  
ALPHA COMMERCIAL BANK PLC.  
澳 法 商 业 银 行

# របាយការណ៍ប្រចាំឆ្នាំ ២០២៣





**ធនាគារពាណិជ្ជ អាល់ហ្វា ម.ក**

**របាយការណ៍ប្រចាំឆ្នាំ**  
**២០២៣**

- អាសយដ្ឋាន** : ទីស្នាក់ការកណ្តាល នៅអគារឌីហ្គីតាល់ផែនការផ្ទះលេខ ៧៧ និង ទី ៣៣ មហាវិថីសហព័ន្ធរុស្ស៊ី (ផ្លូវលេខ ១១០)  
សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
- លេខទូរស័ព្ទ** : + ៨៥៥ ៦១ ៦៦៦ ៨១១
- អ៊ីមែល** : [info@alphabank.com.kh](mailto:info@alphabank.com.kh)
- គេហទំព័រ** : [www.alphabank.com.kh](http://www.alphabank.com.kh)
- លេខកូដ SWIFT** : APCOKHPP

## មាតិកា

	<b>ទំព័រ</b>
<b>1. អនុក្រឹត្យរបស់ក្រុមប្រឹក្សាភិបាល</b>	<b>2</b>
<b>2. ព័ត៌មានអំពីធនាគារ</b>	<b>4</b>
(1) ប្រវត្តិរបស់យើងខ្ញុំ	4
(2) តួលេខសំខាន់ៗរបស់យើងខ្ញុំ	5
(3) ការចូលរួមរបស់យើងខ្ញុំ	7
(4) ពានរង្វាន់ និងការទទួលស្គាល់	10
(5) ផលិតផល និងសេវារបស់យើងខ្ញុំ	11
(6) ពិន្ទុជីវិតរបស់យើងខ្ញុំ	13
(7) ទស្សនវិស័យ បេសកកម្ម និង តម្លៃ	18
(8) រចនាសម្ព័ន្ធរបស់ធនាគារ	19
(9) ក្រុមប្រឹក្សាភិបាល	20
(10) គណៈគ្រប់គ្រង	20
(11) របាយការណ៍ត្រួតពិនិត្យផ្ទៃក្នុង	21
<b>3. របាយការណ៍ហិរញ្ញវត្ថុ</b>	<b>22</b>
(1) របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	22
(2) របាយការណ៍របស់សវនករឯករាជ្យ	25
(3) របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	28
(4) របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ	29
(5) របាយការណ៍បម្រែបម្រួលមូលធន	30
(6) របាយការណ៍លំហូរសាច់ប្រាក់	31
(7) កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	32

## លោកជំទាវ ប្រធានក្រុមប្រឹក្សាភិបាល



**អតិថិជន និងភាគីពាក់ព័ន្ធ ជាទីគោរព!**

ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារពាណិជ្ជ អាល់ហ្វា ម.ក ខ្ញុំបាទ មានកិត្តិយសក្នុងការបង្ហាញ នូវរបាយការណ៍ប្រចាំឆ្នាំ ២០២៣ របស់ធនាគារពាណិជ្ជ អាល់ហ្វា ម.ក ដែលបានឆ្លុះបញ្ចាំងពី ឆ្នាំនៃការរីកចម្រើនយុទ្ធសាស្ត្រ ភាពធន់ និងការប្តេជ្ញាចិត្ត ដែលមិនផ្លាស់ប្តូរចំពោះ ខត្តកម្មភាព ប្រកបដោយមោទនភាពយ៉ាងធំធេង និងការទទួលបានទំនុកចិត្តខ្ពស់ពីអតិថិជន។

បើទោះបីជាស្ថិតក្នុងភាពមិនប្រក្រតីប្រជាភាពកើតចេញពីវិបត្តិសេដ្ឋកិច្ចពិភពលោកនានាយ៉ាងណាក្តី ធនាគារពាណិជ្ជ អាល់ហ្វា ម.ក នៅតែបង្ហាញ ពីភាពធន់គួរឱ្យកត់សម្គាល់ និងអាចដំណើរការលើសពីការរំពឹងទុក ព្រមទាំងបានកសាងទំនុកចិត្តកាន់តែខ្លាំងក្លាជូនដល់អតិថិជន និងការផ្តល់តម្លៃដល់ ភាគទុនិក ជាទីគោរពរបស់យើង ។ ការគ្រប់គ្រងហានិភ័យប្រកបដោយការប្រុងប្រយ័ត្នរបស់យើង រួមជាមួយនឹងការវិនិយោគជា យុទ្ធសាស្ត្រនៅក្នុងបច្ចេកវិទ្យា បានពង្រឹងជំហររបស់យើងជាធនាគារជីវីងមាំ នៅក្នុងទីផ្សារនៃប្រទេសកម្ពុជា ។

ក្នុងរយៈពេលពេញមួយឆ្នាំ យើងបានស្វែងរកការច្នៃប្រឌិតឥតឈប់ឈរ ដោយទទួលយកការផ្លាស់ប្តូរឌីជីថល ដើម្បីបង្កើនបទពិសោធន៍ថ្មីៗ ជូនដល់អតិថិជន។ ការស្វែងរកខត្តកម្មភាពឥតឈប់ឈរ របស់ធនាគារពាណិជ្ជ អាល់ហ្វា ម.ក មិនត្រឹមតែពង្រឹងជំហររបស់ខ្លួនក្នុងទីផ្សារ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងកេរ្តិ៍ឈ្មោះរបស់ធនាគារ ក្នុងនាមជាដៃគូ ដែលអាចទុកចិត្តបានសម្រាប់ អាជីវកម្ម និងសហគមន៍។

ហើយក្នុងឆ្នាំ២០២៣ នេះ យើងអាចសម្រេចបាននូវការកើនឡើងលើផលចំណេញជាវិជ្ជមាន បើប្រៀបធៀបទៅនឹងផលចំណេញដែលកើត មានក្នុងឆ្នាំ២០២២ ដែលបានបញ្ជាក់យ៉ាងច្បាស់ពីការគាំទ្រឥតឈប់ឈររបស់អតិថិជន។

សម្រាប់ផែនការនាពេលអនាគត យើងនៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្ត ក្នុងការផ្តល់នូវកំណើនប្រកបដោយនិរន្តរភាព ជំរុញការរួមបញ្ចូល ផ្នែកហិរញ្ញវត្ថុ និងការបង្កើតតម្លៃរយៈពេលវែងសម្រាប់ភាគីពាក់ព័ន្ធទាំងអស់។ ដំណើរឆ្ពោះទៅមុខរបស់យើង ត្រូវបានកំណត់ដោយ សុទ្ធិជំនួយ ការច្នៃប្រឌិត និងការប្តេជ្ញាចិត្ត ដែលមិនផ្លាស់ប្តូរក្នុងការបម្រើតម្រូវការរបស់ អតិថិជនទាំងអស់ ប្រកបដោយវិជ្ជាជីវៈ និងការយក ចិត្តទុកដាក់។

ជាថ្មីម្តងទៀត ក្នុងនាមក្រុមប្រឹក្សាភិបាលនៃធនាគារពាណិជ្ជ អាល់ហ្វា ម.ក ខ្ញុំបាទសូមថ្លែងអំណរគុណ ជូនចំពោះ អតិថិជន ភាគទុនិក និង និយោជិត របស់យើង ចំពោះការគាំទ្រ និងជាពិសេស សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិ នៃកម្ពុជា និងគ្រប់ក្រសួងស្ថាប័ន ដែលបានផ្តល់ការគាំទ្រ និងជួយជ្រោមជ្រែងដល់ធនាគារយើងខ្ញុំ រហូតសម្រេចបាននូវលទ្ធផលជាទីគាប់ ប្រសើរក្នុងឆ្នាំ ២០២៣ កន្លងទៅនេះ ។ យើងខ្ញុំនឹងប្តេជ្ញាបន្តជំរុញទិដ្ឋភាពហិរញ្ញវត្ថុជាមួយនឹងភាពធន់ ភាពរហ័សរហួន និងការស្វែងរកខត្តកម្ម ភាពដោយមិនឈប់ឈរ។


សូមអរគុណចំពោះការផ្តល់ទំនុកចិត្តខ្ពស់ចំពោះ ធនាគារពាណិជ្ជ អាល់ហ្វា ម.ក ។

សូមអរគុណ។

**អ្នកឧកញ៉ា លី យុនថៃ**

ប្រធានក្រុមប្រឹក្សាភិបាល

# ប្រវត្តិរបស់យើងខ្ញុំ



## តួលេខសំខាន់ៗរបស់យើងខ្ញុំ

	ឯកតា	2021	2022	2023
<b>ស្ថានភាពហិរញ្ញវត្ថុ</b>				
ទ្រព្យសកម្មសរុប	US\$	129,649,663	158,710,827	205,288,831
ឥណទានដល់អតិថិជនសុទ្ធ	US\$	6,141,032	21,592,566	27,795,985
បំណុលសរុប	US\$	29,605,172	56,915,606	98,769,112
ប្រាក់បញ្ញើរបស់អតិថិជន	US\$	28,180,381	55,336,168	96,701,692
មូលធនសរុប	US\$	100,044,491	101,795,221	106,519,719
ដើមទុន	US\$	100,000,000	100,000,000	100,000,000
<b>លទ្ធផលហិរញ្ញវត្ថុ</b>				
ចំណូលការប្រាក់	US\$	3,162,016	5,269,909	9,455,811
ប្រាក់ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ	US\$	654,917	2,242,520	6,000,674
ចំណាយពន្ធលើប្រាក់ចំណេញ	US\$	(186,709)	(491,790)	(1,276,176)
ប្រាក់ចំណេញសុទ្ធ	US\$	468,208	1,750,730	4,724,498
<b>អនុបាតសំខាន់ៗ</b>				
<b>លទ្ធភាពចំណេញ</b>				
ចំណេញធៀបនឹងទ្រព្យសកម្ម *	%	0.36%	1.10%	2.30%
ចំណេញធៀបនឹងមូលធន *	%	0.47%	1.72%	4.44%
អត្រាចំណេញដុល	%	97.60%	97.09%	97.31%
អត្រាចំណេញសុទ្ធ	%	14.81%	33.22%	49.96%
<b>គុណភាពទ្រព្យសកម្ម</b>				
អត្រាឥណទានមិនដំណើរការ NPL(ឥណទានដំណាក់ទី 3 ធៀបនឹងឥណទានដុល)	%	-	-	10.73%
អត្រាសំវិធានធនលើឥណទានដុល (ចំនួន ECL ធៀបនឹងឥណទានដុល)	%	0.09%	0.24%	0.77%
<b>ការគ្រប់គ្រងដើមទុន និងសន្ទនីយភាព</b>				
ដើមទុនតាមបទប្បញ្ញត្តិ	US\$	100,133,087	101,494,862	105,773,254
អនុបាតសាធារណភាព	%	89.31%	80.45%	72.75%
អនុបាតក្របខណ្ឌសន្ទនីយភាព	%	193%	140.48%	149.97%
អត្រាឥណទានធៀបនឹងប្រាក់បញ្ញើ	%	22.08%	39.52%	29.32%
អត្រាបំណុលធៀបនឹងមូលធន	%	29.59%	55.91%	92.72%

ATM: ម៉ាស៊ីនដកប្រាក់ (Automated Teller Machine)

ECL: សំវិធានធន (Expected Credit Loss)

\* តួលេខទ្រព្យសកម្ម និងមូលធន គឺជាតួលេខនៅ


CRM: ម៉ាស៊ីនដាក់ និងដកប្រាក់ (Cash Recycler Machine)

NPL: ឥណទានមិនដំណើរការ (Non-Performing Loan)


ចុងការិយបរិច្ឆេទ

## តួលេខទាំងអស់ ត្រូវបានបង្ហាញជា លានដុល្លារអាមេរិក


ទ្រព្យសកម្មសរុប




ឥណទានដល់អតិថិជនសុទ្ធ




ចំណូលការប្រាក់




ចំណូលសរុប




ប្រាក់បញ្ញើរបស់អតិថិជន




ប្រាក់ចំណេញសុទ្ធ



មូលធនសរុប



ដើមទុនតាមបទប្បញ្ញត្តិ





ការចូលរួមរបស់យើងខ្ញុំ



នៅថ្ងៃទី ២ និង៣ ខែ ធ្នូ ឆ្នាំ ២០២៣ ធនាគារពាណិជ្ជ អាស់ហ្វា ម.ក បានចូលរួមធ្វើការងារស្ម័គ្រចិត្តជាមួយសមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍនៅកម្ពុជា (ស.ម.ទ.អ.ក) និង ក្រុមរូតារី (World Rotary) ដើម្បីចុះជួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសចិន កូរ៉េ ជប៉ុន សិង្ហបុរី ក្នុងការពិនិត្យព្យាបាលជម្ងឺដោយឥតគិតថ្លៃជូន ប្រជាពលរដ្ឋនៅឃុំសំណែក ស្រុកបាធាយ ខេត្តកំពង់ចាម។

លិខិតថ្លែងអំណរគុណចុះថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៣








បរិច្ចាគថវិកាចំនួន ១០,០០០ ដុល្លារអាមេរិក ជូនទៅដល់កាកបាទក្រហមកម្ពុជា ។  
 ប័ណ្ណថ្លែងអំណរគុណចុះថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២៣

# ពានរង្វាន់ និងការទទួលស្គាល់



ព្រះរាជាណាចក្រកម្ពុជា  
KINGDOM OF CAMBODIA  
ជាតិ សាសនា ព្រះមហាក្សត្រ  
NATION RELIGION KING

រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០២២  
Phnom Penh, 12<sup>th</sup>, May 2022

**អគ្គនាយកដ្ឋានពន្ធដារ**  
GENERAL DEPARTMENT OF TAXATION

TCG2022050006  
លេខ ៩៧២៩ អជជ

**វិញ្ញាបនបត្រ**  
**អនុលោមភាពសារពើពន្ធ**  
(ប្រកាសលេខ ១៥៣៦ សហវ.ប្រក ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦)

អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា ៖  
 ឈ្មោះក្រុមហ៊ុន ៖ **ធនាគារពាណិជ្ជ រលំហ្វា ម.ក**  
 លេខអត្តសញ្ញាណកម្មសារពើពន្ធ ៖ L001-901905578  
 ស្ថិតក្រោមការគ្រប់គ្រង ៖ នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធនៃ កាលបរិច្ឆេទធ្វើបច្ចុប្បន្នភាព ៖ ១៩ សីហា ២០១៩  
 សកម្មភាពអាជីវកម្ម ៖ ធនាគារពាណិជ្ជ  
 អាសយដ្ឋាន ៖ អគារទីប្រាំពីរ ផ្លូវជាតិលេខ ៦ ភាគខាងកើត ភ្នំពេញ សង្កាត់ ផ្សារដេប៉ូទី ៣ ខណ្ឌ ទួលគោក  
 រាជធានីភ្នំពេញ  
 ទទួលបានកម្រិតអនុលោមភាពសារពើពន្ធប្រភេទ ៖ **មាស**  
 មានសុពលភាពរយៈពេល ២ ឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ ២០២២ ដល់ ឆ្នាំ២០២៣។

**CERTIFICATE OF TAX COMPLIANCE**  
(Prakas No 1536 MEF/PK dated 23rd December 2016)

GENERAL DEPARTMENT OF TAXATION certifies that :

Company's name : **ALPHA COMMERCIAL BANK PLC.**  
 Tax Identification Number (TIN) : **L001-901905578**  
 Under : Department of large Taxpayers                      Date of Information Update : 19 Aug 2019  
 Business activity(ies) : Commercial bank  
 Tax Compliance Type awarded : **GOLD**  
 Validity period of **2 years** for the tax year of **2022 and 2023.**

ចម្លងជូន ៖  
 - នាយកដ្ឋានពន្ធដារ និងពន្ធដារខេត្ត  
 - នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធនៃ  
 - នាយកដ្ឋានពន្ធដារខេត្តស្រះចក  
 - ឯកសារ-កាតាឡុក

**រដ្ឋមន្ត្រីប្រតិភូអនុលោមភាពសារពើពន្ធ**  
**ប្រតិភូរាជរដ្ឋាភិបាល**  
**ទទួលបន្ទុកនៃអគ្គនាយកដ្ឋានពន្ធដារ**  
Minister attached to the Prime Minister  
Minister of Royal Government  
In Charge of the General Department of Taxation

**គង់ វិបុល**

នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២២ ធនាគារបានទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ លេខ ៩៧២៩ ដែលចេញដោយ អគ្គនាយកដ្ឋានពន្ធដារ ៖  
 វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាសសុពលភាព ២ ឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ ២០២២ ដល់ ឆ្នាំ ២០២៣

# ផលិតផល និងសេវារបស់យើងខ្ញុំ

## ប្រាក់បញ្ញើ



### គណនីចរន្ត

លោកអ្នក អាចទូទាត់ប្រាក់របស់លោកអ្នកបាន គ្រប់ពេលវេលា គ្រប់ទីកន្លែងដោយងាយស្រួលនិងមានសុវត្ថិភាពដោយបើកគណនីចរន្តជាមួយធនាគារពាណិជ្ជ អាល់ហ្វា ម.ក និងការប្រើប្រាស់មូលប្បទានបំពេញប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃ ដែលផ្តល់នូវភាពងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់លោកអ្នកតាមតម្រូវការ។



### គណនីសន្សំ

បើកគណនីសន្សំនៅធនាគារពាណិជ្ជ អាល់ហ្វា ម.ក គឺជាជម្រើសល្អបំផុតរបស់លោកអ្នកសំរាប់តម្រូវការសន្សំរយៈពេលខ្លីនិងវែង ប្រកបទៅដោយសុវត្ថិភាពខ្ពស់ និងអាចដកដាក់បានទៅតាមតម្រូវការរបស់លោកអ្នក។



### គណនីបញ្ញើមានកាលកំណត់

សន្សំសំរាប់ប្រើប្រាស់នៅពេលអនាគត ដោយបើកគណនីបញ្ញើមានកាលកំណត់ជាមួយធនាគារពាណិជ្ជ អាល់ហ្វា ម.ក ដែលផ្តល់ឲ្យលោកអ្នកនូវអត្រាការប្រាក់ប្រកួតប្រជែងខ្ពស់។ លោកអ្នកអាចសន្សំ និង ចំណេញប្រាក់ក្នុងពេលតែមួយ។ ធនាគារនឹងផ្តល់ជូននូវអត្រាការប្រាក់ខ្ពស់ ជាមួយនិងរយៈកាលកំណត់ច្រើនប្រភេទដែលមានអត្រាការប្រាក់ថេររហូត ដល់កាលកំណត់។

# ផលិតផល និងសេវារបស់យើងខ្ញុំ

## ឥណទាន



### ឥណទានពាណិជ្ជកម្មមានកាលកំណត់

ធនាគារយើងខ្ញុំនឹង រីករាយក្នុងការសហការ ផ្តល់ឥណទាន និងបំពេញនូវរាល់តម្រូវការ អាជីវកម្មរបស់លោកអ្នក ដូចជាស្វែងរកដើមទុនដើម្បីពង្រីកអាជីវកម្ម សាងសង់ឬជួសជុល ទីតាំងអាជីវកម្ម ទិញសំភារៈប្រតិបត្តិ ជំនួយថវិកាដល់គំរោងនានា ឬដើម្បីជាដើមទុន ដំណើរការអាជីវកម្ម ។



### ឥណទានពាណិជ្ជកម្មសម្រាប់ទុនបង្វិល

ឥណទានទុនបង្វិល គឺជាឥណទានដែលផ្តល់ភាពងាយស្រួល និងអាចប្រើប្រាស់បានរហូត ដល់១២ខែ។ គោលបំណងរបស់ឥណទាននេះ គឺដើម្បីជួយដល់ការបង្វិលទុនប្រើប្រាស់ក្នុង ដំណើរការអាជីវកម្ម។ មិនតែប៉ុណ្ណោះ អតិថិជនអាចសងប្រាក់មកធនាគារវិញនៅពេលណា ក៏បាន បន្ទាប់មកអតិថិជនក៏អាចស្នើសុំកម្ចីជាថ្មីម្តងទៀត ទៅតាមតម្រូវការអាជីវកម្មរបស់ ខ្លួន។



### ឥណទានគេហដ្ឋាន

យើងខ្ញុំ នឹងជួយលោកអ្នកទទួលបាននូវគេហដ្ឋានក្នុងក្តីស្រមៃ និងជួយបង្កើនគុណភាព ជីវិតរបស់លោកអ្នកតាមរយៈឥណទានគេហដ្ឋានរបស់ធនាគារ ។

## ពិធីបិទបង់យើងខ្ញុំ



កម្មវិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ



កម្មវិធីជប់លៀងបុគ្គលិក







កម្មវិធីចូលឆ្នាំប្រពៃណីចិន





កម្មវិធីដំណើរកម្សាន្តបុគ្គលិក





ការបង្កើតក្រុមកីឡាបាល់ទាត់

## ទស្សនវិស័យ បេសកកម្ម និង តម្លៃ



ចក្ខុវិស័យរបស់ធនាគារ គឺនឹងក្លាយជាធនាគារអន្តរជាតិ ដែលមានគុណភាពលំដាប់ខ្ពស់ ។




យើងមានភាពស្រស់ថ្លា និងមានវិជ្ជាជីវៈ ។ យើងមានគោលដៅ ផ្តល់សេវាល្អ ជាមួយនឹងបច្ចេកវិទ្យាធនាគារលំដាប់ខ្ពស់ ដល់ អតិថិជនរបស់យើង ។



តម្លៃរបស់ធនាគារ គឺអត្ថប្រយោជន៍សម្រាប់ជីវិត ។

## រចនាសម្ព័ន្ធរបស់ធនាគារ

គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣



## ក្រុមប្រឹក្សាភិបាល

គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣

- |    |                       |            |                             |
|----|-----------------------|------------|-----------------------------|
| 1. | អ្នកឧកញ៉ា លី យុនថៃ    | ខ្មែរ      | ប្រធានក្រុមប្រឹក្សាភិបាល    |
| 2. | លោក Lin Wen Cheng     | ចិនតៃវ៉ាន់ | អនុប្រធានក្រុមប្រឹក្សាភិបាល |
| 3. | លោក Chang Ching Tsung | ចិនតៃវ៉ាន់ | អភិបាល                      |
| 4. | លោក Chen Chih Che     | ចិនតៃវ៉ាន់ | អភិបាលឯករាជ្យ               |
| 5. | កញ្ញា ឈឹម សុភាព       | ខ្មែរ      | អភិបាលឯករាជ្យ               |

## គណៈគ្រប់គ្រង

គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣

- |     |                     |            |                                       |
|-----|---------------------|------------|---------------------------------------|
| 1.  | លោក Cheng Kuang Min | ចិនតៃវ៉ាន់ | នាយកប្រតិបត្តិ                        |
| 2.  | លោក យូ សុខឡេង       | ខ្មែរ      | ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ            |
| 3.  | លោក សុខ កែវ         | ខ្មែរ      | អនុប្រធាននាយកដ្ឋានឥណទានស្តីទី         |
| 4.  | លោក ហេង ប៊ុនណាង     | ខ្មែរ      | អនុប្រធាននាយកដ្ឋានគ្រប់គ្រងឥណទាន      |
| 5.  | អ្នកស្រី សុខ មួយ    | ខ្មែរ      | អនុប្រធាននាយកដ្ឋានប្រតិបត្តិការស្តីទី |
| 6.  | កញ្ញា ឈៀង សុភី      | ខ្មែរ      | ប្រធានផ្នែករដ្ឋបាល                    |
| 7.  | អ្នកស្រី ផេង រស្មី  | ខ្មែរ      | ប្រធានផ្នែកគ្រប់គ្រងធនធានមនុស្ស       |
| 8.  | លោក ច្រីក ស៊ីណេត    | ខ្មែរ      | ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា          |
| 9.  | លោក ចែម សមណវិទ្ធិ   | ខ្មែរ      | អនុប្រធាននាយកដ្ឋានប្រតិបត្តិការ       |
| 10. | លោក យ៉ត សុវណ្ណ      | ខ្មែរ      | ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង       |

## របាយការណ៍ត្រួតពិនិត្យផ្ទៃក្នុង

### សេចក្តីផ្តើម

ធនាគារបានបង្កើតប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលមានប្រសិទ្ធភាព ស្របតាមប្រកាសលេខ៧៧-០១០-១៧២ ស្តីពីការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១០។

### មុខងារគ្រប់គ្រងហានិភ័យ

ការគ្រប់គ្រងហានិភ័យ ជាចំណុចសំខាន់នៃប្រព័ន្ធប្រតិបត្តិការរបស់ធនាគារ និងជាការទទួលខុសត្រូវរបស់បុគ្គលិកទាំងអស់។ ធនាគារបានបង្កើតប្រព័ន្ធគ្រប់គ្រងហានិភ័យជាមួយ ដែលមានភាពឯករាជ្យពីប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ។ ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យទទួលខុសត្រូវទៅលើមុខងារគ្រប់គ្រងហានិភ័យរបស់ធនាគារ និងពិនិត្យមើលហានិភ័យ ដែលអាចកើតមានឡើងនៅក្នុងសកម្មភាពប្រតិបត្តិការរបស់ធនាគារនាពេលបច្ចុប្បន្ន និងពេលអនាគត បង្កើតប្រព័ន្ធរាយការណ៍ហានិភ័យ និងកំណត់កម្រិតហានិភ័យដែលអាចទទួលយកបាន បង្កើតគោលនយោបាយ នីតិវិធី និងយន្តការផ្សេងៗ សម្រាប់គ្រប់គ្រង ត្រួតពិនិត្យ និងតាមដានកម្រិតហានិភ័យ ធៀបនឹងទំហំហានិភ័យដែលអាចទទួលយកបានបន្ទាប់ពីទទួលបានការអនុម័ត ព្រមទាំងរាយការណ៍ នូវលទ្ធផលនៃការត្រួតពិនិត្យហានិភ័យដល់អ្នកគ្រប់គ្រងជាន់ខ្ពស់ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិករ និងក្រុមប្រឹក្សាភិបាលជាប្រចាំ។

### មុខងារប្រតិបត្តិតាម

មុខងារប្រតិបត្តិតាម ត្រូវពេញមុខងារគ្រប់គ្រងហានិភ័យប្រតិបត្តិតាម ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។ មុខងារប្រតិបត្តិតាមត្រូវធានាថា គោលនយោបាយ និងនីតិវិធីទាំងអស់ត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ នៅក្នុងធនាគារដើម្បីគ្រប់គ្រងហានិភ័យប្រតិបត្តិតាម។ នាយកដ្ឋានប្រតិបត្តិតាមផ្តល់ការប្រឹក្សាយោបល់ ចំពោះការអនុវត្តតាមបទប្បញ្ញត្តិដល់អ្នកគ្រប់គ្រងជាន់ខ្ពស់ និងទទួលខុសត្រូវ ចំពោះបញ្ហាទាក់ទងនឹងការប្រឆាំងការសម្អាតសាច់ប្រាក់ និងហិរញ្ញប្បទានកេរ្តិ៍មរតកផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកពាក់ព័ន្ធទាំងអស់។ ប្រធាននាយកដ្ឋានប្រតិបត្តិតាមត្រូវបានតែងតាំងជាមន្ត្រីប្រតិបត្តិតាមនិងត្រូវរាយការណ៍ជូនគណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិករ និងក្រុមប្រឹក្សាភិបាលជាប្រចាំ។

### មុខងារសវនកម្មផ្ទៃក្នុង

សវនកម្មផ្ទៃក្នុង គឺត្រួតពិនិត្យ និងវាយតម្លៃប្រកបដោយឯករាជ្យភាព និងប្រកបដោយវិជ្ជាជីវៈ ទៅលើប្រតិបត្តិការរបស់ធនាគារ តាមរយៈការបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ការគ្រប់គ្រងហានិភ័យនិងការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ ដែលមានជាធរមាន។ សវនកម្មផ្ទៃក្នុងផ្តល់ការត្រួតពិនិត្យ និងវាយតម្លៃលើប្រតិបត្តិការរបស់ធនាគារ ដោយផ្អែកទៅលើផែនការសវនកម្មផ្ទៃក្នុង វិធីសាស្ត្រផ្អែកលើហានិភ័យនិងនីតិវិធីសវនកម្ម ដើម្បីកំណត់ចំណុចខ្វះខាតក្នុងដំណើរការអាជីវកម្ម ព្រមទាំងផ្តល់អនុសាសន៍ដើម្បីកែលម្អ។ ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងរាយការណ៍ជូនគណៈកម្មាធិការសវនកម្មផ្ទៃក្នុង និង ក្រុមប្រឹក្សាភិបាលជាប្រចាំ។

### មុខងារផ្នែកលើកម្ម

គ្រប់ផ្នែកអាជីវកម្មទាំងអស់ ជាផ្នែកដែលគ្រប់គ្រងហានិភ័យដោយផ្ទាល់ និងទទួលខុសត្រូវ ចំពោះការអនុវត្តការត្រួតពិនិត្យផ្ទៃក្នុង ដើម្បីធានាថាគោលនយោបាយ នីតិវិធី និងច្បាប់និងបទប្បញ្ញត្តិផ្សេងៗត្រូវបានអនុវត្តបានយ៉ាងត្រឹមត្រូវ។ ធនាគារបានផ្សព្វផ្សាយ និងផ្តល់ការបណ្តុះបណ្តាលក្នុងគោលបំណងផ្តល់ការយល់ដឹងទៅលើគោលនយោបាយ និងនីតិវិធីដល់បុគ្គលិកពាក់ព័ន្ធទាំងអស់ ដើម្បីសម្រួលដល់ការអនុវត្ត។ គ្រប់គោលនយោបាយ និងនីតិវិធីទាំងអស់ត្រូវបានត្រួតពិនិត្យ និងអនុម័តដោយបុគ្គលដែលមានសិទ្ធិអំណាច។ ចំពោះឯកសារសម្ងាត់និងសំខាន់ ត្រូវបានរក្សាទុកក្នុងទីតាំង ដែលមានសុវត្ថិភាពនិងយកមកប្រើប្រាស់បានដោយបុគ្គលដែលពាក់ព័ន្ធគ្រប់ពេលដែលមានតម្រូវការ។

## របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល មានក្តីសោមនស្សរីករាយ សូមបង្ហាញជូននូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារពាណិជ្ជ អាល់ហ្វា ម.ក (ហៅកាត់ថា "ធនាគារ") ដែលបានធ្វើសវនកម្មរួច សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

### សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ធនាគារ រួមមានការធ្វើប្រតិបត្តិការលើរាល់សកម្មភាពអាជីវកម្មធនាគារ និងការផ្តល់សេវាកម្មវិស័យ ហិរញ្ញវត្ថុ ដែលពាក់ព័ន្ធផ្សេងៗទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

### លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ នៅលើទំព័រទី 29 ។

### ភាគលាភ

ពុំមានការប្រកាសភាគលាភ ឬការបែងចែកភាគលាភទេ សម្រាប់ការិយបរិច្ឆេទនេះទេ។

### ដើមទុន

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដើមទុនចុះបញ្ជីបោះផ្សាយ និងដើមទុនដែលបានបង់របស់ធនាគារ គឺមានចំនួន 100,000 ហ៊ុន ដែលក្នុងមួយហ៊ុនមានតម្លៃចារឹក 1,000 ដុល្លារអាមេរិក។

### ទុនប្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅលើទុនប្រុង និងសំវិធានធននៅក្នុងអំឡុងការិយបរិច្ឆេទនេះទេ ក្រៅតែពីអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

### សំវិធានធនលើការខាតបង់ឥណទានរំពឹងទុកសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របនានា ដើម្បីបញ្ជាក់ថា វិធានការទាក់ទិនទៅនឹងការលុបចោលទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនរំពឹងថានឹងមានលទ្ធភាពទារត្រឡប់មកវិញនូវសាច់ប្រាក់តាមកិច្ចសន្យាទាំងអស់ ឬផ្នែកណាមួយ និងសំវិធានធនលើការខាតបង់ឥណទានរំពឹងទុកលើទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបាន ធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថា រាល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនរំពឹងថានឹងអាចទារត្រឡប់មកវិញបាននូវ សាច់ប្រាក់តាមកិច្ចសន្យា ត្រូវបានលុបចោល ហើយសំវិធានធនត្រូវបានធ្វើឡើងយ៉ាងគ្រប់គ្រាន់ទៅលើការខាតបង់ឥណទានរំពឹងទុកលើទ្រព្យសកម្មហិរញ្ញវត្ថុ។

គិតត្រឹមថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលអាចបណ្តាលឲ្យចំនួនទឹកប្រាក់ នៃសំវិធានធនលើការខាតបង់ឥណទានរំពឹងទុកលើទ្រព្យសកម្មហិរញ្ញវត្ថុនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះមានលក្ខណៈមិនគ្រប់គ្រាន់ជាសារវន្តនោះឡើយ។



### ទ្រព្យសកម្ម

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របនានា ដើម្បីបញ្ជាក់ថា គណៈគ្រប់គ្រង បានអនុវត្តសកម្មភាពសមស្របនានាដើម្បីធានា ថាបណ្តាទ្រព្យសកម្មទាំងអស់ ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ហើយទំនងជាមិនអាចប្រមូលបានមកវិញនៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាចប្រមូលបានជាក់ស្តែង។

គិតត្រឹមថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ ថាមានភាពមិនត្រឹមត្រូវនោះទេ។

### វិនិយោគស្រុក

គិតត្រឹមថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់ការ អនុវត្តវិនិយោគស្រុកដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានភាពមិនត្រឹមត្រូវនោះទេ។

### បំណុលយថាភាព និងបំណុលផ្សេងៗទៀត

គិតត្រឹមថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងអំពី៖

- (ក) ការដាក់បន្ទុកលើទ្រព្យសកម្មណាមួយរបស់ធនាគារ ត្រូវបានធ្វើឡើងចាប់តាំងពីចុងការិយបរិច្ឆេទមក ក្នុងការធានា ចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ។
- (ខ) បំណុលយថាភាពណាមួយដែលកើតមានឡើងចំពោះធនាគារចាប់តាំងពីចុងការិយបរិច្ឆេទ ក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារនោះឡើយ។

គិតត្រឹមថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងអំពីបំណុលយថាភាព ឬបំណុលផ្សេងៗទៀត របស់ធនាគារ ដែលធនាគារត្រូវបំពេញឬអាចនឹងត្រូវបំពេញក្នុងអំឡុងពេលដប់ពីរខែបន្ទាប់ពីចុងការិយបរិច្ឆេទ ដែលនឹងឬអាចបង្កឲ្យមានផលប៉ះពាល់ជាសារវន្តដល់លទ្ធផលរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលដល់កាលកំណត់ឡើយ។

### ការផ្លាស់ប្តូរនៃហេតុការណ៍

គិតត្រឹមថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងអំពីហេតុការណ៍ណាមួយ ដែលមិនបានរកឃើញនៅក្នុងរបាយការណ៍នេះ ឬនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចនឹងបណ្តាលឲ្យមានតួលេខនៃចំនួនណាមួយ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ថាមានភាពមិនត្រឹមត្រូវនោះទេ។

### ប្រតិបត្តិការមិនប្រក្រតី

ក្រុមប្រឹក្សាភិបាលយល់ឃើញថា លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះមិនរងផលប៉ះពាល់ជាសារវន្ត ដោយសកម្មភាពប្រតិបត្តិការ ព្រឹត្តិការណ៍ ឬធាតុណាមួយ ដែលមានលក្ខណៈសារវន្ត និងមិនប្រក្រតីនោះទេ។

នៅក្នុងចន្លោះពេលចាប់ពីចុងការិយបរិច្ឆេទ ដល់ថ្ងៃចេញរបាយការណ៍នេះ ពុំមានសកម្មភាពប្រតិបត្តិការ ព្រឹត្តិការណ៍ ឬធាតុណាមួយ ដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើង ដែលអាចនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទដែលរបាយការណ៍ត្រូវបានរៀបចំឡើងនោះទេ។

**ព្រឹត្តិការណ៍បន្ទាប់ពីការបិទទ្វេរាយការណ៍**

គិតត្រឹមថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលយល់ឃើញថា មិនមានព្រឹត្តិការណ៍ជាសារវន្តណាមួយ ដែលកើតឡើងក្រោយកាលបរិច្ឆេទរាយការណ៍ ដែលតម្រូវឱ្យមានការធ្វើនិយ័តកម្ម ឬការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុឡើយ។

**ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ**

ក្រុមប្រឹក្សាភិបាល មានទំនួលខុសត្រូវ ក្នុងការបញ្ជាក់អះអាងថា របាយការណ៍ហិរញ្ញវត្ថុដែលបានបង្ហាញនៅទំព័រទី 28 ដល់ទី 80 បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2023 និងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2023 ។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលត្រូវ៖

- (i) អនុម័តគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាង សមស្រប និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព។
- (ii) អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ឬបើមានការផ្លាស់ប្តូរពីនេះ ដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវ គឺត្រូវតែបង្ហាញ ពន្យល់ និងកំណត់បរិមាណឱ្យបានច្បាស់លាស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- (iii) រក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព។
- (iv) រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមានករណីមិនសមស្រប ក្នុងការសន្មតថាធនាគារនឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគតបាន។
- (v) ត្រួតពិនិត្យ និងដឹកនាំធនាគារឱ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចសំខាន់ៗទាំងឡាយ ដែលប៉ះពាល់ដល់ សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

គណៈគ្រប់គ្រង មានទំនួលខុសត្រូវ ធានាអះអាងថា រាល់លក្ខខណ្ឌតម្រូវខាងលើ ត្រូវបានអនុវត្ត និងទទួលខុសត្រូវក្នុងការ ការពារទ្រព្យសកម្មទាំងអស់របស់ធនាគារ និងចាត់វិធានការសមស្របនានា ដើម្បីបញ្ចៀស និងកាត់បន្ថយហានិភ័យលើការលួចបន្លំ និងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាល ធានាអះអាងថា ធនាគារបានអនុវត្តនូវវិធានការ ដូចបានរាយការណ៍ខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

**ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ**

យើងខ្ញុំ សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដែលបានភ្ជាប់មកជាមួយ ថាបានបង្ហាញត្រឹមត្រូវ លើរាល់ទិដ្ឋភាពជាសារវន្ត នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2023 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។

**ចុះហត្ថលេខាដោយយោងទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖**

  
 .....  
 អ្នកឧកញ៉ា លី យុនថៃ  
 ប្រធានក្រុមប្រឹក្សាភិបាល



រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
 ថ្ងៃទី18 ខែមីនា ឆ្នាំ2024



**ខេត្តិវិបស៊ី ខេមបូឌា**

អាសយដ្ឋាន៖ ជាន់ទី៣៥, អាគារ GIA, ផ្លូវ សុភមង្គល, កោះពេជ្រ  
សង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា  
+855 (17) 666 537 / +855 (81) 533 999 | kpmg.com.kh

## របាយការណ៍របស់សវនករឯករាជ្យ

### ជូនចំពោះភាគទុនិក របស់ធនាគារពាណិជ្ជ អាល់ហ្វា ម.ក

#### មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារពាណិជ្ជ អាល់ហ្វា ម.ក (ហៅកាត់ថា “ធនាគារ”) ដែលមាន របាយការណ៍ស្ថានភាព ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរ សាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ និងកំណត់សម្គាល់ ដែលមានគោលនយោបាយគណនេយ្យសារវន្ត ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗ ទៀត ដូចបានបង្ហាញ នៅទំព័រទី 28 ដល់ទី 80 (ហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុ”)។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ បានបង្ហាញនូវភាពត្រឹមត្រូវលើរាល់ទិដ្ឋភាពជាសារវន្ត នៃស្ថានភាពហិរញ្ញវត្ថុរបស់ ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅ តាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”)។

#### មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបាន ពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍ របស់យើងខ្ញុំ។ យើងខ្ញុំ មានភាពឯករាជ្យពីធនាគារ ដោយស្របទៅតាមលក្ខខណ្ឌតម្រូវនៃក្រមសីលធម៌វិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលពាក់ព័ន្ធ នឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវក្រមសីលធម៌វិជ្ជាជីវៈផ្សេងៗទៀតស្របតាមលក្ខខណ្ឌតម្រូវទាំងនេះ។ យើង ខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

#### ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានការទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗរួមមាន របាយការណ៍របស់ក្រុមប្រឹក្សាភិបាល ដែលបានបង្ហាញនៅទំព័រទី 22 ដល់ ទី 24 និងរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ ដែលរំពឹងថានឹងចេញផ្សាយបន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ។ មតិសវនកម្មរបស់យើងខ្ញុំ ទៅលើ របាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណោយអំណោយណាមួយទៅលើព័ត៌មានផ្សេងៗនេះទេ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មានផ្សេងៗ ហើយពិចារណាថាតើព័ត៌មាន ផ្សេងៗនោះ មានអសង្គតិភាពជាសារវន្ត ជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គង ជាសារវន្ត ដែរ ឬទេ។ ប្រសិនបើយើងខ្ញុំមិនទៅលើការអានព័ត៌មានផ្សេងៗ ដែលយើងខ្ញុំទទួលបានមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្ម អាចឲ្យយើងខ្ញុំសន្និដ្ឋាន ថា មានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

### ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ចលើរបាយការណ៍ហិរញ្ញវត្ថុ

អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហើយទទួលខុសត្រូវលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថា មានភាពចាំបាច់សម្រាប់ការរៀបចំ របាយការណ៍ហិរញ្ញវត្ថុឱ្យជឿជាក់ពីការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួល ខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃ គណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀត ក្រៅពីធ្វើបែបនេះ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានការទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការវាយការណ៍ព័ត៌មានហិរញ្ញវត្ថុរបស់ធនាគារ។

### ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺទទួលបាននូវអំណះអំណាងសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូល មិនមានការបង្ហាញខុសជាសារវន្ត ដោយសារតែការ ក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករ ដែលរួមបញ្ចូលទាំងមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណា ងមួយដែលមានកម្រិតខ្ពស់ ប៉ុន្តែមិនអាចធានាថា គ្រប់ពេលវេលានៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញនូវ ការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការបង្ហាញខុស អាចកើតឡើងដោយសារការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាមានលក្ខ ណៈសារវន្ត នៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងដោយឡែក ឬក៏ រួមបញ្ចូលគ្នា អាចត្រូវបានរំពឹងទុកយ៉ាងសមហេតុផលថានឹងជះឥទ្ធិពលដល់ការសម្រេច ចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការ វិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សា នូវមជ្ឈិមភាពនិយមក្នុងអំឡុងពេលធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវ លើការកាត់តែង និងអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និង សមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ជាក់មតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យនៃការរកមិនឃើញនូវការបង្ហាញខុសជាសារវន្ត ដែលបណ្តាលមក ពីការក្លែងបន្លំ មានលក្ខណៈខ្ពស់ជាងការបង្ហាញខុសដែលបណ្តាលមកពីកំហុសឆ្គង ដោយសារតែការក្លែងបន្លំអាចទាក់ទងនឹងការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ធ្វើការស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីកាត់តែងនូវនីតិវិធីសវនកម្មដែលសមស្រប ទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ជាក់មតិលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារឡើយ។
- វាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលធនាគារបានអនុវត្ត និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ ព្រមទាំង ការលាតត្រដាងព័ត៌មានពាក់ព័ន្ធនានា ដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយផ្អែកទៅលើភស្តុតាងសវនកម្មដែល ទទួលបាន ធ្វើការសន្និដ្ឋានថាភាពមិនប្រាកដប្រជាជាសារវន្តបានកើតមានឡើង ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចបង្កឱ្យមានមន្ទិល ជាសារវន្តលើលទ្ធភាពរបស់ធនាគារ ដើម្បីបន្តនិរន្តរភាពអាជីវកម្មដៃ ឬទេ។ ប្រសិនបើយើងខ្ញុំធ្វើការសន្និដ្ឋានថា មានអត្ថិភាពនៃភាពមិនប្រាកដប្រជា ជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវទាញចំណាប់អារម្មណ៍នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈ មិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការ សន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះជាយ៉ាងណាក៏ ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានាពេលអនាគតអាចធ្វើឱ្យធនាគារបញ្ឈប់និរន្តរភាពនៃអាជីវកម្ម។
- ធ្វើការវាយតម្លៃលើការបង្ហាញ ទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដោយរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ ពាក់ព័ន្ធក្នុងអត្ថន័យដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ត្រឹមត្រូវ។

យើងខ្ញុំ ផ្តល់ព័ត៌មានក្នុងចំណោមបញ្ហាផ្សេងៗ ជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចស្តីពីវិសាលភាព និងពេលវេលាដែលបាន គ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្ត ដោយរួមបញ្ចូលទាំងចំណុចខ្លះខាតជាសារវន្តក្នុងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលយើងខ្ញុំបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

**តំណាងក្រុមហ៊ុន ខេត្តីមធី ខេមបូឌា**



Director

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី 18 ខែ មីនា ឆ្នាំ 2024

## របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	កំណត់សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
		ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
<b>ទ្រព្យសកម្ម</b>					
សាច់ប្រាក់ក្នុងដៃ	8	4,141,288	16,917	1,007,938	4,150
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	9	28,954,354	118,279	7,204,887	29,663
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	10	112,431,199	459,281	101,740,623	418,866
ប្រាក់តម្កល់តាមច្បាប់នៅធនាគារជាតិនៃកម្ពុជា	11	18,400,734	75,167	14,199,174	58,458
ឥណទានអតិថិជន	12	27,795,985	113,547	21,592,566	88,897
មូលបត្រវិនិយោគ	13	10,393,250	42,456	10,395,881	42,800
ទ្រព្យសម្បត្តិ និងបរិក្ខារ	14	935,358	3,821	700,742	2,885
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	15	534,414	2,183	839,794	3,457
ទ្រព្យសកម្មអរូបី	16	1,258,726	5,142	746,363	3,073
ទ្រព្យសកម្មផ្សេងៗ		293,489	1,199	123,454	508
ពន្ធពន្យារសុទ្ធជាទ្រព្យសកម្ម	27.3	150,034	613	159,405	656
<b>ទ្រព្យសកម្មសរុប</b>		<b>205,288,831</b>	<b>838,605</b>	<b>158,710,827</b>	<b>653,413</b>
<b>បំណុល និងមូលធន</b>					
<b>បំណុល</b>					
ប្រាក់បញ្ញើរបស់អតិថិជន	17	96,701,692	395,026	55,336,168	227,819
បំណុលផ្សេងៗ		303,837	1,242	164,065	676
បំណុលពន្ធលើប្រាក់ចំណេញ	27.2	1,168,655	4,774	522,896	2,153
បំណុលភតិសន្យា	18	589,958	2,410	891,889	3,672
សំវិធានធនសម្រាប់ខ្ទង់ក្រៅតារាងតុល្យការ	19	4,970	20	588	2
<b>បំណុលសរុប</b>		<b>98,769,112</b>	<b>403,472</b>	<b>56,915,606</b>	<b>234,322</b>
<b>មូលធន</b>					
ដើមទុន	20	100,000,000	400,000	100,000,000	400,000
ប្រាក់ចំណេញរក្សាទុក		5,905,942	24,259	1,188,343	4,868
ទុនបម្រុងតាមបទប្បញ្ញត្តិ	21	613,777	2,501	606,878	2,473
ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		-	8,373	-	11,750
<b>មូលធនសរុប</b>		<b>106,519,719</b>	<b>435,133</b>	<b>101,795,221</b>	<b>419,091</b>
<b>បំណុល និងមូលធនសរុប</b>		<b>205,288,831</b>	<b>838,605</b>	<b>158,710,827</b>	<b>653,413</b>

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

## របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ

	កំណត់ សម្គាល់	2023		2022	
		ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ចំណូលការប្រាក់	22	9,455,811	38,863	5,269,909	21,538
ចំណាយការប្រាក់	23	(190,845)	(784)	(148,514)	(607)
<b>ចំណូលការប្រាក់សុទ្ធ</b>		<b>9,264,966</b>	<b>38,079</b>	<b>5,121,395</b>	<b>20,931</b>
កម្រៃ និងចំណូលជើងសារ		65,353	269	229	1
កម្រៃ និងចំណាយជើងសារ		(49)	-	-	-
<b>កម្រៃ និងចំណូលជើងសារសុទ្ធ</b>		<b>65,304</b>	<b>269</b>	<b>229</b>	<b>1</b>
ចំណូលប្រតិបត្តិការផ្សេងៗ		12	-	4,606	19
ខាតពីឱនភាពនៃតម្លៃលើទ្រព្យសកម្មហិរញ្ញវត្ថុ	24	(263,686)	(1,084)	(290,482)	(1,187)
ចំណាយបុគ្គលិក	25	(1,656,790)	(6,809)	(1,505,054)	(6,151)
ចំណាយរំលស់		(640,254)	(2,631)	(493,025)	(2,015)
ចំណាយប្រតិបត្តិការផ្សេងៗ	26	(768,878)	(3,160)	(595,149)	(2,432)
<b>ប្រាក់ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ</b>		<b>6,000,674</b>	<b>24,664</b>	<b>2,242,520</b>	<b>9,166</b>
<b>ចំណាយពន្ធលើប្រាក់ចំណេញ</b>	<b>27.1</b>	<b>(1,276,176)</b>	<b>(5,245)</b>	<b>(491,790)</b>	<b>(2,010)</b>
<b>ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ</b>		<b>4,724,498</b>	<b>19,419</b>	<b>1,750,730</b>	<b>7,156</b>
<b>លទ្ធផលលម្អិតផ្សេងៗ</b>					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(3,377)	-	4,354
<b>លទ្ធផលចំណេញលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ</b>		<b>4,724,498</b>	<b>16,042</b>	<b>1,750,730</b>	<b>11,510</b>
<b>ប្រាក់ចំណេញរបស់៖</b>					
ម្ចាស់ធនាគារ		4,724,498	19,419	1,750,730	7,156
<b>លទ្ធផលចំណេញលម្អិតសរុបរបស់៖</b>					
ម្ចាស់ធនាគារ		4,724,498	16,042	1,750,730	11,510

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

## របាយការណ៍ប្រែប្រួលមូលធន

	ដើមទុន		ប្រាក់ចំណេញរក្សាទុក		ទុនបម្រុងតាមបទប្បញ្ញត្តិ		ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
<b>ថ្ងៃទី1 ខែមករា ឆ្នាំ2023</b>	100,000,000	400,000	1,188,343	4,868	606,878	2,473	-	11,750	101,795,221	419,091
<b>លទ្ធផលចំណេញលម្អិតសរុប</b>										
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	4,724,498	19,419	-	-	-	-	4,724,498	19,419
លទ្ធផលលម្អិតផ្សេងៗ – លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(3,377)	-	(3,377)
	-	-	4,724,498	19,419	-	-	-	(3,377)	4,724,498	16,042
<b>ប្រតិបត្តិការទទួលស្គាល់ដោយផ្ទាល់ក្នុងមូលធន</b>										
ផ្ទេរវាងទុនបម្រុងតាមបទប្បញ្ញត្តិ និងប្រាក់ចំណេញរក្សាទុក	-	-	(6,899)	(28)	6,899	28	-	-	-	-
<b>ថ្ងៃទី31 ខែធ្នូ ឆ្នាំ2023</b>	<b>100,000,000</b>	<b>400,000</b>	<b>5,905,942</b>	<b>24,259</b>	<b>613,777</b>	<b>2,501</b>	<b>-</b>	<b>8,373</b>	<b>106,519,719</b>	<b>435,133</b>
<b>ថ្ងៃទី1 ខែមករា ឆ្នាំ2022</b>	100,000,000	400,000	(592,254)	(2,410)	636,745	2,595	-	7,396	100,044,491	407,581
<b>លទ្ធផលចំណេញលម្អិតសរុប</b>										
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	1,750,730	7,156	-	-	-	-	1,750,730	7,156
លទ្ធផលលម្អិតផ្សេងៗ – លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	4,354	-	4,354
	-	-	1,750,730	7,156	-	-	-	4,354	1,750,730	11,510
<b>ប្រតិបត្តិការទទួលស្គាល់ដោយផ្ទាល់ក្នុងមូលធន</b>										
ផ្ទេរវាងទុនបម្រុងតាមបទប្បញ្ញត្តិ និងប្រាក់ចំណេញរក្សាទុក	-	-	29,867	122	(29,867)	(122)	-	-	-	-
<b>ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022</b>	<b>100,000,000</b>	<b>400,000</b>	<b>1,188,343</b>	<b>4,868</b>	<b>606,878</b>	<b>2,473</b>	<b>-</b>	<b>11,750</b>	<b>101,795,221</b>	<b>419,091</b>

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។



## របាយការណ៍លំហូរសាច់ប្រាក់

	កំណត់ សម្គាល់	2023		2022	
		ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
<b>លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ</b>					
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ		6,000,674	24,664	2,242,520	9,166
<i>និយ័តកម្ម៖</i>					
ចំណាយរំលស់		640,254	2,631	493,025	2,015
ការលុបចោលទ្រព្យសម្បត្តិ និងបរិក្ខារ		32	-	2,281	10
ខាតពីឱនភាពនៃតម្លៃលើទ្រព្យសកម្មហិរញ្ញវត្ថុ		263,686	1,084	290,482	1,187
ចំណូលការប្រាក់	22	(9,455,811)	(38,863)	(5,269,909)	(21,538)
ចំណាយការប្រាក់	23	190,845	784	148,514	607
		<b>(2,360,320)</b>	<b>(9,700)</b>	<b>(2,093,087)</b>	<b>(8,553)</b>
<i>បម្រែបម្រួលនៃ៖</i>					
ប្រាក់បម្រុងកាតព្វកិច្ចនៅធនាគារជាតិនៃកម្ពុជា		(4,201,560)	(17,268)	(1,645,173)	(6,724)
ឥណទានអតិថិជន		(6,417,190)	(26,375)	(15,597,888)	(63,749)
ទ្រព្យសកម្មផ្សេងៗ		(170,035)	(699)	36,655	150
ប្រាក់បញ្ញើរបស់អតិថិជន		41,354,995	169,969	27,150,684	110,965
បំណុលផ្សេងៗ		139,772	574	80,990	331
<b>សាច់ប្រាក់បានពីប្រតិបត្តិការ</b>		<b>28,345,662</b>	<b>116,501</b>	<b>7,932,181</b>	<b>32,420</b>
ការប្រាក់បានទទួល		8,520,027	35,017	4,388,075	17,934
ការប្រាក់បានបង់		(180,316)	(741)	(143,411)	(586)
ពន្ធលើប្រាក់ចំណេញបានបង់	27.2	(621,046)	(2,552)	(216,314)	(884)
<b>សាច់ប្រាក់សុទ្ធប្រើប្រាស់ពីសកម្មភាពប្រតិបត្តិការ</b>		<b>36,064,327</b>	<b>148,225</b>	<b>11,960,531</b>	<b>48,884</b>
<b>លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ</b>					
សមតុល្យនៅធនាគារផ្សេងៗ - កាលវិភាគដំបូងលើស 3ខែ		(6,500,000)	(26,715)	(10,000,000)	(40,870)
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ		(463,648)	(1,906)	(293,922)	(1,201)
ការទិញទ្រព្យសកម្មអរូបី		(618,237)	(2,541)	(305,453)	(1,248)
ការទិញមូលបត្រវិនិយោគ		-	-	(10,000,000)	(40,870)
<b>សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ</b>		<b>(7,581,885)</b>	<b>(31,162)</b>	<b>(20,599,375)</b>	<b>(84,189)</b>
<b>លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន</b>					
ការទូទាត់ប្រាក់ដើមនៃបំណុលភតិសន្យា		(301,931)	(1,241)	(278,781)	(1,139)
<b>សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពហិរញ្ញប្បទាន</b>		<b>(301,931)</b>	<b>(1,241)</b>	<b>(278,781)</b>	<b>(1,139)</b>
<b>កំណើន(តិចថយ) សុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល</b>		<b>28,180,511</b>	<b>115,822</b>	<b>(8,917,625)</b>	<b>(36,444)</b>
<b>សាច់ប្រាក់ និងសាច់ប្រាក់សមមូល នៅថ្ងៃទី៣១ ខែមករា</b>		<b>15,457,772</b>	<b>63,640</b>	<b>24,375,397</b>	<b>99,306</b>
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(1,199)	-	778
<b>សាច់ប្រាក់ និងសាច់ប្រាក់សមមូល នៅថ្ងៃទី៣១ ខែធ្នូ</b>	<b>30</b>	<b>43,638,283</b>	<b>178,263</b>	<b>15,457,772</b>	<b>63,640</b>

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

## 1. ព័ត៌មានទូទៅ

ធនាគារពាណិជ្ជ អាល់ហ្វា ម.ក (ហៅកាត់ថា “ធនាគារ”) បានចុះបញ្ជីនៅប្រទេសកម្ពុជានៅថ្ងៃទី24 ខែមិថុនា ឆ្នាំ2019 នៅក្រសួងពាណិជ្ជកម្មក្រោមការចុះបញ្ជីលេខ 00043962។ ធនាគារជាតិនៃកម្ពុជា (ហៅកាត់ថា “NBC”) បានផ្តល់អាជ្ញាប័ណ្ណលេខ ធ.ព.52 ចុះថ្ងៃទី7 ខែធ្នូ ឆ្នាំ2023 (អាជ្ញាប័ណ្ណដំបូងលេខ ធ-52 ចុះថ្ងៃទី23 ខែមីនា ឆ្នាំ2020) ដល់ធនាគារ ដើម្បីធ្វើប្រតិបត្តិការធនាគារ។

សកម្មភាពចម្បងរបស់ធនាគារ គឺការផ្តល់នូវគ្រប់ផ្នែកទាំងអស់របស់សកម្មភាពអាជីវកម្មធនាគារ និងការផ្តល់សេវាកម្មវិស័យហិរញ្ញវត្ថុដែលពាក់ព័ន្ធផ្សេងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការិយាល័យចុះបញ្ជីរបស់ធនាគារ មានទីតាំងស្ថិតនៅអគារឌីអេសអេស ជាន់ផ្ទាល់ដីនិងជាន់ទី 33 មហាវិថីសហព័ន្ធរុស្ស៊ី (ផ្លូវលេខ 110) សង្កាត់ផ្សារដេប៉ូទី3 ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

## 2. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា (ហៅកាត់ថា “CIFRS”) ដែលផ្អែកទាំងស្រុងទៅតាមស្តង់ដារទាំងអស់ ដែលបានចេញផ្សាយដោយ ក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ រួមទាំងបំណកស្រាយ និងវិសោធនកម្មផ្សេងៗ ដែលអាចកើតមានក្នុងកាលៈទេសៈណាមួយចំពោះស្តង់ដារនីមួយៗ។

ក្រុមប្រឹក្សាភិបាលបានអនុម័តឲ្យចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុនេះ នៅថ្ងៃទី18 ខែមីនា ឆ្នាំ2024។

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំតាមវិធីសាស្ត្រថ្លៃដើម។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលស្របទៅតាម CIFRSs តម្រូវឲ្យប្រើប្រាស់ការប៉ាន់ស្មានគណនេយ្យជាក់លាក់ សំខាន់ៗ។ ហើយវាក៏តម្រូវឲ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យរបស់ខ្លួន នៅក្នុងដំណើរការនៃការអនុវត្តគោលការណ៍គណនេយ្យនេះផងដែរ។ ផ្នែកដែលទាក់ទងនឹងការវិនិច្ឆ័យ ឬភាពស្មុគស្មាញក្នុងកម្រិតខ្ពស់ ឬផ្នែកដែលការសន្មត និងការប៉ាន់ស្មានមានលក្ខណៈជាសារវន្តចំពោះរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ 7។

## 3. ការប្តូររូបិយប័ណ្ណ

### 3.1. រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណរាយការណ៍

រូបិយប័ណ្ណជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺ “រៀល”។ តែដោយសារធនាគារមានប្រតិបត្តិការ និងរក្សាកំណត់ត្រាបញ្ជីគណនេយ្យរបស់ខ្លួនផ្អែកលើមូលដ្ឋានប្រាក់ដុល្លារអាមេរិក អ្នកគ្រប់គ្រងក៏បានកំណត់ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណ មុខងារដែលឆ្លុះបញ្ចាំងអំពីស្ថានភាពសេដ្ឋកិច្ចនិងស្ថានភាពរាលដាលរបស់ធនាគារ។ របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់បង្ហាញរបស់ធនាគារ។

### 3.2. ប្រតិបត្តិការរូបិយប័ណ្ណបរទេស

សកម្មភាពប្រតិបត្តិការរូបិយប័ណ្ណត្រូវបានប្តូរទៅជារូបិយប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ។

ទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុ ដែលជារូបិយប័ណ្ណបរទេស ត្រូវបានប្តូរទៅជារូបិយប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នាការលើកិច្ចព្រមព្រៀង។ ការចំណេញ ឬការខាតបង់ពីការប្តូររូបិយប័ណ្ណបរទេស គឺជាភាពខុសគ្នារវាងរំលស់ថ្លៃដើមរូបិយប័ណ្ណមុខងារនៅដើមឆ្នាំដែលត្រូវបានធ្វើនិយ័តកម្មសម្រាប់ការប្រាក់ប្រសិទ្ធភាព និងការទូទាត់ក្នុងឆ្នាំរៀបចំនៃរំលស់ថ្លៃដើម ជារូបិយប័ណ្ណបរទេសដែលបានប្តូរដោយប្រើអត្រាប្តូរប្រាក់នាការលើកិច្ចព្រមព្រៀង។

ទ្រព្យសកម្ម និងបំណុលដែលមិនមែនជារូបិយវត្ថុដែលត្រូវបានវាស់វែងតាមតម្លៃសមរម្យជារូបិយប័ណ្ណបរទេស ត្រូវបានប្តូរទៅជារូបិយប័ណ្ណមុខងារនៅអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទដែលតម្លៃត្រូវបានកំណត់។ ធាតុមិនមែនរូបិយវត្ថុ ដែលត្រូវបានវាស់វែង ផ្អែកលើតម្លៃប្រវត្តិសាស្ត្រជារូបិយប័ណ្ណបរទេសត្រូវបានប្តូរដោយប្រើអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទនៃប្រតិបត្តិការ។

លម្អៀងនៃការប្តូររូបិយប័ណ្ណបរទេសដែលបានប្តូរ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

**3.3. ការបង្ហាញជាប្រាក់រៀល**

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលត្រូវជាប្រាក់ប័ណ្ណមុខងាររបស់ធនាគារ។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល គឺបំពេញតាមតម្រូវការបង្ហាញព័ត៌មាន ដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ហើយការប្តូររូបិយប័ណ្ណនេះធ្វើឡើងដោយអនុលោមទៅតាម “CIAS 21 – ឥទ្ធិពលនៃ ការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស”។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរតាមអត្រានាកាលបរិច្ឆេទរាយការណ៍ និងគណនីមូលធនត្រូវបានប្តូរតាមអត្រាប្រវត្តិសាស្ត្រ។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរទឹកប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើប្រាស់អត្រាមធ្យមនៅក្នុងការិយបរិច្ឆេទ ដែលអត្រានេះត្រូវបានចាត់ទុកថាមានកម្រិត ប្រហាក់ប្រហែលទៅនឹងអត្រាប្តូររូបិយប័ណ្ណនាថ្ងៃប្រតិបត្តិការ ដោយសារតែអត្រាប្តូររូបិយប័ណ្ណ មិនមានការប្រែប្រួលជាសារវន្តនៅក្នុងការិយបរិច្ឆេទ។ ភាពខុសគ្នាដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជា “លម្អៀងពីការប្តូររូបិយប័ណ្ណ” នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។

ធនាគារ ប្រើប្រាស់អត្រាប្តូររូបិយប័ណ្ណដូចខាងក្រោម៖

		អត្រាប្តូរប្រាក់ចុងគ្រា	អត្រាប្តូរប្រាក់មធ្យម
<b>ប្រចាំឆ្នាំ 2023:</b>	1 ដុល្លារអាមេរិក =	4,085 រៀល	4,110 រៀល
<b>ប្រចាំឆ្នាំ 2022:</b>	1 ដុល្លារអាមេរិក =	4,117 រៀល	4,087 រៀល

ការប្តូរតួលេខទៅជាប្រាក់រៀលនេះ មិនគួរត្រូវបានយកមកបកស្រាយថា តួលេខប្រាក់ដុល្លារអាមេរិកនេះត្រូវបានប្តូរទៅជាប្រាក់រៀល ឬគួរត្រូវបានប្តូរជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬ អត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ។

តួលេខទាំងអស់ត្រូវបានបង្កត់ទៅជា 1 ដុល្លារអាមេរិក ឬ 1 លានរៀល លើកលែងតែមានការចង្អុលបង្ហាញផ្សេងពីនេះ។

**4. ការផ្លាស់ប្តូរគោលនយោបាយគណនេយ្យសារវន្ត**

**4.1. ពន្ធពន្យារពាក់ព័ន្ធនឹងទ្រព្យសកម្ម និងបំណុលដែលកើតចេញពីប្រតិបត្តិការតែមួយ**

ធនាគារបានអនុវត្ត ពន្ធពន្យារពាក់ព័ន្ធនឹងទ្រព្យសកម្ម និងបំណុលដែលកើតចេញពីប្រតិបត្តិការតែមួយ (វិសោធនកម្មលើ CIAS 12) ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។ វិសោធនកម្មនេះ បង្រួមវិសាលភាពលើការលើកលែងការទទួលស្គាល់ជាលើកដំបូង ដោយមិនរាប់បញ្ចូលនូវប្រតិបត្តិការដែលបង្កើតឱ្យមានភាពខុសគ្នាបណ្តោះអាសន្ន ដែលមានតម្លៃស្មើគ្នា និងភាគកងគ្នាបាន ឧទាហរណ៍ដូចជាភតិសន្យា។ ចំពោះប្រតិបត្តិការភតិសន្យា ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុលដែលពាក់ព័ន្ធ នឹងត្រូវទទួលស្គាល់នៅដើមការិយបរិច្ឆេទមុនបង្កសម្រាប់ជាតួលេខប្រៀបធៀប ដែលផលប៉ះពាល់បង្កនឹងត្រូវបានធ្វើនិយ័តកម្មទៅក្នុងគណនីប្រាក់ចំណេញរក្សាទុក ឬជាតម្លៃផ្សេងទៀតគណនីមូលធន នៃកាលបរិច្ឆេទនោះ។ សម្រាប់ប្រតិបត្តិការផ្សេងទៀត វិសោធនកម្មនេះ នឹងអនុវត្តចំពោះប្រតិបត្តិការដែលកើតឡើងបន្ទាប់ពីដើមការិយបរិច្ឆេទមុនបង្កសដែលបានបង្ហាញ។

ធនាគារ ពីមុនទទួលស្គាល់ពន្ធពន្យារដែលកើតចេញពីភតិសន្យាដោយប្រើប្រាស់វិធី “តភ្ជាប់គ្នា” ដែលមានលទ្ធផល ស្រដៀងគ្នានឹងវិសោធនកម្មនេះ លើកលែងតែផលប៉ះពាល់លើតួលេខពន្ធពន្យារ ដែលបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ យោងលើវិសោធនកម្មនេះ ធនាគារ ទទួលស្គាល់ ពន្ធពន្យារជាទ្រព្យសកម្ម ដែលពាក់ព័ន្ធនឹងបំណុលភតិសន្យា ដាច់ដោយឡែកពី ពន្ធពន្យារជាបំណុល ដែលពាក់ព័ន្ធនឹងសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម។ ទោះជាយ៉ាងណាក៏ដោយ ពុំមានផលប៉ះពាល់លើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុទេ ដោយហេតុសមតុល្យទទួលស្គាល់លើការកាត់កងគ្នា ក្រោមកថាខណ្ឌទី៧៤ នៃ CIAS 12។ ពុំមានផលប៉ះពាល់លើគណនីប្រាក់ចំណេញរក្សាទុកនាថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដែលបណ្តាលមកពីការអនុវត្តវិសោធនកម្មនេះទេ។

**4.2. ព័ត៌មានគោលនយោបាយគណនេយ្យសារវន្ត**

ធនាគារ ក៏អនុវត្តការបង្ហាញនៃគោលនយោបាយគណនេយ្យ (វិសោធនកម្មលើ CIAS 1 និង សេចក្តីថ្លែងការណ៍ CIFRS លេខ 2) ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។ ទោះបីជាវិសោធនកម្មនេះ មិនមានការផ្លាស់ប្តូរគោលនយោបាយគណនេយ្យក៏ដោយ ក៏ប៉ុន្តែវាប៉ះពាល់ដល់ព័ត៌មានគោលនយោបាយគណនេយ្យ ដែលត្រូវបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

វិសោធនកម្មនេះ តម្រូវឱ្យបង្ហាញគោលនយោបាយគណនេយ្យដែលមានភាពជា "សារវន្ត" ជាជាង "ភាពសំខាន់"។ វិសោធនកម្មនេះ ក៏ណែនាំការប្រើប្រាស់ ភាពជាសារវន្ត ក្នុងការបង្ហាញគោលនយោបាយគណនេយ្យ ដែលជួយដល់ អង្គការឱ្យបង្ហាញនូវព័ត៌មានគោលនយោបាយគណនេយ្យដែលមានប្រយោជន៍ និងជាក់លាក់របស់ខ្លួនទៅកាន់អ្នកប្រើប្រាស់ដែលត្រូវយល់ពីព័ត៌មានផ្សេងៗក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

គណៈគ្រប់គ្រង បានត្រួតពិនិត្យគោលនយោបាយគណនេយ្យ និងធ្វើបច្ចុប្បន្នភាពព័ត៌មានដែលបានបង្ហាញក្នុង កំណត់សម្គាល់ 6 គោលនយោបាយ គណនេយ្យសារវន្ត (ឆ្នាំ២០២២៖ សេចក្តីសង្ខេបអំពីគោលការណ៍គណនេយ្យសំខាន់ៗ) ដើម្បីឱ្យស្របតាមវិសោធនកម្មនេះ។

**5. ស្តង់ដារគណនេយ្យថ្មី ដែលមិនទាន់ចូលជាធរមាន**

ស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្មលើស្តង់ដារគណនេយ្យមួយចំនួន ដែលនឹងត្រូវចូលជាធរមាន សម្រាប់របាយការណ៍ប្រចាំឆ្នាំ ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដែលអាចអនុញ្ញាតឱ្យអនុវត្តមុនថ្ងៃចូលជាធរមាននេះ។ ធនាគារ មិនទាន់អនុវត្តស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្មទាំងនេះសម្រាប់ការរៀបចំ របាយការណ៍ហិរញ្ញវត្ថុនៅឡើយទេ។

ថ្ងៃចូលជាធរមាន	ស្តង់ដារគណនេយ្យថ្មី វិសោធនកម្ម និងបំណកស្រាយ
ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	ការចាត់ថ្នាក់បំណុលរយៈពេលខ្លី ឬរយៈពេលវែង (វិសោធនកម្មលើ CIAS 1)
	បំណុលរយៈពេលវែង ដែលមានលក្ខខណ្ឌកំហិត (វិសោធនកម្មលើ CIAS 1)
	ការរៀបចំហិរញ្ញប្បទានរបស់អ្នកផ្គត់ផ្គង់ (វិសោធនកម្មលើ CIAS 7 and CIFRS 7)
	បំណុលភតិសន្យាក្នុងប្រតិបត្តិការលក់ និងជួលត្រឡប់វិញ (វិសោធនកម្មលើ CIFRS 16)
ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	កង្វះខាតនៃការដោះដូរ (វិសោធនកម្មលើ CIAS 21)

**6. គោលនយោបាយគណនេយ្យសារវន្ត**

គោលនយោបាយគណនេយ្យសារវន្ត ដែលបានប្រើប្រាស់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញខាងក្រោម។ គោលនយោបាយទាំងនេះ ត្រូវ បានអនុវត្តយ៉ាងមានសង្គតិភាពគ្រប់ការិយបរិច្ឆេទដែលបានដាក់បង្ហាញទាំងអស់ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

**6.1. ឧបករណ៍ហិរញ្ញវត្ថុ**

**6.1.1. ការទទួលស្គាល់ និងការវាស់វែងដំបូង**

ធនាគារទទួលស្គាល់ឥណទានផ្តល់ដល់អតិថិជនជាលើកដំបូង នៅកាលបរិច្ឆេទដែលប្រតិបត្តិការកើតឡើង។ ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត ត្រូវបានទទួល ស្គាល់នៅពេលដែលធនាគារក្លាយជាភាគីមួយនៃកិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុនោះ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងលើកដំបូងតាមតម្លៃសមស្រប ឬក៏នឹងចំណាយប្រតិបត្តិការ ដែលកើតពីការទិញ ឬបោះផ្សាយ ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ សម្រាប់ធាតុមិនវាស់វែងតាម FVTPL។ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុនៅពេលទទួលស្គាល់លើកដំបូង ជាទូទៅគឺជាថ្លៃប្រតិបត្តិការ។

**6.1.2. ចំណាត់ថ្នាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុ**

ធនាគារ ធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុជាបន្ទាប់ តាមការវាស់វែងបែបបំប្លែង (Amortised Cost “AmrtC”), តម្លៃសម្របតាមរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ (Fair Value through Other Comprehensive Income “FVOCI”) ឬតម្លៃសម្របតាមរបាយការណ៍ចំណេញ ឬខាត (Fair Value through Profit or Loss “FVTPL”) ដោយផ្អែកលើមូលដ្ឋានទាំងពីរខាងក្រោម៖

- គំរូអាជីវកម្មរបស់ធនាគារ ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និង
- ចរិតលក្ខណៈនៃលំហូរសាច់ប្រាក់តាមកិច្ចសន្យា នៃទ្រព្យសកម្មហិរញ្ញវត្ថុ

ខាងក្រោមនេះ គឺជាតារាងសង្ខេបនៃចំណាត់ថ្នាក់តាមការវាស់វែង៖

គំរូអាជីវកម្ម	ចរិតលក្ខណៈនៃលំហូរសាច់ប្រាក់តាមកិច្ចសន្យា	ចំណាត់ថ្នាក់តាមការវាស់វែង
ទុកដើម្បីប្រមូល៖ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកាន់កាប់រក្សាទុក ដើម្បីប្រមូលសាច់ប្រាក់តាមកិច្ចសន្យា។	លំហូរសាច់ប្រាក់ គឺជាការទូទាត់តែប្រាក់ដើម និងការប្រាក់ (solely payments of principal and interest “SPPI”)	AmrtC
ទុកដើម្បីប្រមូល និងលក់៖ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកាន់កាប់រក្សាទុក ដើម្បី ប្រមូលសាច់ប្រាក់តាមកិច្ចសន្យា ហើយ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានទុកដើម្បីលក់។		FVOCI
គំរូអាជីវកម្មផ្សេងទៀត៖ ក្រៅពីលក្ខខណ្ឌខាងលើ។	មិនមែន SPPI	FVTPL

ធនាគារ ធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ លុះត្រាតែមានការកែប្រែគំរូអាជីវកម្ម។

**6.1.3. ចំណាត់ថ្នាក់នៃបំណុលហិរញ្ញវត្ថុ**

ធនាគារ ធ្វើចំណាត់ថ្នាក់បំណុលហិរញ្ញវត្ថុ តាមការវាស់វែងបែប AmrtC ឬ FVTPL លើកលែងនិស្សន្ទសម្រាប់ ទប់ស្កាត់ហានិភ័យដែលត្រូវវាស់វែងតាមបែប FVTPL។

ធនាគារ មិនធ្វើចំណាត់ថ្នាក់បំណុលហិរញ្ញវត្ថុឡើងវិញទេ។

**6.1.4. ការវាយតម្លៃគំរូអាជីវកម្ម**

ធនាគារ ធ្វើការវាយតម្លៃលើគោលបំណងនៃគំរូអាជីវកម្ម ដែលទ្រព្យសកម្មត្រូវបានកាន់កាប់ត្រឹមកម្រិតសំណុំទ្រព្យសកម្ម នីមួយៗ ដោយសារតែវាផ្តុះបញ្ចាំងយ៉ាងល្អបំផុតពីវិធីដែលធនាគារគ្រប់គ្រងអាជីវកម្ម និងវិធីដែលព័ត៌មានត្រូវបានផ្តល់ដល់គណៈគ្រប់គ្រង។ ព័ត៌មានដែលត្រូវបានពិចារណា រួមមាន៖

- គោលការណ៍ និងគោលបំណងដែលបានចែងសម្រាប់សំណុំទ្រព្យសកម្ម និងប្រតិបត្តិការនៃគោលការណ៍ទាំងនោះក្នុងការអនុវត្ត។ ជាពិសេស ថា តើយុទ្ធសាស្ត្ររបស់គណៈគ្រប់គ្រងផ្តោតលើការទទួលបានចំណូលការប្រាក់តាមកិច្ចសន្យា រក្សាទម្រង់អត្រាការប្រាក់ជាក់លាក់មួយ ផ្ទុះផ្ទុងរយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុទៅនឹងរយៈពេលនៃបំណុលដែលផ្តល់មូលនិធិដល់ទ្រព្យសកម្មទាំងនោះ ឬទទួលបានលំហូរសាច់ប្រាក់ តាមរយៈការលក់ទ្រព្យសកម្ម។
- របៀបលទ្ធផលនៃសំណុំទ្រព្យសកម្មត្រូវបានវាយតម្លៃ និងវាយការណ៍ទៅគណៈគ្រប់គ្រងរបស់ធនាគារ។
- ហានិភ័យដែលជះឥទ្ធិពលដល់ការអនុវត្តគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ) និងយុទ្ធសាស្ត្ររបស់វាស្តីពីរបៀបដែលហានិភ័យទាំងនោះត្រូវបានគ្រប់គ្រង។
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មត្រូវបានផ្តល់សំណង (ឧទាហរណ៍, ថា តើសំណងផ្អែកលើតម្លៃសម្របនៃទ្រព្យសកម្ម ដែលបានគ្រប់គ្រង ឬលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលប្រមូលបាន)។ និង
- ភាពញឹកញាប់ បរិមាណ និងពេលវេលានៃការលក់ក្នុងការិយបរិច្ឆេទមុន ហេតុផលសម្រាប់ការលក់ និងការរំពឹងទុករបស់អំពីសកម្មភាពលក់នាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពលក់មិនត្រូវបានគេពិចារណាដាច់ដោយឡែកនោះទេ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃជាមួយអំពីរបៀបដែលគោលបំណងរបស់ធនាគារ សម្រាប់ការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានសម្រេច និងរបៀបដែលលំហូរសាច់ប្រាក់បានកើតឡើង។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលរក្សាទុកសម្រាប់ការជួញដូរ ឬគ្រប់គ្រង ហើយប្រតិបត្តិការរបស់ពួកគេត្រូវបានវាយតម្លៃ ដោយផ្អែកលើមូលដ្ឋានតម្លៃសមស្របត្រូវបានវាស់វែងតាម FVTPL ដោយសារតែវាមិនត្រូវបានធ្វើឡើងដើម្បីប្រមូល លំហូរសាច់ប្រាក់តាមកិច្ចសន្យា ឬរក្សាទុកទាំងពីរដើម្បីប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុទេ។

6.1.5. ការវាយតម្លៃ SPPI

សម្រាប់គោលបំណងនៃការវាយតម្លៃនេះ “ប្រាក់ដើម” ត្រូវបានកំណត់ថាជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ លើការទទួលស្គាល់ជាលើកដំបូង។ “ការប្រាក់” ត្រូវបានកំណត់ថាជាតម្លៃតបស្នងសម្រាប់ពេលវេលានៃតម្លៃទឹកប្រាក់ និងសម្រាប់ហានិភ័យឥណទានដែលទាក់ទងនឹងចំនួនទឹកប្រាក់ដើមដែលមិនទាន់សង ក្នុងអំឡុងពេលជាក់លាក់ ណាមួយ និងសម្រាប់ហានិភ័យ និងចំណាយលើប្រាក់កម្ចីជាមូលដ្ឋានផ្សេងទៀត (ឧទាហរណ៍ ហានិភ័យសាច់ប្រាក់ងាយស្រួល និងចំណាយរដ្ឋបាល) ក៏ដូចជា កម្រិតប្រាក់ចំណេញ។

ធនាគារពិចារណាលើលក្ខខណ្ឌកិច្ចសន្យានៃឧបករណ៍ ក្នុងការវាយតម្លៃថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យាគឺជា SPPI ដែរ ឬទេ។ ទាំងនេះរួមបញ្ចូលទាំងការវាយតម្លៃ ថាតើទ្រព្យសកម្មហិរញ្ញវត្ថុមានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬបរិមាណនៃលំហូរសាច់ប្រាក់តាមកិច្ចសន្យា ដែលវានឹងមិនបំពេញតាមលក្ខខណ្ឌនេះ។

ក្នុងការវាយតម្លៃ ធនាគារពិចារណា៖

- ព្រឹត្តិការណ៍ជាមួយប្តូរដែលនឹងផ្លាស់ប្តូរចំនួនទឹកប្រាក់ និងពេលវេលានៃលំហូរសាច់ប្រាក់
- លក្ខណៈពិសេសនៃការប្រើប្រាស់កម្ចី
- លក្ខខណ្ឌបង់ប្រាក់ជាមុន និងពន្យារពេល
- លក្ខខណ្ឌដែលដាក់កម្រិតធនាគារដើម្បីទាមទារលំហូរសាច់ប្រាក់ពីទ្រព្យសកម្មជាក់លាក់មួយ (ឧទាហរណ៍ ឥណទានមិន មានជម្រើស) និង
- លក្ខណៈពិសេសដែលកែប្រែសាច់ប្រាក់លើពេលវេលានៃតម្លៃទឹកប្រាក់ (ឧទាហរណ៍ ការកំណត់អត្រាការប្រាក់ឡើងវិញ តាមកាលកំណត់)។

ឥណទានមិនមានជម្រើស (Non-recourse loans)

ក្នុងករណីខ្លះ ឥណទានដែលបានធ្វើឡើងដោយធនាគារ គឺត្រូវបានធានាដោយវត្ថុបញ្ចាំរបស់អ្នកខ្ចីប្រាក់ដែលកំណត់តាមការទាមទាររបស់ធនាគារចំពោះលំហូរសាច់ប្រាក់នៃវត្ថុបញ្ចាំជាមូលដ្ឋាន (ឥណទានមិនមានជម្រើស)។ ធនាគារ អនុវត្តការវិនិច្ឆ័យក្នុងការវាយតម្លៃ ថាតើឥណទានមិនមានជម្រើសនឹងត្រូវបំពេញតាមលក្ខណៈវិនិច្ឆ័យ SPPI ឬទេ។

ធនាគារជាធម្មតាពិចារណាទៅលើព័ត៌មានខាងក្រោម នៅពេលធ្វើការវិនិច្ឆ័យ៖

- ថាតើកិច្ចសន្យាមានបញ្ជាក់ច្បាស់ពីចំនួន និងកាលបរិច្ឆេទនៃការទូទាត់សាច់ប្រាក់នៃឥណទាន ដែរ ឬទេ
- តម្លៃសមស្របនៃវត្ថុបញ្ចាំដែលទាក់ទងទៅនឹងចំនួនទឹកប្រាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការធានា
- សមត្ថភាព និងឆន្ទៈរបស់អ្នកខ្ចីប្រាក់ក្នុងការទូទាត់តាមកិច្ចសន្យា ទោះបីជាមានការធ្លាក់ចុះនៃតម្លៃវត្ថុបញ្ចាំក៏ដោយ
- ថាតើអ្នកខ្ចីប្រាក់ជាបុគ្គល ឬអង្គការប្រតិបត្តិការសំខាន់ៗ ឬជាអង្គការដែលមានគោលបំណងពិសេស
- ហានិភ័យរបស់ធនាគារនៃការខាតលើទ្រព្យសកម្មដែលទាក់ទងទៅនឹងឥណទានមានជម្រើសពេញលេញ
- ទំហំដែលវត្ថុបញ្ចាំតំណាងឲ្យបានផ្នែកទាំងអស់ ឬមួយភាគធំនៃទ្រព្យសកម្មរបស់អ្នកខ្ចីប្រាក់ និង
- ថាតើធនាគារនឹងទទួលបានអត្ថប្រយោជន៍ពីការកើនឡើងណាមួយពីទ្រព្យសកម្មជាក់ធានា។

6.1.6. ការឈប់ទទួលស្គាល់

ធនាគារ ឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិក្នុងកិច្ចសន្យាក្នុងការទទួលលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុផុតកំណត់ ឬការផ្ទេរសិទ្ធិទទួលលំហូរទឹកប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការ ដែលហានិភ័យទាំងអស់ និងភាពជាម្ចាស់សិទ្ធិនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឬក្នុងករណីដែលធនាគារមិនផ្ទេរ ឬមិនរក្សាទុកនូវរាល់ហានិភ័យ និងភាពជាម្ចាស់សិទ្ធិ ហើយវាមិនរក្សាការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

នៅពេលឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពល្អៀងរវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬតម្លៃយោង ដែលជាចំណែកនៃទ្រព្យសកម្មដែលឈប់ទទួលស្គាល់) និងផលបូកនៃ (i) តម្លៃតបស្នងដែលទទួលបាន (រាប់បញ្ចូលទាំង ទ្រព្យសកម្មថ្មីដែលទទួលបាន ដកបំណុលថ្មីដែលទទួលបាន) និង (ii) ចំណេញ ឬខាតដែលបាន ទទួលស្គាល់ក្នុងលទ្ធផលលម្អិតផ្សេងៗ (Other comprehensive income)ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

ធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលកាតព្វកិច្ចក្នុងកិច្ចសន្យាត្រូវបានលុបចោល ឬផុតកំណត់។

**6.1.7. ការកាត់កង**

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានកាត់កងគ្នាបាន និងបង្ហាញជាចំនួនសុទ្ធ នៅក្នុងរបាយការណ៍ ស្ថានភាពហិរញ្ញវត្ថុ លុះត្រាតែធនាគារមានសិទ្ធិតាមច្បាប់ដើម្បីកាត់កង និងមានបំណងទូទាត់តែចំនួនសុទ្ធដែលទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានទូទាត់ដំណាលគ្នា។

**6.1.8. ការវាស់វែងតម្លៃសមស្រប**

តម្លៃសមស្រប គឺជាថ្លៃ ដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬថ្លៃដែលនឹងសងចំពោះការផ្ទេរបំណុលនៅក្នុងប្រតិបត្តិការធម្មតា រវាងអ្នកចូលរួមក្នុងទីផ្សារនានា នៅកាលបរិច្ឆេទវាស់វែងនៅក្នុងទីផ្សារចម្បង ឬក្នុងករណីគ្មានទីផ្សារចម្បង គឺយកទីផ្សារល្អបំផុតដែលធនាគារអាចស្វែងរកបាន នៅកាលបរិច្ឆេទវាស់វែងនោះ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យមិនមែនប្រតិបត្តិការ។

ធនាគារ វាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយដោយប្រើសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មរបស់ឧបករណ៍នោះ ប្រសិនបើមាន។ ទីផ្សារមួយចាត់ទុកជាទីផ្សារសកម្ម ប្រសិនបើប្រតិបត្តិការរបស់ទ្រព្យសកម្ម ឬបំណុលកើតឡើងញឹកញាប់ ហើយទំហំប្រតិបត្តិការមានភាពគ្រប់គ្រាន់ក្នុងការផ្តល់ព័ត៌មានតម្លៃជាទៀងទាត់។

ប្រសិនបើពុំមានសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មទេ នោះធនាគារត្រូវប្រើបច្ចេកទេសវាយតម្លៃណាដែលអាចប្រើប្រាស់ទិន្នន័យដែលអាចអង្កេតបានជាអតិបរមា និងកាត់បន្ថយនូវការប្រើប្រាស់ទិន្នន័យដែលមិនអាចអង្កេតបាន។ បច្ចេកទេសវាយតម្លៃដែលបានជ្រើសរើស ត្រូវរួមបញ្ចូលនូវកត្តាទាំងអស់ ដែលអ្នកចូលរួមក្នុងទីផ្សារ នឹងពិចារណានៅក្នុងការកំណត់តម្លៃ។

ភស្តុតាងដ៏ល្អបំផុតសម្រាប់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ នៅពេលទទួលស្គាល់ជាលើកដំបូងជាទូទៅ គឺជាតម្លៃប្រតិបត្តិការ មានន័យថាជាតម្លៃសមស្របនៃផលតបស្នងបានផ្តល់ឲ្យ ឬបានទទួល។ ប្រសិនបើធនាគារកំណត់ថាតម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូងខុសពីតម្លៃប្រតិបត្តិការ ហើយតម្លៃសមស្របនេះពុំមានភស្តុតាងមកបញ្ជាក់តាម រយៈសម្រង់តម្លៃក្នុងទីផ្សារសកម្មចំពោះទ្រព្យសកម្ម ឬបំណុលដែលស្រដៀងគ្នា ឬក៏តាមរយៈបច្ចេកទេសវាយតម្លៃដែលក្នុងនោះទិន្នន័យដែលមិនអាចអង្កេតបានពាក់ព័ន្ធនឹងការវាស់វែង ត្រូវបានសន្មតថាមិនសារវន្ត ដូច្នេះឧបករណ៍ហិរញ្ញវត្ថុត្រូវវាស់វែងជាលើកដំបូងតាមតម្លៃសមស្រប ដោយកែតម្រូវតាមរយៈការពន្យារនូវភាពខុសគ្នារវាងតម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង និងតម្លៃប្រតិបត្តិការ។ បន្ទាប់មកទៀតភាពខុសគ្នានោះគឺត្រូវទទួលស្គាល់នៅរបាយការណ៍ក្នុងចំណេញ ឬខាត ផ្អែកលើអាយុកាលរបស់ឧបករណ៍នោះ ក៏ប៉ុន្តែមិនឲ្យយូរជាងការវាយតម្លៃតាមរយៈទិន្នន័យទីផ្សារដែលអាចអង្កេតបាន ឬនៅពេលបញ្ចប់ប្រតិបត្តិការនោះទេ។

**6.1.9. ឱនភាពនៃតម្លៃ**

ធនាគារទទួលស្គាល់សំវិធានធនលើការខាតបង់ឥណទានរំពឹងទុក (Expected Credit Loss ហៅកាត់ថា “ECL”) ចំពោះឧបករណ៍ហិរញ្ញវត្ថុមិនវាស់វែងតាម FVTPL ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលប្រើជាឧបករណ៍បំណុល និង
- កិច្ចសន្យាឥណទានដែលបានចេញផ្សាយ។

**ការកំណត់ថាមានកំណើនហានិភ័យឥណទានជាសារវន្ត ដែរឬទេ**

ធនាគារ វាយតម្លៃថាមានកំណើនហានិភ័យឥណទានជាសារវន្តឬទេ ចាប់តាំងពីការទទួលស្គាល់ជាលើកដំបូង នាកាលបរិច្ឆេទរាយការណ៍នីមួយៗ។ កំណើននៅក្នុងហានិភ័យឥណទានជាសារវន្តអាស្រ័យទៅលើលក្ខណៈនៃឧបករណ៍ហិរញ្ញវត្ថុ និងរបស់អ្នកខ្ចីប្រាក់ និងតំបន់ភូមិសាស្ត្រ។

ធនាគារចាត់ទុកថាកំណើនហានិភ័យជាសារវន្ត ក្នុងហានិភ័យឥណទានកើតឡើងមិនលើសពេលដែលទ្រព្យសកម្ម ផុតកំណត់សង ។ ចំនួនថ្ងៃផុតកំណត់ត្រូវបានកំណត់ដោយរាប់ចំនួនថ្ងៃ ចាប់តាំងពីកាលបរិច្ឆេទផុតកំណត់ដំបូងបំផុត ដែលទាក់ទងនឹងការមិនបានទទួលការទូទាត់សងប្រាក់ពេញលេញ។ កាលបរិច្ឆេទផុតកំណត់ ត្រូវបានកំណត់ដោយមិនគិតទៅលើរយៈពេលអន្តរកាលណាមួយ ដែលអ្នកខ្ចីប្រាក់អាចទទួលបានទេ។ សូមមើល កំណត់សម្គាល់ 31.1(ខ) សម្រាប់ព័ត៌មានបន្ថែម ។

ប្រសិនបើមានភស្តុតាងដែលបង្ហាញថាមានកំណើនហានិភ័យជាសារវន្ត ក្នុងហានិភ័យឥណទានទាក់ទងទៅនឹងការទទួលស្គាល់ជាលើកដំបូង បន្ទាប់មក សំវិធានធនសម្រាប់ការខាតបង់លើឧបករណ៍ត្រូវប្រែប្រួល រឿងត្រូវចាប់ផ្តើមវាស់វែងតាម ECL ដប់ពីរខែ។

**និយមន័យនៃការខកខានសងប្រាក់**

ធនាគារចាត់ទុកទ្រព្យសកម្មហិរញ្ញវត្ថុ ស្ថិតក្នុងការខកខានសងប្រាក់នៅពេលដែល៖

- អ្នកខ្ចីប្រាក់មិនមានលទ្ធភាពបំពេញកាតព្វកិច្ចសងបំណុលឲ្យធនាគារទាំងស្រុង ដោយធនាគារមិនមានជម្រើសផ្សេងចំពោះវិធានការនានា ដូចជាការលក់ទ្រព្យបញ្ចាំចេញ (ប្រសិនបើមានកាន់កាប់) ឬ
- ធនាគារចាត់ទុកថាកំណើនហានិភ័យជាសារវន្ត ក្នុងហានិភ័យឥណទានកើតឡើងមិនលើសពេលដែលទ្រព្យសកម្មផុតកំណត់សងលើសពី 30ថ្ងៃ ឬស្មើនឹង 30ថ្ងៃ ចំពោះហ្វានីលីយ៉ែររយៈពេលវែង និងផុតកំណត់សងលើសពី 15ថ្ងៃ ឬស្មើនឹង 15ថ្ងៃ ចំពោះហ្វានីលីយ៉ែររយៈពេលខ្លី។
- ទ្រព្យសកម្ម ត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ នៅពេលទ្រព្យសកម្មនោះផុតកំណត់សងលើសពី 90ថ្ងៃ ឬ ស្មើនឹង 90ថ្ងៃ ចំពោះហ្វានីលីយ៉ែររយៈពេលវែង និងផុតកំណត់សងលើសពី 31ថ្ងៃ ឬស្មើនឹង 31ថ្ងៃ ចំពោះហ្វានីលីយ៉ែររយៈពេលខ្លី។

**ការវាស់វែង ECL**

ECL គឺជាការប៉ាន់ស្មានលទ្ធភាពនៃការខាតបង់ឥណទានតាមវិធានទម្ងន់នៃប្រូបាប និងត្រូវបានវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនមានឱនភាពនៃតម្លៃនៅកាលបរិច្ឆេទរាយការណ៍ ជាតម្លៃបច្ចុប្បន្ននៃកង្វះសាច់ប្រាក់ទាំងអស់ (ពោលគឺភាពខុសគ្នា រវាងលំហូរទឹកប្រាក់ដែលអ្នកខ្ចីប្រាក់ជំពាក់ធនាគារយោងតាមកិច្ចសន្យា និងលំហូរសាច់ប្រាក់ដែលធនាគាររំពឹងថានឹងទទួលបាន)។
- ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានឱនភាពនៃតម្លៃនៅកាលបរិច្ឆេទរាយការណ៍ ជាភាពខុសគ្នារវាងតម្លៃយោងដុល និងតម្លៃបច្ចុប្បន្ននៃលំហូរទឹកប្រាក់ដែលធនាគាររំពឹងថានឹងទទួលបាន។
- ឧបករណ៍ហិរញ្ញប្បទានពាណិជ្ជកម្ម និងកិច្ចសន្យាឥណទានដែលមិនទាន់ប្រើប្រាស់៖ ជាតម្លៃបច្ចុប្បន្ននៃភាពខុសគ្នា រវាងលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលអ្នកខ្ចីប្រាក់ជំពាក់ធនាគារ ប្រសិនបើកិច្ចសន្យាឥណទានបានដកប្រើនិងលំហូរសាច់ប្រាក់ដែលធនាគារ រំពឹងថានឹងទទួលបាន។

**ធាតុចូល ការសន្មត និងវិធីសាស្ត្រប្រើប្រាស់សម្រាប់ការប៉ាន់ស្មានឱនភាពនៃតម្លៃ**

ធាតុចូលសំខាន់ៗ ក្នុងការវាស់វែង ECL គឺជាវិធានសម្ព័ន្ធពាក្យនៃអថេរខាងក្រោម៖

- ប្រូបាបនៃការខកខានសង (“PD”)
- ការខាតបង់ដែលបណ្តាលមកពីការខកខានសងប្រាក់ (“LGD”) និង
- ទំហំនៃការខកខានសងប្រាក់ (“EAD”)។

ECL សម្រាប់ហានិភ័យក្នុងដំណាក់កាលទី 1 ត្រូវបានគណនាដោយគុណ PD ដប់ពីរខែ និង LGD និង EAD។ ECLពេញមួយអាយុកាលគឺបានគណនាដោយគុណ PD ពេញមួយអាយុកាល និង LGD និង EAD។

គំរូស្ថិតិត្រូវបានប្រើប្រាស់ ដើម្បីវិភាគទិន្នន័យដែលបានប្រមូល និងបង្កើតការប៉ាន់ស្មានអាយុកាល PD ដែលនៅសល់ នៃចំនួនហានិភ័យ និងវិធីដែលគេរំពឹងថាគំរូទាំងនេះធ្វើឲ្យប្រែប្រួល ដោយសារការកន្លងផុតទៅនៃពេលវេលា។



LGD គឺជាទំហំដែលទំនងជាមានការខាតបង់ ប្រសិនបើមានការមិនសងប្រាក់។ ធនាគារ ប៉ាន់ស្មានប៉ារ៉ាម៉ែត្រ LGD ដោយយោងលើក្របខណ្ឌវាយតម្លៃផ្ទៃក្នុង របស់ BASEL (BASEL's internal ratings-based framework) ចន្លោះពី 5% និង 50% ដោយផ្អែកលើប្រភេទនៃហានិភ័យឥណទាន។

EAD គឺជាហានិភ័យរំពឹងទុកចំពោះព្រឹត្តិការណ៍នៃការមិនសងប្រាក់។ ធនាគារបានទាញយក EAD ពីហានិភ័យនាពេលបច្ចុប្បន្នចំពោះបដិភាគី និងបម្រែបម្រួលដែលមានសក្តានុពលចំពោះចំនួនទឹកប្រាក់បច្ចុប្បន្នដែលត្រូវបានអនុញ្ញាតក្នុងកិច្ចសន្យា និងកើតឡើងពីការបង់រំលស់។ EAD នៃទ្រព្យសកម្មហិរញ្ញវត្ថុ មួយគឺជាតម្លៃយោងដុលររបស់វា នាចំណុចពេលមិនសងប្រាក់។ ឧបករណ៍ហិរញ្ញប្បទានពាណិជ្ជកម្ម និងចំពោះកិច្ចសន្យាផ្តល់ឥណទាន EADs គឺជាចំនួន នាពេលអនាគតដែលមានសក្តានុពល ដែលអាចត្រូវបានដកក្រោមកិច្ចសន្យា ដែលត្រូវបានប៉ាន់ស្មានដោយផ្អែកទៅលើការសង្កេតក្នុងពេលកន្លងមក និងការ ព្យាករណ៍អនាគត។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុខ្លះទៀត EAD ត្រូវបានកំណត់ដោយកំណត់តម្លៃនៃទទួលបានហានិភ័យដែលអាចកើតមានឡើង នៅចំណុច ពេលវេលាផ្សេងៗ ដោយប្រើសេណារីយ៉ូ និងវិធីសាស្ត្រស្ថិតិ។ ធនាគារបានអនុវត្តកត្តាបម្លែងឥណទាន Credit Conversion Factor (CCF) ដើម្បីប៉ាន់ស្មាន EAD នៃខ្ទង់ក្រៅតារាងតុល្យការ។

ដូចដែលបានពិពណ៌នាខាងលើ និងជាកម្មវត្ថុនៃការប្រើប្រាស់អតិបរមានៃ PD ដប់ពីរខែសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ ដំណាក់កាលទី១ ធនាគារវាស់វែង ECL ដោយពិចារណាលើហានិភ័យនៃការខកខានសងប្រាក់ក្នុងរយៈពេលកិច្ចសន្យា អតិបរមា (រួមទាំងជម្រើសបន្ថែមរបស់អ្នកខ្ចីប្រាក់ណាមួយ) ដែលមានផល ប៉ះពាល់ទៅនឹងហានិភ័យឥណទាននោះបី ជាសម្រាប់ក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយ ធនាគារពិចារណារយៈពេលវែងជាង។ រយៈពេលអតិបរមានៃកិច្ចសន្យាបន្តដល់កាលបរិច្ឆេទដែលធនាគារមានសិទ្ធិទាមទារការសងប្រាក់ជាមុន ឬបញ្ចប់កិច្ចសន្យាឥណទាន ឬការធានា។

**ការរៀបចំទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ**

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ទុកឡើងវិញ ឬកែប្រែ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានជំនួសថ្មី ដោយសារតែការលំបាកផ្នែក ហិរញ្ញវត្ថុរបស់អ្នកខ្ចីប្រាក់ នោះការវាយតម្លៃត្រូវបានធ្វើឡើង ថាតើទ្រព្យសកម្មហិរញ្ញវត្ថុគួរតែឈប់ទទួលស្គាល់ ហើយ ECL ត្រូវបានវាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញដែលបានរំពឹងទុក មិនមានផលប៉ះពាល់ដល់ការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះលំហូរសាច់ប្រាក់ រំពឹងទុកដែលកើតចេញពីទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ ត្រូវបានរួមបញ្ចូលក្នុងការគណនាកង្វះសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។
- ប្រសិនបើការរៀបចំឡើងវិញដែលបានរំពឹងទុក នឹងមានផលប៉ះពាល់ដល់ការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្រប រំពឹងទុកនៃទ្រព្យសកម្មថ្មី ត្រូវបានចាត់ទុកជាលំហូរសាច់ប្រាក់ចុងក្រោយពីទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់នៅពេលឈប់ទទួលស្គាល់របស់វា។ ចំនួនទឹកប្រាក់នេះ ត្រូវបានរួមបញ្ចូលក្នុងការគណនាកង្វះសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ ដែលត្រូវបានធ្វើអប្បបរមាចាប់ពីថ្ងៃរំពឹងទុក នៃការឈប់ទទួលស្គាល់រហូតដល់កាលបរិច្ឆេទរាយការណ៍ ដោយប្រើអត្រាការប្រាក់មានប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់។

**ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទាន**

នាកាលបរិច្ឆេទរាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់បង្គរ និងបំណុលហិរញ្ញវត្ថុ ត្រូវបានកត់ ត្រាតាម FVOCI គឺឱនភាពនៃតម្លៃឥណទាន (យោងទៅ “ដំណាក់កាលទី១ ទ្រព្យសកម្មហិរញ្ញវត្ថុ”)។ ទ្រព្យសកម្មហិរញ្ញវត្ថុគឺ “ឱនភាពនៃតម្លៃ” នៅពេលដែល ព្រឹត្តិការណ៍មួយ ឬច្រើន ដែលធ្វើឲ្យមានផលប៉ះពាល់ដល់ការប៉ាន់ស្មានលំហូរសាច់ប្រាក់នាពេលអនាគតនៃទ្រព្យសកម្មហិរញ្ញវត្ថុបានកើតឡើង។

ភស្តុតាងដែលថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃឥណទាន រួមមានទិន្នន័យដែលអាចសង្កេតបានដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងរបស់អ្នកខ្ចីប្រាក់ ឬអ្នកចេញផ្សាយ។
- ការបំពានលើកិច្ចសន្យាដូចជា ការខកខានមិនសងប្រាក់ ឬព្រឹត្តិការណ៍ហួសកាលកំណត់។
- ការរៀបចំរចនាឥណទាន ឬបុព្វបទឡើងវិញដោយធនាគារលើលក្ខខណ្ឌដែលធនាគារនឹងមិនពិចារណាផ្សេងពីនេះទេ។
- អ្នកខ្ចីប្រាក់ទំនងជានឹងធ្លាក់ក្នុងការក្ស័យធន ឬការរៀបចំផ្នែកហិរញ្ញវត្ថុផ្សេងទៀតឡើងវិញ។ ឬ
- ការបាត់នៃទីផ្សារសកម្មនៃមូលបត្រ ដោយសារបញ្ហាហិរញ្ញវត្ថុ។

ឥណទាន ដែលត្រូវបានចាត់ទុកឡើងវិញ ដោយសារតែស្ថានភាពរបស់អ្នកខ្ចីប្រាក់យ៉ាប់យឺនជាងមុន ជាធម្មតា ត្រូវបានចាត់ទុកថា មានឱនភាពនៃតម្លៃនៃ ឥណទាន លុះត្រាតែមានភស្តុតាងដែលបង្ហាញថាហានិភ័យនៃការមិនទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យា ដែលត្រូវបានកាត់បន្ថយជាសារវន្ត ហើយ មិនមានសូចនាករផ្សេងទៀតនៃឱនភាពនៃតម្លៃនោះទេ។

**6.1.10. ការបង្ហាញសំវិធានធនលើ ECL**

សំវិធានធនលើ ECL ត្រូវបានបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលវាស់វែងបែប AmrtC ៖ ជាការកាត់បន្ថយតម្លៃយោងដុល របស់ទ្រព្យសកម្ម
- ការសន្យាផ្តល់ឥណទាន៖ ជាទូទៅ កត់ត្រាដោយឡែកជាសំវិធានធន។

**6.1.11. ការជម្រះបំណុលចេញពីបញ្ជី**

ឥណទាន និងបុរេប្រទានត្រូវបានជម្រះចេញពីបញ្ជី (មួយផ្នែក ឬទាំងស្រុង) នៅពេលមិនមានការរំពឹងទុកថា អាចប្រមូលទ្រព្យសកម្មហិរញ្ញវត្ថុនោះបានមកវិញ ទាំងស្រុង ឬមួយផ្នែកណាមួយ។ នេះគឺជាករណីទូទៅ នៅពេលធនាគារកំណត់ថាអ្នកខ្ចីប្រាក់ពុំមានទ្រព្យសកម្ម ឬប្រភពចំណូលណាដែលអាចបង្កើតលំហូរ សាច់ប្រាក់គ្រប់គ្រាន់ ដើម្បីទូទាត់សងនូវចំនួនដែលត្រូវជម្រះចេញពីបញ្ជី។ ការវាយតម្លៃនេះ ត្រូវបានអនុវត្តចំពោះកម្រិតទ្រព្យសកម្មនីមួយៗ ដាច់ដោយឡែក។

ទឹកប្រាក់ប្រមូលបានមកវិញបន្ទាប់ពីបានជម្រះចេញពីបញ្ជីរួចហើយ ត្រូវបានបញ្ចូលទៅក្នុងខ្ទង់ “ការខាតបង់ពីឱនភាពនៃតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ” នៅក្នុង របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានជម្រះចេញពីបញ្ជី នៅតែត្រូវមានសកម្មភាពទារប្រាក់មកវិញ ដើម្បីឱ្យស្របតាមនីតិវិធីរបស់ធនាគារក្នុងការប្រមូលទឹក ប្រាក់ដែលនៅជំពាក់។

**6.2. សាច់ប្រាក់ និងសាច់ប្រាក់សមមូល**

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើមិនជាប់កំហិតនៅធនាគារជាតិនៃកម្ពុជា និងធនាគារផ្សេងៗ ដែលមានកាលកំណត់ នៅពេលតម្កល់ដំបូង មានរយៈពេល ៣ខែឬតិចជាង ដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បានដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ។

**6.3. ទ្រព្យសម្បត្តិ និងបរិក្ខារ**

ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្គរ និងការខាតបង់ដែលបណ្តាលមកពីការខុសភាពនៃតម្លៃ។ ថ្លៃដើមរួមមានចំណាយផ្ទាល់ផ្សេងៗ ដែលបានចំណាយក្នុងការទិញទ្រព្យនោះ ដើម្បីឱ្យទ្រព្យនោះ អាចប្រើប្រាស់ក្នុងគោលដៅរបស់គណៈគ្រប់គ្រង។

ចំណាយបន្តបន្ទាប់ផ្សេងៗ ត្រូវបានកត់ត្រាបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យនោះ ឬត្រូវបានកត់ត្រាជាទ្រព្យដាច់ដោយឡែកតាមការគួរ តែនៅពេលដែលមាន ភាពប្រាកដថាផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតនៃទ្រព្យនោះនឹងហូរចូលមកក្នុងធនាគារ ហើយថ្លៃដើមនៃទ្រព្យនោះអាចត្រូវបានវាស់វែងជាក់លាក់បាន តែប៉ុណ្ណោះ។ រាល់ការចំណាយលើការជួសជុល និងការថែទាំផ្សេងៗទៀតទាំងអស់ ត្រូវបានកត់ត្រាជាចំណាយនៅក្នុងរបាយការណ៍ចំណេញ ឬខាតក្នុង ការិយបរិច្ឆេទហិរញ្ញវត្ថុដែលប្រតិបត្តិការនោះកើតឡើង។

រំលស់ត្រូវបានគណនាតាមមូលដ្ឋានរំលស់ថេរ អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ និងតម្លៃកាកសំណល់ ដែលបានប៉ាន់ស្មានរបស់ទ្រព្យសកម្មនីមួយៗ។

ទ្រព្យកំពុងសាងសង់ មិនត្រូវបានរំលស់ទេ។ អាយុកាលប្រើប្រាស់ ដែលបានប៉ាន់ស្មាន មានដូចខាងក្រោម៖

ល.រ	ថ្នាក់	វិធីសាស្ត្ររំលស់	អាយុកាលប្រើប្រាស់	អត្រារំលស់ប្រចាំឆ្នាំ
1	ការកែលម្អអគារ	រំលស់ថេរ	5 ឆ្នាំ	20%
2	បរិក្ខារកុំព្យូទ័រ និងការិយាល័យ			
3	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់			
4	យានយន្ត			

តម្លៃសំណល់ អាយុកាលប្រើប្រាស់ និងវិធីសាស្ត្ររំលស់ ត្រូវបានត្រួតពិនិត្យ និងកែតម្រូវ ប្រសិនបើមានការប្រែប្រួលសំខាន់ៗ នៅកាលបរិច្ឆេទរបាយការណ៍ ចុងក្រោយ។

ប្រសិនបើតម្លៃយោង នៃទ្រព្យសកម្មណាមួយ លើសពីតម្លៃដែលអាចស្រង់មកវិញបាន ត្រូវបានកាត់បន្ថយភ្លាម ឲ្យនៅត្រឹមតម្លៃប៉ាន់ស្មាន ដែលអាចស្រង់មក វិញបាន។

ចំណេញ និងខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសាច់ប្រាក់បានពីការលក់ និងតម្លៃយោង ហើយត្រូវបានកត់ត្រានៅ ក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ។

**6.4. ភតិសន្យា - ធនាគារជាតិភតិ:**

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារវាយតម្លៃ ថាតើកិច្ចសន្យានោះ ឬខ្លឹមសាររបស់វាជាភតិសន្យាដែរឬទេ។ កិច្ចសន្យា មួយជាភតិសន្យា ឬមានខ្លឹមសារជា ភតិសន្យា ប្រសិនបើកិច្ចសន្យានោះផ្តល់សិទ្ធិក្នុងការគ្រប់គ្រង ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានកំណត់មួយ ក្នុងរយៈពេលណាមួយជាច្រើននឹងការបង់ប្រាក់។

កិច្ចសន្យាអាចមាន ទាំងសមាសធាតុភតិសន្យា និងសមាសធាតុមិនមែនភតិសន្យា។ ធនាគារបានបែងចែកសាច់ប្រាក់ក្នុងកិច្ចសន្យាជាធាតុភតិសន្យា និង ធាតុមិនមែនភតិសន្យា អាស្រ័យថ្លៃលម្អិតដែលពាក់ព័ន្ធរបស់វា។

លក្ខខណ្ឌក្នុងភតិសន្យា ត្រូវបានចរចាឡើងវិញ តាមមូលដ្ឋានដោយឡែក និងមានលក្ខខណ្ឌខុសៗពីគ្នា។ កិច្ចព្រមព្រៀងភតិសន្យាមិនបានបណ្តាលឲ្យមាន កិច្ចសន្យាណាមួយ ក្រៅពីអត្ថប្រយោជន៍ដែលបានធានា នៅក្នុងទ្រព្យសកម្មភតិសន្យាដែលត្រូវបានកាន់កាប់ដោយភតិសន្យាស្រដៀងនោះទេ។ ទ្រព្យសកម្មដែល ត្រូវបានជួល អាចនឹងមិនត្រូវបានប្រើប្រាស់ជាទ្រព្យធានាក្នុងការខ្ចីប្រាក់ទេ។

ភតិសន្យាត្រូវបានកត់ត្រាជាទ្រព្យសកម្មដែលធនាគារមានសិទ្ធិក្នុងការប្រើប្រាស់ (ហៅកាត់ថា "ទ្រព្យ RoU") និងជាបំណុលពាក់ព័ន្ធ នាកាលបរិច្ឆេទដែល ទ្រព្យសកម្មដែលបានជួល និងមានភាពរួចរាល់សម្រាប់ប្រើប្រាស់។

ទ្រព្យសកម្ម និងបំណុលដែលកើតពីភតិសន្យាត្រូវបានកត់ត្រាលើកដំបូងតាមមូលដ្ឋានតម្លៃបច្ចុប្បន្ន (Present value)។

**6.4.1. បំណុលភតិសន្យា**

បំណុលភតិសន្យា មួយបញ្ចូលនូវតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាថេរ (រួមទាំងការបង់ប្រាក់ចេរផ្សេងៗ) ដកនឹងការលើកទឹកចិត្តផ្សេងៗសម្រាប់ការជួល ដែលត្រូវទទួលបាន។

ការទូទាត់ភតិសន្យាដែលត្រូវធ្វើឡើងក្រោមជម្រើសដែលអាចពន្យាររយៈពេលបាន ប្រកបដោយភាពសមហេតុផល ត្រូវបានរួមបញ្ចូលនៅក្នុងការវាស់វែង បំណុល។

ការទូទាត់ភតិសន្យា ត្រូវបានធ្វើអប្បបរមាដោយប្រើអត្រាការប្រាក់ដែលកំណត់ក្នុងភតិសន្យា។ ប្រសិនបើអត្រាការប្រាក់មិនអាចកំណត់បានដោយភាពងាយស្រួលនោះ ដែលត្រូវបានប្រើជាទូទៅក្នុងកិច្ចសន្យាភតិសន្យារបស់ធនាគារ អត្រាការប្រាក់ ប្រាក់កម្ចីបន្ថែមរបស់ភតិសន្យាត្រូវបានប្រើប្រាស់ ហើយវាគឺជាអត្រាដែលភតិ អ្នកជួលនីមួយៗត្រូវចំណាយ ដើម្បីទទួលបានប្រាក់កម្ចី ដែលមានភាពចាំបាច់ ដើម្បីទទួលបានទ្រព្យសកម្មដែលមានតម្លៃ ប្រហាក់ប្រហែលនឹងទ្រព្យ RoU នៅក្នុងបរិយាកាសសេដ្ឋកិច្ចស្រដៀងគ្នាជាមួយនឹងលក្ខខណ្ឌ និងការធានាប្រហាក់ប្រហែលគ្នា។

ដើម្បីកំណត់អត្រាកំណើនប្រាក់កម្ចី ធនាគារអាចប្រើអត្រាការប្រាក់នៃប្រាក់កម្ចីរបស់ខ្លួនជាមូលដ្ឋានដំបូង រួចធ្វើនិយ័តកម្ម ទៅតាមលក្ខខណ្ឌផ្សេងៗ ដូចជា រយៈពេលជួល(ឬប្រើប្រាស់) ប្រទេស រូបិយប័ណ្ណ និងការដាក់ទ្រព្យធានា ផ្សេងៗ។ ការទូទាត់ភតិសន្យា ត្រូវបានបែងចែករវាងប្រាក់ដើម និងចំណាយ ការប្រាក់។ ចំណាយការប្រាក់ ត្រូវបានកត់ត្រាក្នុងរបាយការណ៍ចំណេញឬខាត ក្នុងរយៈពេលនៃភតិសន្យានោះ ដើម្បីបង្កើតការប្រាក់ចេរតាមកាលកំណត់មួយ លើចំនួនសមតុល្យបំណុលដែលនៅសល់ក្នុងកាលបរិច្ឆេទនីមួយៗ។

6.4.2. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (ទ្រព្យ RoU)

ទ្រព្យ RoU ត្រូវបានកត់ត្រាលើកដំបូងតាមថ្លៃដើមដែល រួមមាន៖

- ចំនួនទឹកប្រាក់នៃបំណុលភតិសន្យាដែលបានវាស់វែងលើកដំបូង
- ការទូទាត់ភតិសន្យាណាមួយ ដែលបានធ្វើឡើងនៅកាលបរិច្ឆេទចាប់ផ្តើម ឬមុនកាលបរិច្ឆេទចាប់ផ្តើម ដកការលើកទឹកចិត្តផ្សេងៗដែលទទួលបានពីការជួល
- ចំណាយផ្ទាល់លើកដំបូង និង
- ចំណាយសម្រាប់ការជួសជុលឡើងវិញ ប្រសិនបើមាន។

ទ្រព្យ RoU ជាទូទៅ ត្រូវបានដករំលស់តាមមូលដ្ឋានរំលស់ថេរលើរយៈពេលណាមួយ ដែលខ្លីជាងគេរវាងអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម និងរយៈពេលជួល។ ប្រសិនបើធនាគារប្រាកដថាអាចទិញទ្រព្យ RoU ក្នុងមូលហេតុសមរម្យ ធនាគារត្រូវធ្វើរំលស់លើអាយុកាលរបស់ទ្រព្យសកម្មនោះ។

ការវាស់វែងបន្ទាប់នៃទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ គឺវាស់វែងតាមថ្លៃដើមដករំលស់ និងការខាតដែលបណ្តាលមកពីឱនភាពនៃតម្លៃបង្ក ប្រសិនបើមាន។

6.4.3. ការលើកលែងផ្សេងៗ

ការទូទាត់នានាដែលពាក់ព័ន្ធនឹងភតិសន្យាដែលមានរយៈពេលខ្លី (មានកាលកំណត់ 12ខែឬតិចជាងនេះ) ឬការជួលទ្រព្យដែលមានតម្លៃទាប ត្រូវបានកត់ត្រាជាចំណាយនៅក្នុងរបាយការណ៍ចំណេញ ឬខាត។

6.5. ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបីដែលរួមមានអាជ្ញាបណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ និងចំណាយពេលពាក់ព័ន្ធផ្សេងៗ ត្រូវបានរាយការណ៍តាមថ្លៃ ដករំលស់បង្ក និងការខាតដែលបានបណ្តាលមកពីឱនភាពនៃតម្លៃ។ អាជ្ញាបណ្ណកម្មវិធីកុំព្យូទ័រ ដែលបានទិញ ត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើមដែលបានកើតឡើង ក្នុងការទិញកម្មវិធីជាក់លាក់នោះមកប្រើប្រាស់។

រំលស់ត្រូវបានគណនាដោយប្រើវិធីសាស្ត្ររំលស់ថេរអាស្រ័យ ទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់វាដែលមានរយៈពេល 10ឆ្នាំ នៅពេលដែលទ្រព្យសកម្មមានលក្ខណៈរួចរាល់សម្រាប់ប្រើប្រាស់។

ទ្រព្យកំពុងផលិត មិនត្រូវបានកាត់រំលស់ទេ។

ចំណាយនានាពាក់ព័ន្ធនឹងការថែរក្សាកម្មវិធីកុំព្យូទ័រ ត្រូវបានទទួលស្គាល់ជាចំណាយ នៅពេលដែលប្រតិបត្តិការនោះបានកើតឡើង។

6.6. ឱនភាពនៃតម្លៃលើទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ ធំជាងការប៉ាន់ស្មានតម្លៃដែលអាចប្រមូលមកវិញបាន។

តម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្រប ដកចំណាយដើម្បីលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ ការប៉ាន់ស្មានលំហូរទឹកប្រាក់នាពេលអនាគត ត្រូវបានធ្វើអប្បបរមាទៅនឹងតម្លៃបច្ចុប្បន្ន ដោយប្រើអត្រា ប្រាក់មុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ឬ ឯកតាបង្កើតសាច់ប្រាក់។

សម្រាប់គោលបំណងនៃការធ្វើតេស្តលើឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗ ដែលអាចបង្កើតសាច់ប្រាក់បានពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់។

ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត។ ការខាតបង់លើឱនភាពនៃតម្លៃនៃឯកតាបង្កើតសាច់ប្រាក់ ត្រូវបានបែងចែកដោយកាត់បន្ថយតម្លៃយោងនៃតម្លៃកេរ្តិ៍ឈ្មោះរបស់ឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) ជាមុន ហើយបន្ទាប់មកដើម្បីកាត់បន្ថយតម្លៃយោងនៃទ្រព្យសកម្មដទៃទៀតនៅក្នុងឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) លើមូលដ្ឋានសមាមាត្រ។

ការខាតបង់លើឱនភាពនៃតម្លៃដែលទទួលស្គាល់ក្នុងពេលកន្លងផុតទៅ ត្រូវបានប៉ាន់ប្រមាណរាល់កាលបរិច្ឆេទនៃការវាយការណ៍ ថាមានសញ្ញាណណាមួយដែលការខាតបង់បានថយចុះឬលែងមានការខាតបង់តទៅទៀត។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវកត់ត្រាបញ្ជាសមកវិញ ប្រសិនបើមានការប្រែប្រួលតម្លៃប៉ាន់ស្មានដែលប្រើប្រាស់ដើម្បីកំណត់តម្លៃដែលអាចប្រមូលមកវិញបាន។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានកត់ត្រាបញ្ជាសមកវិញត្រឹមតម្លៃតម្លៃដែលមិនធ្វើឱ្យតម្លៃយោងរបស់ទ្រព្យសកម្មនេះ មិនលើសពីតម្លៃយោងដែលត្រូវកំណត់ (ដករំលស់) ក្នុងករណីពុំមានការទទួលស្គាល់ការខាតបង់លើឱនភាពនៃតម្លៃ។

**6.7. ចំណូល និងចំណាយការប្រាក់**

ចំណូល និងចំណាយការប្រាក់ ដែលកើតពីឧបករណ៍ហិរញ្ញវត្ថុ វាស់វែងតាមបែប AmrtC ត្រូវបានកត់ត្រាក្នុងគណនី “ចំណូលការប្រាក់” និង “ចំណាយការប្រាក់” ក្នុងរបាយការណ៍ចំណេញ ឬខាត ដោយប្រើវិធានការប្រាក់ប្រសិទ្ធភាព (Effective Interest Rate Method ហៅកាត់ថា “វិធាន EIR”)។

វិធាន EIR គឺជាវិធីសាស្ត្រគណនា AmrtC របស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុមួយ និងដោយបែងចែកចំណូលការប្រាក់ ឬចំណាយការប្រាក់លើរយៈពេលដែលពាក់ព័ន្ធ។ EIR គឺជាអត្រាដែលធ្វើអប្បបរមាជាក់លាក់លើការទូទាត់ ឬទទួលសាច់ប្រាក់ព្យាករណ៍នៅពេលអនាគត ក្នុងអាយុកាលប៉ាន់ស្មានរបស់ឧបករណ៍ហិរញ្ញវត្ថុ ឬក្នុងរយៈពេលណាមួយដែលខ្លីជាងទៅតាមការគួរ ចំពោះតម្លៃយោងសុទ្ធរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។ នៅពេលគណនា EIR ធនាគារបានកត់ត្រារាល់លក្ខខណ្ឌ ក្នុងកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុ និងបានរួមបញ្ចូលនូវកម្រៃ ឬកំណើនចំណាយនានា ដែលបានចំណាយដោយផ្ទាល់ចំពោះឧបករណ៍មួយ ហើយវាជាផ្នែកមួយនៃ EIR ប៉ុន្តែមិនមែនជាការខាតឥណទាន នៅពេលអនាគតទេ។

ចំណូលការប្រាក់ ត្រូវបានគណនា តាមវិធាន EIR ចំពោះតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ លើកលែងតែចំពោះ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានឱនភាពនៃតម្លៃដែលបានទិញ ឬបានបង្កើតឡើង (Purchased or originated credit-impaired financial asset-POCI) ដែល EIR សម្រាប់កែតម្រូវឥណទានលើកដំបូង ត្រូវបានអនុវត្តចំពោះថ្លៃដើមដករំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមែនជា “POCI” ប៉ុន្តែបានក្លាយជាឥណទានដែលមានឱនភាពនៃតម្លៃ (ឬ “ដំណាក់កាលទី3”) ដែលចំណូលការប្រាក់ត្រូវបានគណនាដោយប្រើ EIR ចំពោះថ្លៃដើមដករំលស់របស់វា (ឧទាហរណ៍ កាត់កងជាមួយនឹងសំវិធានធនលើ ECL)។

**6.8. សំវិធានធន**

សំវិធានធន ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធនាគារមានភាពព្រួយបារម្ភច្បាស់ ឬភាពព្រួយបារម្ភប្រយោលនៅពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍អតីតកាល ហើយវាទំនងជាអាចត្រូវឱ្យមានលំហូរចេញនៃផលប្រយោជន៍សេដ្ឋកិច្ចរបស់ធនាគារ ក្នុងការទូទាត់ភាពព្រួយបារម្ភនោះ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសាវ័ន្ត សំវិធានធន ធនាគារធ្វើអប្បបរមាលំហូរសាច់ប្រាក់ដែលរំពឹងទុកថានឹងត្រូវទូទាត់នៅពេលអនាគត ដោយអត្រាមុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងពីការប៉ាន់ស្មាននៃតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលនោះ។ អប្បបរមា ត្រូវបានទទួលស្គាល់ជាថ្លៃដើមហិរញ្ញប្បទាន។

**6.9. ពន្ធលើប្រាក់ចំណេញ**

ចំណាយពន្ធលើប្រាក់ចំណេញ រួមមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ។ ពន្ធលើប្រាក់ចំណេញ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ និងខាត លើកលែងតែពន្ធនេះទាក់ទងនឹងធាតុ ដែលត្រូវទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន ឬ លទ្ធផលលម្អិតផ្សេងៗ។

ធនាគារកំណត់ថា ការប្រាក់ និងការដាក់ពិន័យ ទាក់ទងនឹងពន្ធលើប្រាក់ចំណេញ រួមបញ្ចូលបំណកស្រាយពន្ធ មិនច្បាស់លាស់ មិនបានបំពេញនិយមន័យនៃពន្ធលើប្រាក់ចំណេញ ដូច្នេះវាត្រូវបានកត់ត្រាយោងតាម CIA 37 ស្តីពី សំវិធានធនបំណុលយថាភាព និងទ្រព្យសកម្មយថាភាព ហើយត្រូវបានកត់ត្រាជាចំណាយនៅក្នុង “ចំណាយផ្សេងៗ” និងនៅក្នុងលទ្ធផលលម្អិតផ្សេងៗ ឬកត់ត្រាដោយផ្ទាល់ នៅក្នុងមូលធន។

**ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ**

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំគឺជាចំនួនប្រាក់ពន្ធត្រូវបង់ ឬត្រូវទទួល លើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តនៅកាលបរិច្ឆេទវាយការណ៍ ហើយធ្វើនិយ័តកម្មជាមួយបំណុលពន្ធពីការិយបរិច្ឆេទមុនៗ។

**ពន្ធពន្យារ**

ពន្ធពន្យារត្រូវបានទទួលស្គាល់ ដោយផ្អែកលើភាពលម្អៀងបណ្តោះអាសន្ន រវាងតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោង គិតតាមច្បាប់ពន្ធ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវទទួលស្គាល់ចំពោះការខាតបង់ពន្ធមិនទាន់បានប្រើប្រាស់ និងភាពលម្អៀងបណ្តោះអាសន្ន ដែលអាចកាត់កងបានត្រឹមត្រូវ ដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត អាចប្រើប្រាស់សម្រាប់កាត់កងជាមួយភាពលម្អៀងបណ្តោះអាសន្ននោះបាន។ ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យជាដាច់ខាតរាល់កាលបរិច្ឆេទរាយការណ៍ និងត្រូវបានកាត់បន្ថយ ក្នុងករណីមិនអាចប្រើប្រាស់នូវអត្ថប្រយោជន៍ពន្ធនោះបាន។ ការកាត់បន្ថយនោះត្រូវបានកត់ត្រាបញ្ជីសមកវិញ នៅពេលដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត មានលក្ខណៈប្រសើរឡើង។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានវាស់វែងតាមអត្រាពន្ធដែលរំពឹងថានឹងត្រូវប្រើចំពោះភាពលម្អៀងបណ្តោះអាសន្ន នៅពេលដែលវាអាចប្រើប្រាស់បាន ឬកាត់កងបាន ដោយប្រើអត្រាពន្ធនៅកាលបរិច្ឆេទរាយការណ៍។

ការវាស់វែងពន្ធពន្យារ ឆ្លុះបញ្ចាំងពីពន្ធដែលធនាគាររំពឹងថាអាចប្រើប្រាស់បាន ឬអាចកាត់កងបាន នូវតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល។

ពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល អាចកាត់កងគ្នាបានក្នុងករណីវាបំពេញលក្ខខណ្ឌជាក់លាក់ណាមួយ។

**6.10. អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី**

អត្ថប្រយោជន៍និយោជិករយៈពេលខ្លីត្រូវបានចំណាយ នៅពេលដែលសេវាកម្មត្រូវបានផ្តល់ជូន។ ចំនួនដែលរំពឹងទុកថានឹងត្រូវចំណាយ ត្រូវបានទទួលស្គាល់ជាបំណុល ប្រសិនបើធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬ កាតព្វកិច្ច ប្រយោលនាពេលបច្ចុប្បន្ន ក្នុងការទូទាត់ចំណាយដែលជាលទ្ធផលនៃការងារដែលបានបំពេញចមកហើយដោយនិយោជិត ហើយកាតព្វកិច្ចនោះអាចធ្វើការប៉ាន់ស្មានបានដោយភាពជឿជាក់។

**6.11. ដើមទុន**

ភាគហ៊ុនធម្មតាត្រូវបានចាត់ថ្នាក់ជាមូលធន។ ថ្លៃដើមផ្ទាល់ក្នុងការបញ្ចេញភាគហ៊ុន ត្រូវបានទទួលស្គាល់ដោយកាត់ចេញពីមូលធនបន្ទាប់ពីដកពន្ធចេញ។

**6.12. ទុនបម្រុងតាមបទប្បញ្ញត្តិ**

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវគណនាសំវិធានធនតាមច្បាប់ អនុលោមទៅតាមធនាគារជាតិ នៃកម្ពុជា៖

- ប្រកាសលេខ ធ7-017-344 ប្រ.ក ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ2017 ស្តីពី “ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមតែរមិន”
- ស្ថាប័នណែនាំលេខ ធ7-018-001 ស.រ.ច.ណ ចុះថ្ងៃទី16 ខែកុម្ភៈ ឆ្នាំ2018 ស្តីពីការអនុវត្តប្រកាសស្តីពី “ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមតែរមិន” និង
- ស្ថាប័នណែនាំលេខ ធ7-021-002 ស.រ.ច.ណ ចុះថ្ងៃទី27 ខែធ្នូ ឆ្នាំ2021 ស្តីពី “កាតព្វកិច្ចធ្វើចំណាត់ថ្នាក់ និង សំវិធានធន ចំពោះឥណទានរៀបចំឡើងវិញ”។

ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនខ្ពស់ជាងឱនភាពនៃតម្លៃបង្ក ផ្អែកតាម CIFRS 9 នោះ “ការបំពេញបន្ថែម topping up” នឹងត្រូវបានកត់ត្រាជាទុនបម្រុងតាមបទប្បញ្ញត្តិ និងត្រូវបានដាក់បង្ហាញនៅក្នុងមូលធន។ បន្ទាប់មក ទុនបម្រុងត្រូវបានកត់ត្រាទ្រព្យទៅវិញ (រហូតដល់សុទ្ធ) ប្រសិនបើសំវិធានធនតាមច្បាប់បង្កមានចំនួនស្មើគ្នា ឬទាបជាងឱនភាពនៃតម្លៃបង្កដែលផ្អែកតាម CIFRS 9។ ទុនបម្រុងតាមបទប្បញ្ញត្តិ ត្រូវបានតម្កល់ទុកមួយខ្សែកជាទ្រនាប់ទុន ហើយមិនអាចបែងចែកបាន និងមិនត្រូវបានអនុញ្ញាតអយរូបបញ្ចូលនៅក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធទេ។

## 7. ការប៉ាន់ស្មានគណនេយ្យ និងការវិនិច្ឆ័យសំខាន់ៗ

ធនាគារ ធ្វើការប៉ាន់ស្មាន និងការសន្មតដោយគិតទៅលើអនាគតកាល។ តាមនិយមន័យលទ្ធផលនៃការប៉ាន់ស្មាន កម្រស្មើគ្នាជាមួយនឹងលទ្ធផលជាក់ស្តែងណាស់។

ការប៉ាន់ស្មាន និងការសន្មត ដែលមានផលប៉ះពាល់ជាសារវន្ត បណ្តាលឲ្យមាននិយ័តកម្មគួរឲ្យកត់សម្គាល់ ចំពោះតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទបន្ទាប់ ត្រូវបានបង្ហាញដូចខាងក្រោម។

### 7.1. ការវិនិច្ឆ័យ

ព័ត៌មានអំពីការវិនិច្ឆ័យ ដែលបានធ្វើឡើងក្នុងការអនុវត្តគោលនយោបាយគណនេយ្យ ដែលមានផលប៉ះពាល់ជាសារវន្ត លើចំនួនទឹកប្រាក់ ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ដូចខាងក្រោម៖

- **កំណត់សម្គាល់ 6.1.2:** ការបាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ៖ ការវាយតម្លៃគំរូអាជីវកម្មដែលទ្រព្យទាំងនោះ ត្រូវបានកាន់កាប់ និងការវាយតម្លៃថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាការទូទាត់ប្រាក់ដើម និងការប្រាក់ (SPP) លើចំនួនប្រាក់ដើមដែលនៅសល់។
- **កំណត់សម្គាល់ 6.1.9:** ការបង្កើតលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ថាតើហានិភ័យឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូង ដោយកំណត់វិធីសាស្ត្រសម្រាប់បញ្ចូលព័ត៌មានទៅក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន "ECL" និងការជ្រើសរើស និងការអនុម័តលើគំរូដែលប្រើដើម្បីវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន។

### 7.2. ការសន្មត និងការប៉ាន់ស្មានភាពមិនច្បាស់លាស់

ព័ត៌មានអំពីភាពមិនច្បាស់លាស់នៃការសន្មត និងការប៉ាន់ស្មាន ដែលមានហានិភ័យជាសារវន្ត ដែលអាចនឹងធ្វើមាននិយ័តភាពលើតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនាពេលបន្ទាប់ ត្រូវបានបញ្ចូលក្នុងកំណត់សម្គាល់ដូចខាងក្រោម៖

- **កំណត់សម្គាល់ 6.1.9:** ឱនភាពនៃតម្លៃឧបករណ៍ហិរញ្ញវត្ថុ៖ កំណត់ការបញ្ចូលសមាសធាតុទៅក្នុងគំរូនៃការវាស់វែងលើ ECL រួមទាំងការបញ្ចូលព័ត៌មាននៃការប្រមើលនាពេលអនាគត។
- **កំណត់សម្គាល់ 6.1.8:** ការកំណត់លើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ ដែលមានធាតុចូលមិនអាចអង្កេតបានជាសារវន្ត។
- **កំណត់សម្គាល់ 27.4:** ការទទួលស្គាល់និងវាស់វែងថាភាព៖ ការសន្មតសំខាន់ៗស្តីពីភរិយភាព និងទំហំនៃធនធានដែលនឹងហូរចេញ។

## 8. សាច់ប្រាក់ក្នុងដៃ

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2023		ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
<b>តាមប្រភេទរូបិយប័ណ្ណ</b>				
ប្រាក់ដុល្លារអាមេរិក	3,899,716	15,930	800,160	3,294
ប្រាក់រៀល	241,572	987	207,778	856
	<b>4,141,288</b>	<b>16,917</b>	<b>1,007,938</b>	<b>4,150</b>

9. ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
គណនីចរន្ត	28,954,354	118,279	7,204,887	29,663
	<b>28,954,354</b>	<b>118,279</b>	<b>7,204,887</b>	<b>29,663</b>

គណនីចរន្ត គឺជាគណនីមិនទទួលបានការប្រាក់ទេ។

ពុំមានសំវិធានធនខាតបង់ឱនភាពនៃតម្លៃ ត្រូវបានធ្វើឡើង ធៀបនឹងសមតុល្យនៅធនាគារជាតិនៃកម្ពុជានោះទេ ដោយសារធនាគារកំណត់ថា ហានិភ័យឥណទានលើហ្វាស៊ីលីតឺនេះ គឺមានកម្រិតទាប។

10. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
<b>ធនាគារក្នុងស្រុក</b>				
គណនីចរន្ត	6,527,331	26,664	5,241,669	21,580
គណនីសន្សំ	56,926	233	3,278	13
គណនីមានកាលកំណត់	103,458,384	422,627	95,000,000	391,115
<b>សរុបប្រាក់ដើម</b>	<b>110,042,641</b>	<b>449,524</b>	<b>100,244,947</b>	<b>412,708</b>
ការប្រាក់បង្កត្រូវទទួល	3,070,151	12,541	2,083,808	8,579
<b>ទឹកប្រាក់ដុល</b>	<b>113,112,792</b>	<b>462,065</b>	<b>102,328,755</b>	<b>421,287</b>
ដក៖ សំវិធានធនលើ ECL	(681,593)	(2,784)	(588,132)	(2,421)
<b>ចំនួនសុទ្ធ</b>	<b>112,431,199</b>	<b>459,281</b>	<b>101,740,623</b>	<b>418,866</b>

បម្រែបម្រួលសំវិធានធនលើ ECL ក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ថ្ងៃទី១ ខែមករា	588,132	2,421	471,604	1,921
ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត (កំណត់សម្គាល់ 24)	93,461	384	116,528	476
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(21)	-	24
<b>ថ្ងៃទី៣១ ខែធ្នូ</b>	<b>681,593</b>	<b>2,784</b>	<b>588,132</b>	<b>2,421</b>



តួលេខទឹកប្រាក់ដុលខាងលើត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2023		ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
<b>ក. តាមប្រភេទរូបិយប័ណ្ណ</b>				
ប្រាក់ដុល្លារអាមេរិក	109,775,465	448,432	99,683,341	410,396
ប្រាក់រៀល	3,337,327	13,633	2,645,414	10,891
	<b>113,112,792</b>	<b>462,065</b>	<b>102,328,755</b>	<b>421,287</b>
<b>ខ. តាមកាលកំណត់</b>				
ក្នុងរយៈពេល 1 ខែ	8,729,737	35,661	7,245,648	29,830
> 1 ទៅ 3 ខែ	19,892,313	81,260	12,418,080	51,125
> 3 ទៅ 6 ខែ	26,640,542	108,827	41,234,049	169,761
> 6 ទៅ 12 ខែ	57,850,200	236,317	41,430,978	170,571
	<b>113,112,792</b>	<b>462,065</b>	<b>102,328,755</b>	<b>421,287</b>
<b>គ. តាមអត្រាការប្រាក់ (ក្នុង 1ឆ្នាំ)</b>				
គណនីចរន្ត	0.00% to 3.00%		0.00% to 3.00%	
គណនីសន្សំ	0.00% to 1.50%		0.00% to 1.00%	
គណនីមានកាលកំណត់	4.00% to 7.90%		3.20% to 7.50%	

**11. ប្រាក់តម្កល់តាមច្បាប់នៅធនាគារជាតិនៃកម្ពុជា**

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2023		ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ប្រាក់បម្រុងកាតព្វកិច្ច (ក)	8,400,734	34,317	4,199,174	17,288
ប្រាក់តម្កល់ធានាលើដើមទុន (ខ)	10,000,000	40,850	10,000,000	41,170
	<b>18,400,734</b>	<b>75,167</b>	<b>14,199,174</b>	<b>58,458</b>

**(ក) ប្រាក់បម្រុងកាតព្វកិច្ច**

នៅថ្ងៃទី១ ខែមករា ឆ្នាំ2023 ធនាគារជាតិ នៃកម្ពុជា បាននិករណ៍ប្រកាសលេខ ធ7-020-230 ប្រ.ក ស្តីពីប្រាក់បម្រុង កាតព្វកិច្ចនៃប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ និងចេញប្រកាសថ្មីលេខ ធ7-023-005 ប្រ.ក ដែលតម្រូវឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវតម្កល់ប្រាក់បម្រុងកាតព្វកិច្ចនៃប្រាក់បញ្ញើ និងប្រាក់កម្ចីជាមធ្យមប្រចាំថ្ងៃនៅធនាគារជាតិ នៃកម្ពុជា ដូចខាងក្រោម៖

- សម្រាប់រូបិយវត្ថុជាតិ (ប្រាក់រៀល)
  - ប្រាក់បម្រុងកាតព្វកិច្ចត្រូវបន្តរក្សានៅ 7%។
- សម្រាប់រូបិយប័ណ្ណ (ក្រៅពីប្រាក់រៀល)
  - ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ2023 ដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2023 ប្រាក់បម្រុងកាតព្វកិច្ចត្រូវរក្សានៅ 9%។
  - ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ2024 តទៅ ប្រាក់បម្រុងកាតព្វកិច្ចត្រូវរក្សានៅ 12.5%។

នៅថ្ងៃទី23 ខែវិច្ឆិកា ឆ្នាំ2023 ធនាគារជាតិ នៃកម្ពុជា បានចេញលិខិតលេខ ធ7-023-2621 ដែលអនុញ្ញាតឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ តម្កល់ប្រាក់បម្រុងកាតព្វកិច្ចសម្រាប់រូបិយប័ណ្ណកម្រិត 7% រហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024។

ប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចី មិនមានការប្រាក់ទេ។

**(ខ) ប្រាក់តម្កល់ធានាលើដើមទុន**

យោងតាមប្រកាសលេខ ធ-០១-១៣៦ ប្រ.ក ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ចេញដោយធនាគារជាតិនៃកម្ពុជា ស្តីពី “ប្រាក់តម្កល់ធានាលើដើមទុន” តម្រូវឱ្យធនាគារតម្កល់ប្រាក់ចំនួន ១០% នៃដើមទុនចុះបញ្ជីរបស់ធនាគារជាប្រាក់តម្កល់ធានាលើដើមទុន នៅធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់នេះ មិនសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ ហើយនឹងត្រូវបង្វិលជូនធនាគារវិញនៅពេលដែលធនាគារស្ម័គ្រចិត្តបញ្ឈប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។

ប្រាក់តម្កល់នេះ ទទួលបានការប្រាក់អត្រា 1.29% (ឆ្នាំ២០២២៖ 1.19% ក្នុងមួយឆ្នាំ)។

**12. ឥណទានអតិថិជន**

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ឥណទានមានកាលកំណត់	28,232,784	115,331	21,815,594	89,815
ការប្រាក់បង្កត្រូវទទួល	121,537	497	55,067	227
កម្រៃសេវាឥណទានមិនទាន់ទទួលស្គាល់	(176,824)	(722)	(182,450)	(751)
និយ័តកម្មលើឥណទានដល់បុគ្គលិកដែលមានអត្រាទាបជាងទីផ្សារ	(166,904)	(682)	(44,249)	(182)
<b>ទឹកប្រាក់ដុល</b>	<b>28,010,593</b>	<b>114,424</b>	<b>21,643,962</b>	<b>89,109</b>
ដក៖ សំវិធានធន ECL	(214,608)	(877)	(51,396)	(212)
<b>ទឹកប្រាក់សុទ្ធ</b>	<b>27,795,985</b>	<b>113,547</b>	<b>21,592,566</b>	<b>88,897</b>

បម្រែបម្រួលនៃសំវិធានធនលើ ECL សម្រាប់ឥណទានអតិថិជន ក្នុងអំឡុងកាលបរិច្ឆេទមានដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ថ្ងៃទី១ ខែមករា	51,396	212	5,477	22
ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត (កំណត់សម្គាល់ 24)	163,212	671	45,919	188
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(6)	-	2
<b>ថ្ងៃទី៣១ ខែធ្នូ</b>	<b>214,608</b>	<b>877</b>	<b>51,396</b>	<b>212</b>

ចំនួនឥណទានដុលខាងលើ ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
<b>ក. តាមប្រភេទរូបិយប័ណ្ណ</b>				
ប្រាក់ដុល្លារអាមេរិក	24,476,539	99,987	18,108,642	74,554
ប្រាក់រៀល	3,534,054	14,437	3,535,320	14,555
	<b>28,010,593</b>	<b>114,424</b>	<b>21,643,962</b>	<b>89,109</b>
<b>ខ. តាមកាលកំណត់</b>				
ក្នុងរយៈពេល 1 ខែ	233,197	953	270,665	1,114
> 1 ទៅ 3 ខែ	233,738	955	466,942	1,922
> 3 ទៅ 6 ខែ	414,552	1,693	779,726	3,210
> 6 ទៅ 12 ខែ	1,315,205	5,373	1,681,222	6,922
> 1 ទៅ 5 ឆ្នាំ	13,174,157	53,816	8,629,428	35,528
> 5 ឆ្នាំ	12,639,744	51,634	9,815,979	40,413
	<b>28,010,593</b>	<b>114,424</b>	<b>21,643,962</b>	<b>89,109</b>
<b>គ. តាមស្ថានភាពនិវាសនដ្ឋាន</b>				
និវាសនជន	28,010,593	114,424	21,643,962	89,109
	<b>28,010,593</b>	<b>114,424</b>	<b>21,643,962</b>	<b>89,109</b>
<b>ឃ. តាមសម្ព័ន្ធព្យាបាល</b>				
មិនមែនសម្ព័ន្ធព្យាបាល	27,696,523	113,141	21,419,169	88,184
សម្ព័ន្ធព្យាបាល	314,070	1,283	224,793	925
	<b>28,010,593</b>	<b>114,424</b>	<b>21,643,962</b>	<b>89,109</b>
<b>ង. តាមហានិភ័យ</b>				
ហានិភ័យមិនធំ	28,010,593	114,424	21,643,962	89,109
	<b>28,010,593</b>	<b>114,424</b>	<b>21,643,962</b>	<b>89,109</b>
<b>ច. តាមការធានា</b>				
មានការធានា	28,010,593	114,424	21,643,962	89,109
	<b>28,010,593</b>	<b>114,424</b>	<b>21,643,962</b>	<b>89,109</b>
<b>ឆ. តាមចំណាត់ថ្នាក់</b>				
ស្តង់ដារ	25,004,408	102,144	21,643,962	89,109
ឃ្នាំមើល	3,006,185	12,280	-	-
	<b>28,010,593</b>	<b>114,424</b>	<b>21,643,962</b>	<b>89,109</b>

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៣.៣)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៣.៣)
<b>ជ. តាមឧស្សាហកម្ម</b>				
ផលិតកម្ម	716,074	2,925	2,482,344	10,220
លក់ដុំ	1,876,169	7,664	1,861,156	7,663
លក់រាយ	4,056,142	16,569	2,608,464	10,739
សណ្ឋាគារ និងភោជនីយដ្ឋាន	4,991,370	20,390	3,657,527	15,058
អចលនទ្រព្យ	10,119,059	41,336	3,912,966	16,110
សំណង់	4,798,873	19,603	5,277,993	21,729
ផ្សេងៗ	1,452,906	5,937	1,843,512	7,590
	<b>28,010,593</b>	<b>114,424</b>	<b>21,643,962</b>	<b>89,109</b>
<b>ឈ. តាមអត្រាការប្រាក់ (ក្នុង 1ឆ្នាំ)</b>				
ឥណទានមានកាលកំណត់		3.00% to 11.00%		5.00% to 11.00%

**13. មូលបត្រវិនិយោគ**

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៣.៣)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៣.៣)
មូលបត្រសាជីវកម្ម	10,000,000	40,850	10,000,000	41,170
ការប្រាក់បង្កត្រូវទទួល	524,384	2,142	524,384	2,159
ទឹកប្រាក់ដុល	10,524,384	42,992	10,524,384	43,329
ដក៖ សំវិធានធន ECL	(131,134)	(536)	(128,503)	(529)
<b>ទឹកប្រាក់សុទ្ធ</b>	<b>10,393,250</b>	<b>42,456</b>	<b>10,395,881</b>	<b>42,800</b>

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ធនាគារបានចុះកិច្ចព្រមព្រៀងសញ្ញាបណ្ណមានបុគ្គលធានា សម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញថ្មី ដែលមានទឹកប្រាក់ចំនួន 10,000,000 ដុល្លារអាមេរិក ជាមួយក្រុមហ៊ុន ខេមបូឌា អ៊ែរដេត អ៊ិនវេសមិន ឯ.ក (Cambodia Airport Investment Co., Ltd ដែលជាភាគីបោះផ្សាយសញ្ញាបណ្ណមានបុគ្គលធានា) និងក្រុមហ៊ុន អូធីស៊ី ខេមបូឌា អ៊ិនវេសមិន ខបអ៊ីវេស៊ិន (Overseas Cambodian Investment Corporation Ltd ដែលជាភាគីធានាសញ្ញាបណ្ណមានបុគ្គលធានា)។

សញ្ញាបណ្ណនេះ មានកាលកំណត់រយៈពេល ៣ឆ្នាំ ដែលមានកាលវេលានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ និងមានអត្រាការប្រាក់ 5.5%ក្នុងមួយឆ្នាំ។

បម្រែបម្រួលសំវិធានធនលើ ECL នៃការវិនិយោគមូលបត្រក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ថ្ងៃទី១ ខែមករា	128,503	529	-	-
ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត (កំណត់សម្គាល់ 24)	2,631	11	128,503	525
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(4)	-	4
<b>ថ្ងៃទី៣១ ខែធ្នូ</b>	<b>131,134</b>	<b>536</b>	<b>128,503</b>	<b>529</b>

14. ទ្រព្យសម្បត្តិ និងបរិក្ខារ

	ការលក់ ការិយាល័យ	បរិក្ខារ ការិយាល័យ	បរិក្ខារ កុំព្យូទ័រ	សង្ហារឹមនិង គ្រឿងបំពាក់	យានយន្ត	ទ្រព្យកំពុង ផលិត	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
<b>ឆ្នាំ 2023</b>								
<b>ផ្ទៃដី</b>								
ថ្ងៃទី១ ខែមករា	26,612	109,924	377,552	68,656	228,000	201,850	1,012,594	4,169
ការទិញបន្ថែម	3,361	1,090	9,295	-	-	449,902	463,648	1,906
ការផ្ទេរ	3,960	-	647,792	-	-	(651,752)	-	-
ការលុបចោល	-	(130)	-	-	-	-	(130)	(1)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(44)
<b>ថ្ងៃទី៣១ ខែធ្នូ</b>	<b>33,933</b>	<b>110,884</b>	<b>1,034,639</b>	<b>68,656</b>	<b>228,000</b>	<b>-</b>	<b>1,476,112</b>	<b>6,030</b>
<b>ឧក្រិដ្ឋ រលស់បង្ក</b>								
ថ្ងៃទី១ ខែមករា	1,673	34,082	102,726	25,171	148,200	-	311,852	1,284
រលស់សម្រាប់ការិយបរិច្ឆេទ	6,121	22,010	141,538	13,731	45,600	-	229,000	941
ការលុបចោល	-	(98)	-	-	-	-	(98)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(16)
<b>ថ្ងៃទី៣១ ខែធ្នូ</b>	<b>7,794</b>	<b>55,994</b>	<b>244,264</b>	<b>38,902</b>	<b>193,800</b>	<b>-</b>	<b>540,754</b>	<b>2,209</b>
<b>តម្លៃយោង ថ្ងៃទី៣១ ខែធ្នូ</b>	<b>26,139</b>	<b>54,890</b>	<b>790,375</b>	<b>29,754</b>	<b>34,200</b>	<b>-</b>	<b>935,358</b>	<b>3,821</b>

**ធនាគារពាណិជ្ជ លេងហ្វា ម.ក | របាយការណ៍ប្រចាំឆ្នាំ 2023**

	ការលក់ ការិយាល័យ	បរិក្ខារ ការិយាល័យ	បរិក្ខារ កុំព្យូទ័រ	សង្ហារឹមនិង គ្រឿងបំពាក់	យានយន្ត	ទ្រព្យកំពុង ផលិត	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
<b>ឆ្នាំ 2022</b>								
<b>ថ្លៃដើម</b>								
ថ្ងៃទី១ ខែមករា	2,774	108,004	313,291	66,274	228,000	3,400	721,743	2,940
ការទិញបន្ថែម	2,000	1,920	20,978	2,382	-	266,642	293,922	1,201
ការផ្ទេរ	21,838	-	46,354	-	-	(68,192)	-	-
ការលុបចោល	-	-	(3,071)	-	-	-	(3,071)	(13)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	41
<b>ថ្ងៃទី៣១ ខែធ្នូ</b>	<b>26,612</b>	<b>109,924</b>	<b>377,552</b>	<b>68,656</b>	<b>228,000</b>	<b>201,850</b>	<b>1,012,594</b>	<b>4,169</b>
<b>ជក្កៈ រំលស់បង្កើត</b>								
ថ្ងៃទី១ ខែមករា	324	12,298	37,093	11,772	102,600	-	164,087	668
រំលស់សម្រាប់ការិយបរិក្ខារ	1,349	21,784	66,423	13,399	45,600	-	148,555	607
ការលុបចោល	-	-	(790)	-	-	-	(790)	(3)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	12
<b>ថ្ងៃទី៣១ ខែធ្នូ</b>	<b>1,673</b>	<b>34,082</b>	<b>102,726</b>	<b>25,171</b>	<b>148,200</b>	<b>-</b>	<b>311,852</b>	<b>1,284</b>
<b>តម្លៃយោង ថ្ងៃទី៣១ ខែធ្នូ</b>	<b>24,939</b>	<b>75,842</b>	<b>274,826</b>	<b>43,485</b>	<b>79,800</b>	<b>201,850</b>	<b>700,742</b>	<b>2,885</b>

**15. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម**

អគារការិយាល័យ	2023		2022	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
<b>ថ្លៃដើម</b>				
ថ្ងៃទី១ ខែមករា	1,323,312	5,448	1,323,312	5,391
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(42)	-	57
<b>ថ្ងៃទី៣១ ខែធ្នូ</b>	<b>1,323,312</b>	<b>5,406</b>	<b>1,323,312</b>	<b>5,448</b>
<b>ជក្កៈ រំលស់បង្កើត</b>				
ថ្ងៃទី១ ខែមករា	483,518	1,991	178,138	726
រំលស់សម្រាប់ការិយបរិក្ខារ	305,380	1,255	305,380	1,248
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(23)	-	17
<b>ថ្ងៃទី៣១ ខែធ្នូ</b>	<b>788,898</b>	<b>3,223</b>	<b>483,518</b>	<b>1,991</b>
<b>តម្លៃយោង ថ្ងៃទី៣១ ខែធ្នូ</b>	<b>534,414</b>	<b>2,183</b>	<b>839,794</b>	<b>3,457</b>

16. ទ្រព្យសកម្មអរូបី

	កម្មវិធីកុំព្យូទ័រ		សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
<b>ឆ្នាំ 2023</b>				
<b>ផ្ទៃដី</b>				
ថ្ងៃទី១ ខែមករា	560,261	225,192	785,453	3,234
ការទិញបន្ថែម	-	618,237	618,237	2,541
ការផ្ទេរ	843,429	(843,429)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(41)
ថ្ងៃទី៣១ ខែធ្នូ	<b>1,403,690</b>	<b>-</b>	<b>1,403,690</b>	<b>5,734</b>
<b>ដកៈ រំលស់បង្គុះ</b>				
ថ្ងៃទី១ ខែមករា	39,090	-	39,090	161
រំលស់សម្រាប់ការិយបរិច្ឆេទ	105,874	-	105,874	435
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(4)
ថ្ងៃទី៣១ ខែធ្នូ	<b>144,964</b>	<b>-</b>	<b>144,964</b>	<b>592</b>
<b>តម្លៃយោង ថ្ងៃទី៣១ ខែធ្នូ</b>	<b>1,258,726</b>	<b>-</b>	<b>1,258,726</b>	<b>5,142</b>
<b>ឆ្នាំ 2022</b>				
<b>ផ្ទៃដី</b>				
ថ្ងៃទី១ ខែមករា	-	480,000	480,000	1,956
ការទិញបន្ថែម	-	305,453	305,453	1,248
ការផ្ទេរ	560,261	(560,261)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	30
ថ្ងៃទី៣១ ខែធ្នូ	<b>560,261</b>	<b>225,192</b>	<b>785,453</b>	<b>3,234</b>
<b>ដកៈ រំលស់បង្គុះ</b>				
ថ្ងៃទី១ ខែមករា	-	-	-	-
រំលស់សម្រាប់ការិយបរិច្ឆេទ	39,090	-	39,090	160
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	1
ថ្ងៃទី៣១ ខែធ្នូ	<b>39,090</b>	<b>-</b>	<b>39,090</b>	<b>161</b>
<b>តម្លៃយោង ថ្ងៃទី៣១ ខែធ្នូ</b>	<b>521,171</b>	<b>225,192</b>	<b>746,363</b>	<b>3,073</b>

17. ប្រាក់បញ្ញើរបស់អតិថិជន

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2023		ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
គណនីចរន្ត	397,628	1,624	420,368	1,731
គណនីសន្សំ	95,836,886	391,494	54,786,577	225,556
ប្រាក់បញ្ញើមានកាលកំណត់	447,426	1,828	120,000	494
<b>ប្រាក់ដើមសរុប</b>	<b>96,681,940</b>	<b>394,946</b>	<b>55,326,945</b>	<b>227,781</b>
ការប្រាក់បង្កត្រូវសង	19,752	80	9,223	38
<b>សរុបដុល</b>	<b>96,701,692</b>	<b>395,026</b>	<b>55,336,168</b>	<b>227,819</b>

តួលេខទឹកប្រាក់ដុលនៃប្រាក់បញ្ញើរបស់អតិថិជនខាងលើ ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2023		ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
<b>ក. តាមប្រភេទរូបិយប័ណ្ណ</b>				
ប្រាក់ដុល្លារអាមេរិក	96,677,136	394,926	55,188,533	227,211
ប្រាក់រៀល	24,556	100	147,635	608
<b>សរុប</b>	<b>96,701,692</b>	<b>395,026</b>	<b>55,336,168</b>	<b>227,819</b>
<b>ខ. តាមកាលកំណត់</b>				
ក្នុងរយៈពេល 1 ខែ	96,245,565	393,163	55,214,680	227,319
> 1 ទៅ 3 ខែ	223,123	911	-	-
> 6 ទៅ 12 ខែ	233,004	952	121,488	500
<b>សរុប</b>	<b>96,701,692</b>	<b>395,026</b>	<b>55,336,168</b>	<b>227,819</b>
<b>គ. តាមនិវាសនដ្ឋាន</b>				
និវាសនជន	55,988,321	228,712	11,791,148	48,544
អនិវាសនជន	40,713,371	166,314	43,545,020	179,275
<b>សរុប</b>	<b>96,701,692</b>	<b>395,026</b>	<b>55,336,168</b>	<b>227,819</b>
<b>ឃ. តាមទំនាក់ទំនង</b>				
មិនមែនសម្ព័ន្ធព្យាតិ	63,565,938	259,666	34,625,399	142,553
សម្ព័ន្ធព្យាតិ (កំណត់សម្គាល់ 29.2)	33,135,754	135,360	20,710,769	85,266
<b>សរុប</b>	<b>96,701,692</b>	<b>395,026</b>	<b>55,336,168</b>	<b>227,819</b>
<b>ង. តាមអត្រាការប្រាក់ (ក្នុង 1ឆ្នាំ)</b>				
គណនីចរន្ត	0.00%		0.00%	
គណនីសន្សំ	0.10% to 0.20%		0.10% to 0.20%	
ប្រាក់បញ្ញើមានកាលកំណត់	0.75% to 4.50%		0.75% to 4.50%	



18. បំណុលភតិសន្យា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		
	លំហូរសាច់ប្រាក់ តាមកិច្ចសន្យា ដុល្លារអាមេរិក	ការប្រាក់មិនទាន់ ទទួលស្គាល់ ដុល្លារអាមេរិក	តម្លៃ យោងសុទ្ធ ដុល្លារអាមេរិក	លំហូរសាច់ប្រាក់ តាមកិច្ចសន្យា ដុល្លារអាមេរិក	ការប្រាក់មិនទាន់ ទទួលស្គាល់ ដុល្លារអាមេរិក	តម្លៃ យោងសុទ្ធ ដុល្លារអាមេរិក
<b>កាលវេលា</b>						
ឆ្នាំទី 1	360,000	(32,996)	327,004	360,000	(58,069)	301,931
ឆ្នាំទី 2	270,000	(7,046)	262,954	360,000	(32,996)	327,004
ឆ្នាំទី 3	-	-	-	270,000	(7,046)	262,954
ឆ្នាំទី 4	-	-	-	-	-	-
ឆ្នាំទី 5	-	-	-	-	-	-
បន្ទាប់ពីឆ្នាំទី 5	-	-	-	-	-	-
	<b>630,000</b>	<b>(40,042)</b>	<b>589,958</b>	<b>990,000</b>	<b>(98,111)</b>	<b>891,889</b>
សមមូលជាលានរៀល (កំណត់សម្គាល់ 3.3)	<b>2,574</b>	<b>(164)</b>	<b>2,410</b>	<b>4,076</b>	<b>(404)</b>	<b>3,672</b>

	2023		2022	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
<b>បម្រែបម្រួលនៃបំណុលភតិសន្យា៖</b>				
ថ្ងៃទី១ ខែមករា	891,889	3,672	1,170,670	4,770
ចំណាយការប្រាក់	58,069	239	81,219	332
ការបង់ការប្រាក់	(58,069)	(239)	(81,219)	(332)
ចំណែកប្រាក់ដើមនៃការបង់ភតិសន្យា	(301,931)	(1,241)	(278,781)	(1,139)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(21)	-	41
ថ្ងៃទី៣១ ខែធ្នូ	<b>589,958</b>	<b>2,410</b>	<b>891,889</b>	<b>3,672</b>

**ទឹកប្រាក់បានកត់ត្រាក្នុងរបាយការណ៍ចំណេញ ឬខាត៖**

ចំណាយការប្រាក់លើបំណុលភតិសន្យា	58,069	239	81,219	332
ភតិសន្យារយៈពេលខ្លី និងទ្រព្យសកម្ម ដែលមានតម្លៃទាប	9,449	39	8,068	33
	<b>67,518</b>	<b>278</b>	<b>89,287</b>	<b>365</b>

**ទឹកប្រាក់បានកត់ត្រាក្នុងរបាយការណ៍លំហូរសាច់ប្រាក់៖**

ការទូទាត់ភតិសន្យាសរុប	360,000	1,480	360,000	1,471
ភតិសន្យារយៈពេលខ្លី ឬទ្រព្យសកម្មដែលមានតម្លៃទាប	9,449	39	8,068	33
	<b>369,449</b>	<b>1,519</b>	<b>368,068</b>	<b>1,504</b>

19. សំវិធានធនសម្រាប់ខ្ទង់ក្រៅតារាងតុល្យការ

ការរៀងផ្គត់ផ្គង់វិធានធនលើ ECL នៃខ្ទង់ក្រៅតារាងតុល្យការ (សូមមើល កំណត់សម្គាល់ 28.1) មានដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ថ្ងៃទី១ ខែមករា	588	2	1,056	4
ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត (កំណត់សម្គាល់ 24)	4,382	18	(468)	(2)
<b>ថ្ងៃទី៣១ ខែធ្នូ</b>	<b>4,970</b>	<b>20</b>	<b>588</b>	<b>2</b>

20. ដើមទុន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និង ឆ្នាំ២០២៣			
	% នៃភាគហ៊ុន កាន់កាប់	ចំនួន ភាគហ៊ុន	ទឹកប្រាក់ ដុល្លារអាមេរិក	ទឹកប្រាក់ លានរៀល (កំណត់សម្គាល់ 3.3)
1. អ្នកឧកញ៉ា លី យុនថៃ	51%	51,000	51,000,000	204,000
2. លោក Chen Cheng Ku	7%	7,000	7,000,000	28,000
3. លោក Chen Ching Feng	7%	7,000	7,000,000	28,000
4. លោក Huang Jui Cheng	7%	7,000	7,000,000	28,000
5. លោក Wei Chien Hua	7%	7,000	7,000,000	28,000
6. លោក Hsiao Ching Yang	7%	7,000	7,000,000	28,000
7. លោក Hsieh Chin Mu	7%	7,000	7,000,000	28,000
8. លោក Chien Kun Cheng	7%	7,000	7,000,000	28,000
	<b>100%</b>	<b>100,000</b>	<b>100,000,000</b>	<b>400,000</b>

តម្លៃចារឹកក្នុងមួយហ៊ុន ស្មើ 1,000 ដុល្លារអាមេរិក។ ភាគហ៊ុនចុះបញ្ជីទាំងអស់ចំនួន 100,000 ត្រូវបានបង់ប្រាក់ពេញលេញ។ ដើមទុនចុះបញ្ជីជាប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរជាប្រាក់រៀលតាមអត្រាប្តូរប្រាក់ប្រវត្តិសាស្ត្រ ដែល 1 ដុល្លារអាមេរិក ស្មើនឹង 4,000 រៀល។

**21. ទុនបម្រុងតាមបទប្បញ្ញត្តិ**

ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានបង្កើតលើភាពខុសគ្នារវាងសំវិធានធនស្របតាម CIFRS 9 និង សំវិធានធនតាមបទប្បញ្ញត្តិ ស្របតាមប្រកាសរបស់ ធនាគារជាតិនៃកម្ពុជា។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ធនាគារបានផ្ទេរប្រាក់ពីប្រាក់ចំណេញរក្សាទុក ទៅទុនបម្រុងតាមបទប្បញ្ញត្តិដូចខាងក្រោម៖

	ប្រាក់បញ្ញើនៅ ធនាគារផ្សេងៗ	ឥណទាន អតិថិជន	មូលបត្រ វិនិយោគ	ខ្ទង់ក្រៅ តារាងតុល្យការ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣</b>					
សំវិធានធនគណនាតាម ធនាគារជាតិនៃកម្ពុជា	1,131,128	344,057	105,244	39,763	1,620,192
ដក៖ សំវិធានធនគណនាតាម CIFRS 9	681,593	214,608	131,134	4,970	1,032,305
<b>ទុនបម្រុងតាមបទប្បញ្ញត្តិ (ក)</b>	<b>449,535</b>	<b>129,449</b>	<b>-</b>	<b>34,793</b>	<b>613,777</b>
<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២</b>					
សំវិធានធនគណនាតាម ធនាគារជាតិនៃកម្ពុជា	1,023,287	218,707	105,245	5,000	1,352,239
ដក៖ សំវិធានធនគណនាតាម CIFRS 9	588,132	51,396	128,503	588	768,619
<b>ទុនបម្រុងតាមបទប្បញ្ញត្តិ (ខ)</b>	<b>435,155</b>	<b>167,311</b>	<b>-</b>	<b>4,412</b>	<b>606,878</b>

ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅ ទុនបម្រុងតាមបទប្បញ្ញត្តិទៅ (ក - ខ)	<b>6,899</b>
សមមូលជាលានរៀល (កំណត់សម្គាល់ 3.3)	<b>28</b>

**22. ចំណូលការប្រាក់**

	2023		2022	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ឥណទានអតិថិជន	2,187,658	8,991	1,020,012	4,169
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	126,058	518	36,734	150
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	6,592,095	27,093	3,688,779	15,076
មូលបត្រវិនិយោគ	550,000	2,261	524,384	2,143
	<b>9,455,811</b>	<b>38,863</b>	<b>5,269,909</b>	<b>21,538</b>

23. ចំណាយការប្រាក់

	2023		2022	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ប្រាក់បញ្ញើអតិថិជន	132,776	545	67,295	275
បំណុលកតិសន្យា	58,069	239	81,219	332
	<b>190,845</b>	<b>784</b>	<b>148,514</b>	<b>607</b>

24. ខាតពីឱនភាពនៃតម្លៃលើទ្រព្យសកម្មហិរញ្ញវត្ថុ

	2023		2022	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	93,461	384	116,528	476
ឥណទានអតិថិជន	163,212	671	45,919	188
ធាតុក្រៅតារាងតុល្យការ	4,382	18	(468)	(2)
មូលបត្រវិនិយោគ	2,631	11	128,503	525
	<b>263,686</b>	<b>1,084</b>	<b>290,482</b>	<b>1,187</b>

25. ចំណាយបុគ្គលិក

	2023		2022	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ប្រាក់បៀវត្ស និងប្រាក់ឈ្នួល	995,165	4,090	884,175	3,614
កម្រៃក្រុមប្រឹក្សាភិបាល (កំណត់សម្គាល់ 29.3)	360,000	1,480	360,000	1,471
ប្រាក់រង្វាន់ និងប្រាក់លើកទឹកចិត្ត	152,460	626	108,866	445
ប្រាក់បំណាច់អតីតភាពការងារ	60,511	249	52,311	214
អត្ថប្រយោជន៍បុគ្គលិក	21,098	87	23,790	97
ចំណាយបណ្តុះបណ្តាលបុគ្គលិក	837	3	12,665	52
ផ្សេងៗ	66,719	274	63,247	258
	<b>1,656,790</b>	<b>6,809</b>	<b>1,505,054</b>	<b>6,151</b>

26. ចំណាយប្រតិបត្តិការដៀងៗទៀត

	2023		2022	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ចំណាយលើការជួល និងទឹកភ្លើង	186,931	768	64,982	266
ចំណាយពន្ធផ្សេងៗ	174,714	718	172,225	704
ចំណាយវិជ្ជាជីវៈ (*)	94,062	387	83,630	342
ចំណាយទីផ្សារ	81,479	335	38,407	157
កម្រៃអាជ្ញាបណ្ណ	65,842	271	65,168	266
ចំណាយជួសជុល និងថែទាំ	52,668	216	32,251	132
ចំណាយធ្វើដំណើរ និងកម្សាន្ត	41,833	172	12,633	52
ចំណាយទំនាក់ទំនង	40,218	165	37,949	155
ចំណាយសម្ភារការិយាល័យ	26,722	110	21,583	88
ចំណាយការចុះបញ្ជី	1,230	5	2,243	9
ផ្សេងៗ	3,179	13	64,078	261
	<b>768,878</b>	<b>3,160</b>	<b>595,149</b>	<b>2,432</b>

(\*) ចំណាយវិជ្ជាជីវៈ រួមមានចំណាយលើសវនកម្មទៅសវនករដែលត្រូវបង់ចំនួន 38,500 ដុល្លារអាមេរិក រួមបញ្ចូលអាករលើតម្លៃបន្ថែមសម្រាប់ការិយាល័យច្នៃដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2023 (ឆ្នាំ2022៖ 34,100 ដុល្លារអាមេរិក រួមបញ្ចូលអាករលើតម្លៃបន្ថែម)។

27. ពន្ធលើប្រាក់ចំណេញ

អនុលោមតាមបទប្បញ្ញត្តិពន្ធដារកម្ពុជា ធនាគារមានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញនូវអត្រាពន្ធ 20% នៃចំណូលជាប់ពន្ធ ឬ ពន្ធអប្បបរមា 1% នៃផលបរដោយរួមបញ្ចូលពន្ធទាំងអស់ លើកលែងតែអាករលើតម្លៃបន្ថែមទៅតាមចំនួនមួយណាដែលច្រើនជាង។

27.1. ចំណាយពន្ធលើប្រាក់ចំណេញ

	2023		2022	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	1,254,082	5,154	569,219	2,326
សំវិធានធនខ្វះសម្រាប់ឆ្នាំមុនៗ	12,723	52	-	-
	<b>1,266,805</b>	<b>5,206</b>	<b>569,219</b>	<b>2,326</b>
ពន្ធពន្យារ	9,371	39	(77,429)	(316)
	<b>1,276,176</b>	<b>5,245</b>	<b>491,790</b>	<b>2,010</b>

**ធនាគារពាណិជ្ជ រាជធានីភ្នំពេញ ម.ក | របាយការណ៍ប្រចាំឆ្នាំ 2023**

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញ ដែលគណនាតាមអត្រាពន្ធផ្លូវការ 20% ចំពោះចំណាយពន្ធលើប្រាក់ចំណេញក្នុងរបាយការណ៍ចំណេញ ឬខាត មានបង្ហាញដូចខាងក្រោម៖

	2023			2022		
	%	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	%	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ប្រាក់ចំណេញមុនបង់ពន្ធ		6,000,674	24,664		2,242,520	9,166
ពន្ធលើប្រាក់ចំណេញតាមអត្រាពន្ធផ្លូវការ	20	1,200,135	4,933	20	448,504	1,833
ចំណាយមិនអាចកាត់កងបាន	1	63,318	260	2	43,286	177
សំវិធានធនខ្វះសម្រាប់ឆ្នាំមុនៗ	-	12,723	52	-	-	-
<b>ចំណាយពន្ធលើប្រាក់ចំណេញ</b>	<b>21</b>	<b>1,276,176</b>	<b>5,245</b>	<b>22</b>	<b>491,790</b>	<b>2,010</b>

**27.2. មំណូលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ**

បម្រែបម្រួលនៃពន្ធប្រចាំឆ្នាំសុទ្ធមានដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ថ្ងៃទី១ ខែមករា	522,896	2,153	169,991	693
ចំណាយពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	1,254,082	5,154	569,219	2,326
សំវិធានធនខ្វះសម្រាប់ឆ្នាំមុនៗ	12,723	52	-	-
ពន្ធលើប្រាក់ចំណេញបានបង់	(621,046)	(2,552)	(216,314)	(884)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(33)	-	18
<b>ថ្ងៃទី៣១ ខែធ្នូ</b>	<b>1,168,655</b>	<b>4,774</b>	<b>522,896</b>	<b>2,153</b>

**27.3. ពន្ធពន្យារសុទ្ធជាទ្រព្យសកម្ម**

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2023		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2022	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ពន្ធពន្យារជាទ្រព្យសកម្ម	359,818	1,469	368,592	1,517
ពន្ធពន្យារជាបំណុល	(209,784)	(856)	(209,187)	(861)
<b>ពន្ធពន្យារសុទ្ធជាទ្រព្យសកម្ម</b>	<b>150,034</b>	<b>613</b>	<b>159,405</b>	<b>656</b>

បម្រែបម្រួលនៃពន្ធពន្យារសុទ្ធជាទ្រព្យសកម្ម មានដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ថ្ងៃទី១ ខែមករា	159,405	656	81,976	334
ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត	(9,371)	(39)	77,429	316
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(4)	-	6
<b>ថ្ងៃទី៣១ ខែធ្នូ</b>	<b>150,034</b>	<b>613</b>	<b>159,405</b>	<b>656</b>

ពន្ធពន្យារសុទ្ធជាទ្រព្យសកម្ម និងបំណុល មានធាតុដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
<b>ពន្ធពន្យារសុទ្ធជាទ្រព្យសកម្ម</b>				
ខាតលើឱនភាពនៃតម្លៃ	206,461	843	153,724	633
បំណុលភតិសន្យា	117,992	482	178,378	734
ចំណូលដែលមិនទាន់ទទួលស្គាល់	35,365	144	36,490	150
	<b>359,818</b>	<b>1,469</b>	<b>368,592</b>	<b>1,517</b>
<b>ពន្ធពន្យារជាបំណុល</b>				
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	(106,884)	(436)	(167,960)	(691)
រំលស់	(88,471)	(361)	(41,227)	(170)
ចំណេញ ឬខាតពីការប្តូររូបិយប័ណ្ណដែលមិនទាន់កើតឡើងជាក់ស្តែង	(14,429)	(59)	-	-
	<b>(209,784)</b>	<b>(856)</b>	<b>(209,187)</b>	<b>(861)</b>
	<b>150,034</b>	<b>613</b>	<b>159,405</b>	<b>656</b>

**27.4. យថាភាពពន្ធ**

ពន្ធត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបទប្បញ្ញត្តិពន្ធជារនាពេលបច្ចុប្បន្ន ដែលត្រូវបានអនុម័តជាស្ថាពរ នាកាលបរិច្ឆេទរាយការណ៍។ គណៈគ្រប់គ្រងវាយតម្លៃអំពីស្ថានភាពដែលបានប្រកាសពន្ធ ជាមួយនឹងស្ថានភាពនៃ បទប្បញ្ញត្តិពន្ធជារ។ ធនាគារកត់ត្រាសំវិធានធនទៅតាមភាពសមស្របអាស្រ័យទៅតាមមូលដ្ឋាននៃចំនួនប្រាក់ពន្ធ ដែលធនាគាររំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធជារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិពន្ធទាំងនេះមានការប្រែប្រួលពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ចុងក្រោយ លើចំនួនបំណុលពន្ធនឹងធ្វើឡើងបន្ទាប់ពីមានការត្រួតពិនិត្យរបស់អាជ្ញាធរពន្ធជារ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយមានភាពខុសគ្នាពីការកត់ត្រាដំបូង ភាពខុសគ្នានេះនឹងធ្វើឲ្យប៉ះពាល់ដល់ចំនួនបំណុលពន្ធ និងសមតុល្យទឹកប្រាក់ក្នុងការិយបរិច្ឆេទដែលការកំណត់ពន្ធនោះត្រូវបានធ្វើឡើង។

28. កិច្ចសន្យា

28.1. កិច្ចសន្យាផ្តល់ឥណទាន

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2023		ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
កិច្ចសន្យាឥណទានដែលមិនទាន់ប្រើប្រាស់	3,976,285	16,243	500,000	2,059
ដក៖ សំវិធានធន ECL	(4,970)	(20)	(588)	(2)
<b>ទឹកប្រាក់សុទ្ធ</b>	<b>3,971,315</b>	<b>16,223</b>	<b>499,412</b>	<b>2,057</b>

28.2. កិច្ចសន្យាភតិសន្យាប្រតិបត្តិ

កិច្ចសន្យាភតិសន្យាប្រតិបត្តិមកពីភតិសន្យារយៈពេលខ្លី និងភតិសន្យាដែលមានតម្លៃទាប ដែលត្រូវបានលើកលែងពីការទទួលស្គាល់បំណុលភតិសន្យា គឺមិនមានផលប៉ះពាល់ជាសារវន្តទេ ដូចនេះកិច្ចសន្យាភតិសន្យាគឺមិនត្រូវបានបង្ហាញទេ។

28.3. កិច្ចសន្យាដើមទុន

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2023		ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
ការទិញទ្រព្យសកម្មអរូបី	248,270	1,014	990,488	4,077
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	-	-	461,649	1,901
	<b>248,270</b>	<b>1,014</b>	<b>1,452,137</b>	<b>5,978</b>

29. ប្រតិបត្តិការ និងសមតុល្យជាមួយសម្ព័ន្ធព្រទ្ធិ

ធនាគារ មានភាគទុនិកជារូបវន្តបុគ្គល (ដូចមានក្នុង កំណត់សម្គាល់ 20)។

29.1. មជ្ឈិមធនៈសម្ព័ន្ធព្រទ្ធិ

<b>រូបវន្តបុគ្គល</b>	ភាគទុនិក ក្រុមប្រឹក្សាភិបាល និងអ្នកគ្រប់គ្រងសំខាន់ៗ (រួមបញ្ចូលទាំងសាច់ញាតិស្និទ្ធរបស់ពួកគេ)។
<b>ក្រុមហ៊ុនពាក់ព័ន្ធ</b>	រួមមានអង្គការដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ភាគទុនិក និងក្រុមប្រឹក្សាភិបាល។
<b>អ្នកគ្រប់គ្រងសំខាន់ៗ</b>	សំដៅបុគ្គលទាំងឡាយណា ដែលមានសិទ្ធិ និងទំនួលខុសត្រូវក្នុងការធ្វើផែនការដឹកនាំ និងគ្រប់គ្រងសកម្មភាពរបស់ធនាគារ ដោយផ្ទាល់ ឬប្រយោល។ អ្នកគ្រប់គ្រងសំខាន់ៗរបស់ធនាគារ រួមមានអភិបាលទាំងអស់របស់ធនាគារ នាយកប្រតិបត្តិ នាយកប្រតិបត្តិរង និងបុគ្គលិកទទួលបន្ទុកប្រចាំនាយកដ្ឋានរបស់ធនាគារ (រួមបញ្ចូលទាំងសាច់ញាតិស្និទ្ធរបស់ពួកគេ)។



29.2. សមតុល្យជាមួយសម្ព័ន្ធព្រាម

	ក្រុមហ៊ុន	ភាគទុនិក និង	គណៈគ្រប់គ្រង	សរុប	
	ពាក់ព័ន្ធ	អភិបាល	សំខាន់ៗ	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
<b>ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023</b>					
ឥណទានអតិថិជន (*)	-	-	410,282	410,282	1,676
ចំណាយបង់មុន	30,736	-	-	30,736	127
ប្រាក់កក់លើការជួល	-	30,000	-	30,000	123
ប្រាក់បញ្ញើអតិថិជន (*) (កំណត់សម្គាល់ 17)	19,584,374	13,545,917	5,463	33,135,754	135,360
បំណុលភតិសន្យា (កំណត់សម្គាល់ 18)	-	589,958	-	589,958	2,410
បំណុលផ្សេងៗ	111,874	-	-	111,874	457
<b>ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022</b>					
ឥណទានអតិថិជន (*)	-	-	269,490	269,490	1,109
ចំណាយបង់មុន	13,785	-	-	13,785	57
ប្រាក់កក់លើការជួល	-	30,000	-	30,000	124
ប្រាក់បញ្ញើអតិថិជន (*) (កំណត់សម្គាល់ 17)	45,509	20,661,787	3,473	20,710,769	85,266
បំណុលភតិសន្យា (កំណត់សម្គាល់ 18)	-	891,889	-	891,889	3,672

(\*) សមតុល្យនេះ ជាប្រាក់ដើម និងការប្រាក់បង្គរនៃសមតុល្យឥណទាន និងប្រាក់បញ្ញើជាមួយសម្ព័ន្ធព្រាម។

29.3. ប្រតិបត្តិការជាមួយសម្ព័ន្ធព្រាម

	ក្រុមហ៊ុន	ភាគទុនិក និង	គណៈគ្រប់គ្រង	សរុប	
	ពាក់ព័ន្ធ	អភិបាល	សំខាន់ៗ	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
<b>ឆ្នាំ 2023</b>					
ចំណូលការប្រាក់	-	-	21,016	21,016	87
ចំណាយការប្រាក់	16,478	84,109	7	100,594	414
លាភការ	-	360,000	562,687	922,687	3,792
ចំណាយមូលធន	7,321	-	-	7,321	30
ចំណាយធានារ៉ាប់រង	24,334	-	-	24,334	100
ចំណាយផ្សេងៗ	176,407	-	-	176,407	725
ការទូទាត់ភតិសន្យា	-	360,000	-	360,000	1,480

	ក្រុមហ៊ុន	ភាគទុនិក និង	គណៈគ្រប់គ្រង	សរុប	
	ពាក់ព័ន្ធ	អភិបាល	សំខាន់ៗ	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
ឆ្នាំ 2022					
ចំណូលការប្រាក់	-	-	8,429	8,429	34
ចំណាយការប្រាក់	92	100,141	27	100,260	410
លាភការ	-	360,000	571,755	931,755	3,808
ចំណាយមូលធន	23,838	-	-	23,838	97
ចំណាយធានារ៉ាប់រង	20,721	-	-	20,721	85
ចំណាយផ្សេងៗ	5,743	-	-	5,743	23
ការទូទាត់ភតិសន្យា	-	360,000	-	360,000	1,471

**30. សាច់ប្រាក់ និងសាច់ប្រាក់សមមូល**

ក្នុងគោលបំណងផ្ទៀងផ្ទាត់ជាមួយរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលមានដូចខាងក្រោម៖

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2023		ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ 3.3)
សាច់ប្រាក់ក្នុងដៃ	4,141,288	16,917	1,007,938	4,150
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	28,954,354	118,279	7,204,887	29,663
ប្រាក់បញ្ញើប្រាក់នៅធនាគារផ្សេងៗ (*)	10,542,641	43,067	7,244,947	29,827
	<b>43,638,283</b>	<b>178,263</b>	<b>15,457,772</b>	<b>63,640</b>

(\*) រាប់បញ្ចូលនៅក្នុងប្រាក់បញ្ញើនៅធនាគារផ្សេងៗ គឺប្រាក់បញ្ញើមានកាលកំណត់ ដែលមានកាលសន្សំដំបូងតិចជាង ឬស្មើ 3ខែ ចំនួន 3,958,384 ដុល្លារអាមេរិក (ឆ្នាំ2022៖ 2,000,000 ដុល្លារអាមេរិក)។

**31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ**

ធនាគារ បានរួមបញ្ចូលការគ្រប់គ្រងហានិភ័យជាផ្នែកមួយនៃអាជីវកម្មប្រតិបត្តិការ និងដំណើរនៃការសម្រេចចិត្តរបស់ធនាគារ។ ក្នុងការធ្វើឲ្យប្រាក់ដីធនាគារសម្រេចបាននូវផលចំណេញខ្ពស់បំផុត ទន្ទឹមនឹងពេលធ្វើប្រតិបត្តិការក្នុងបរិយាកាសអាជីវកម្មល្អ ក្រុមការងារផ្នែកគ្រប់គ្រងហានិភ័យបានចូលរួមតាំងពីដំណាក់កាលដំបូងក្នុងដំណើរការទទួលយកហានិភ័យ ដោយផ្តល់នូវលទ្ធផលឯករាជ្យ រួមមានរបាយការណ៍វាយតម្លៃពាក់ព័ន្ធ ការវាយតម្លៃឥណទាន ការវាយតម្លៃលើផលិតផលថ្មី និងកំណត់បរិមាណតម្រូវការដើមទុន។ លទ្ធផលទាំងនេះជួយជម្រុញឲ្យផ្នែកអាជីវកម្មផ្សេងៗ ធ្វើការវាយតម្លៃហានិភ័យធៀបនឹងផលចំណេញ ក្នុងផែនការអាជីវកម្មរបស់ពួកគេ ដូចនេះធ្វើឲ្យហានិភ័យ ត្រូវបានកំណត់តម្លៃសមស្របពាក់ព័ន្ធនឹងផលចំណេញ។

ជាទូទៅ គោលដៅនៃសកម្មភាពក្នុងការគ្រប់គ្រងហានិភ័យរបស់ធនាគារ គឺដើម្បី៖

- កំណត់ពីហានិភ័យផ្សេងៗ និងតម្រូវការដើមទុន
- ធានាថាសកម្មភាពទទួលយកហានិភ័យ មានភាពស៊ីសង្វាក់គ្នាជាមួយនឹងគោលការណ៍ហានិភ័យ ហើយស្ថានភាពនៃបណ្តុំហានិភ័យ គឺស្ថិតក្នុងកម្រិតហានិភ័យដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល និង
- បង្កើតតម្លៃរបស់ភាគទុនិក តាមរយៈក្របខណ្ឌនៃការគ្រប់គ្រងហានិភ័យដ៏ល្អ។

ធនាគារមានទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដែលវាស់វែងតាមលក្ខណៈដើម ដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៣.៣)	ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៣.៣)
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>				
សាច់ប្រាក់ក្នុងដៃ	4,141,288	16,917	1,007,938	4,150
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	28,954,354	118,279	7,204,887	29,663
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	112,431,199	459,281	101,740,623	418,866
ប្រាក់តម្កល់តាមច្បាប់នៅធនាគារជាតិនៃកម្ពុជា	18,400,734	75,167	14,199,174	58,458
ឥណទានអតិថិជន	27,795,985	113,547	21,592,566	88,897
មូលបត្រវិនិយោគ	10,393,250	42,456	10,395,881	42,800
ទ្រព្យសកម្មផ្សេងៗ	31,400	128	31,400	129
	<b>202,148,210</b>	<b>825,775</b>	<b>156,172,469</b>	<b>642,963</b>
<b>បំណុលហិរញ្ញវត្ថុ</b>				
ប្រាក់បញ្ញើពីអតិថិជន	96,701,692	395,026	55,336,168	227,819
បំណុលផ្សេងៗ	274,885	1,124	143,797	592
បំណុលភតិសន្យា	589,958	2,410	891,889	3,672
សំវិធានធនសម្រាប់ខ្ទង់ក្រៅតារាងតុល្យការ	4,970	20	588	2
	<b>97,571,505</b>	<b>398,580</b>	<b>56,372,442</b>	<b>232,085</b>

ធនាគារប្រឈមមុខនឹងហានិភ័យឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោម៖

- **ហានិភ័យឥណទាន**
- **ហានិភ័យទីផ្សារ**
- **ហានិភ័យសន្ទនីយភាព**

កំណត់សម្គាល់នេះ បង្ហាញពីព័ត៌មានអំពីហានិភ័យនីមួយៗខាងលើ ដែលធនាគារប្រឈមមុខគោលដៅគោលនយោបាយ និងដំណើរការផ្សេងៗ សម្រាប់វាស់វែង និងគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងដើមទុនរបស់ធនាគារ។

**មុខងារ និងធនាសម្ព័ន្ធអភិបាលកិច្ច**

ក្រុមប្រឹក្សាភិបាលរបស់ធនាគារ មានការទទួលខុសត្រូវលើការបង្កើត និងត្រួតពិនិត្យក្របខណ្ឌគ្រប់គ្រងហានិភ័យរបស់ ធនាគារ។ ក្រុមប្រឹក្សាភិបាល បានបង្កើតគណៈកម្មាធិការគ្រប់គ្រងហានិភ័យ ដែលទទួលខុសត្រូវក្នុងការអនុម័ត និងត្រួតពិនិត្យគោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ។

គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ ត្រូវបានបង្កើតឡើងដើម្បីកំណត់ និងវិភាគហានិភ័យដែលធនាគារ ប្រឈម ដើម្បីកំណត់ទំហំហានិភ័យ និងការគ្រប់គ្រងហានិភ័យនោះឲ្យបានសមស្រប ហើយតាមដានហានិភ័យ និង ការវិវឌ្ឍនៃហានិភ័យ។ គោលនយោបាយ និងប្រព័ន្ធគ្រប់គ្រងហានិភ័យ ត្រូវបានត្រួតពិនិត្យជាប្រចាំដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរស្ថានភាពទីផ្សារ និងសកម្មភាពរបស់ធនាគារ។ ធនាគារបានបង្កើតស្តង់ដារ និងនីតិវិធីនៃការបណ្តុះបណ្តាល និងការគ្រប់គ្រង ដើម្បីអភិវឌ្ឍ និងពង្រឹងបរិបទប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលបុគ្គលិកទាំងអស់ត្រូវយល់ពីតួនាទី និងកាតព្វកិច្ចរបស់ខ្លួន។

គណៈកម្មាធិការសវនកម្មរបស់ធនាគារ ត្រួតពិនិត្យពីរបៀបដែលគណៈគ្រប់គ្រងពិនិត្យពីអនុលោមភាពនៃគោលនយោបាយ និងនីតិវិធីគ្រប់គ្រងហានិភ័យរបស់ធនាគារ និងពិនិត្យឡើងវិញនូវភាពគ្រប់គ្រាន់នៃក្របខណ្ឌគ្រប់គ្រងហានិភ័យទាំងអស់ដែលធនាគារប្រឈម។ គណៈកម្មាធិការសវនកម្មរបស់ធនាគារ ដើរតួនាទីក្នុងការជួយត្រួតពិនិត្យកិច្ចការសវនកម្មផ្ទៃក្នុងរបស់ខ្លួន។ សវនកម្មផ្ទៃក្នុង អនុវត្តទាំងការត្រួតពិនិត្យបច្ចុប្បន្ន និងលក្ខណៈពិសេសនៃការគ្រប់គ្រងហានិភ័យ និង នីតិវិធីហើយលទ្ធផលត្រូវបានរាយការណ៍ទៅគណៈកម្មាធិការសវនកម្មរបស់ធនាគារ។

31.1. ហានិភ័យឥណទាន

ហានិភ័យឥណទានគឺជាហានិភ័យដែលធ្វើឲ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ ប្រសិនបើអតិថិជនរបស់ធនាគារ ឬភាគីដៃគូក្នុងទីផ្សារ ខកខានមិនបានបំពេញ កាតព្វកិច្ចសងប្រាក់ទៅតាមកិច្ចសន្យាឲ្យធនាគារ។ ហានិភ័យឥណទានកើតមកពីការដាក់ប្រាក់នៅធនាគារជាតិនៃកម្ពុជា និងធនាគារផ្សេងៗ ឥណទាន និង បុរេប្រទាន ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ។ ហានិភ័យឥណទានភាគច្រើនកើតមកពីសកម្មភាពផ្តល់ ប្រាក់កម្ចី។

ការវាស់វែង

ចំពោះឥណទាន និងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន ការប៉ាន់ស្មានហានិភ័យឥណទានក្នុងគោលដៅគ្រប់គ្រងហានិភ័យ តម្រូវឲ្យប្រើប្រាស់គំរូ ដោយសារហានិភ័យមានភាពខុសប្លែកគ្នាទៅតាមបម្រែបម្រួលលក្ខខណ្ឌលើទីផ្សារលំហូរសាច់ប្រាក់រំពឹងទុក និងពេលវេលាដែលកន្លងផុត។ ការវាយតម្លៃហានិភ័យឥណទាននៃផលបត្រទ្រព្យសកម្មមួយ តម្រូវឲ្យមានការប៉ាន់ស្មានបន្ថែមទៀត ដូចជា លទ្ធភាពនៃការមិនសងប្រាក់នៃអនុបាតការខាតបង់ពាក់ព័ន្ធ និង ការមិនសងប្រាក់ទៅវិញទៅមករវាងបដិភាគី។ ធនាគារ វាស់វែងហានិភ័យឥណទានដោយប្រើ ប្រូបាបនៃការខកខានសងប្រាក់ (PD) ទំហំនៃការខកខានមិនសងប្រាក់ (EAD) និងការខាតបង់ដែលបណ្តាលមកពីការខកខានសងប្រាក់ (LGD) ក្នុងការវាស់វែងការខាតបង់ឥណទានរំពឹងទុក (ECL) តាមស្តង់ដារ CIFRS 9។

ប្រាក់បញ្ញើ នៅធនាគារជាតិនៃកម្ពុជា និងធនាគារ ត្រូវបានចាត់ទុកថាមានហានិភ័យឥណទានតិចតួច។ ចំណាត់ថ្នាក់ឥណទាននៃទ្រព្យសកម្មទាំងនេះ ត្រូវបានតាមដានដើម្បីស្វែងរកឱនភាពនៃតម្លៃនៃឥណទាន។ ការវាស់វែងឱនភាពនៃតម្លៃត្រូវបានកំណត់ត្រឹមការខាតបង់ឥណទានរំពឹងទុកដប់ពីរខែ។ ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានតាមដានដើម្បីស្វែងរកពីការថយចុះចំណាត់ថ្នាក់ឥណទានរបស់វា ហើយការវាស់វែងឱនភាពនៃតម្លៃអនុវត្តតាមវិធីសាស្ត្របីដំណាក់កាល។

សកម្មភាពផ្តល់ប្រាក់កម្ចី ត្រូវបានណែនាំដោយគោលការណ៍ឥណទានរបស់ធនាគារ ដើម្បីធានាថាគោលដៅរួមនៅក្នុងតំបន់នៃការផ្តល់ប្រាក់កម្ចីត្រូវបានសម្រេច ពោលគឺ ផលបត្រឥណទានមានភាពរឹងមាំ និងមានសុខភាពល្អ ហើយហានិភ័យឥណទានមានភាពចម្រុះល្អ។ ឯកសារគោលការណ៍ឥណទានគោលការណ៍ប្រាក់កម្ចី គោលការណ៍រក្សាបញ្ចាំ និងដំណើរការអនុវត្តឥណទាន រួមទាំងប្រព័ន្ធវាយតម្លៃហានិភ័យឥណទានផ្ទៃក្នុងរបស់ធនាគារផ្ទាល់ និងនីតិវិធីដែលបានអនុវត្តដើម្បីធានាការអនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

ធនាគារបានបង្កើតគោលការណ៍ឥណទាន ដែលត្រូវបានរៀបចំឡើងដើម្បីគ្រប់គ្រងសកម្មភាពហានិភ័យរបស់ធនាគារ។ ការបន្ថែមឥណទានត្រូវបានគ្រប់គ្រងដោយកម្មវិធីឥណទាន ដែលកំណត់ផែនការសម្រាប់ផលិតផល ឬផលបត្រជាក់លាក់រួមមានគោលដៅទីផ្សារ លក្ខខណ្ឌ ឯកសារ និងនីតិវិធីដែលផលិតផលឥណទាន នឹងត្រូវបានផ្តល់ជូន និងបានវាស់វែង។

ការធ្វើចំណាត់ថ្នាក់ហានិភ័យឥណទានត្រូវបានត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពលើមូលដ្ឋានប្រចាំឆ្នាំ ហើយនៅក្នុងព្រឹត្តិការណ៍នៃ (i) ការផ្លាស់ប្តូរលក្ខខណ្ឌ និងកាលកំណត់ឥណទាន រួមទាំងការពន្យារពេល (ii) ភាពមិនប្រក្រតីនៃការទូទាត់សង ឬភាពយឺតយ៉ាវ និង (iii) ព័ត៌មានមិនល្អទាក់ទងនឹងអ្នកខ្ចីប្រាក់ ឬប្រតិបត្តិការ។

**ការគ្រប់គ្រងកម្រិតហានិភ័យ និងបន្ថយហានិភ័យ**

ធនាគារបានប្រើប្រាស់គោលការណ៍និងការអនុវត្តជាច្រើន ដើម្បីកាត់បន្ថយហានិភ័យឥណទាន។ គោលការណ៍ដែល មានប្រសិទ្ធភាពបំផុតក្នុងចំណោម គោលការណ៍ទាំងអស់នេះ គឺការធានាដោយដាក់វត្ថុបញ្ចាំលើឥណទានអតិថិជន ដែលជាការអនុវត្តទូទៅ។ ធនាគារអនុវត្តគោលការណ៍ណែនាំ ស្តីពីការទទួល យកនូវចំណាត់ថ្នាក់ជាក់លាក់នៃវត្ថុបញ្ចាំ។ វត្ថុបញ្ចាំសំខាន់ៗដើម្បីធានាឥណទានអតិថិជន មានដូចជា៖

- វត្ថុបញ្ចាំជាទ្រព្យសម្បត្តិក្នុងលក្ខណៈជាលំនៅដ្ឋាន និងទ្រព្យសម្បត្តិអាជីវកម្ម (មានដីធ្លី អគារ និងទ្រព្យសម្បត្តិផ្សេងៗ) និង
- សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើមានកាលកំណត់។

**(ក) ការប្រមូលផ្តុំហានិភ័យ**

តារាងខាងក្រោម បង្ហាញពីការប្រឈមអតិបរមារបស់ធនាគារ ចំពោះហានិភ័យឥណទាននៃឧបករណ៍ហិរញ្ញវត្ថុ នៅលើ តារាងតុល្យការ និងក្រៅតារាង តុល្យការ ដោយមិនគិតពីទ្រព្យបញ្ចាំ ឬការពង្រឹងឥណទានផ្សេងៗ។ ចំពោះទ្រព្យសកម្ម តារាងតុល្យការ ហានិភ័យឥណទាន គឺស្មើនឹងតម្លៃយោងរបស់វា។ ចំពោះបំណុលយថាហេតុ ហានិភ័យឥណទានអតិបរមាគឺស្មើនឹងចំនួនទឹកប្រាក់អតិបរមាដែលធនាគារត្រូវបង់ ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ដែលបាន ចេញផ្សាយ ត្រូវបានគេស្នើឱ្យបង់។ ចំពោះកិច្ចសន្យាផ្តល់ឥណទាន ហានិភ័យឥណទានអតិបរមា គឺជាចំនួនទឹកប្រាក់ទាំងស្រុងនៃហ្វានស៊ីលីធីឥណទានផ្តល់ ឱ្យអតិថិជនដែលមិនទាន់បានប្រើប្រាស់។

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2023					ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022				
	អតិបរមា នៃការប្រឈមនឹង ហានិភ័យ ឥណទាន		ការទទួលបានដាក់ទ្រព្យបញ្ចាំ ឬ ពង្រឹងឥណទាន			អតិបរមា នៃការប្រឈមនឹង ហានិភ័យ ឥណទាន		ការទទួលបានដាក់ទ្រព្យបញ្ចាំ ឬ ពង្រឹងឥណទាន		
			មានពេញ លេញ	មាន ផ្នែកខ្លះ	មានពេញ លេញ			មានពេញ លេញ	មាន ផ្នែកខ្លះ	មានពេញ លេញ
ដុល្លារ អាមេរិក	លានរៀល (កំណត់ សម្គាល់ 3.3)	%	%	%	ដុល្លារ អាមេរិក	លានរៀល (កំណត់ សម្គាល់ 3.3)	%	%	%	
<b>ធាតុក្នុងតារាងតុល្យការ</b>										
សាច់ប្រាក់ក្នុងដៃ	4,141,288	16,917	-	-	100%	1,007,938	4,150	-	-	100%
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	28,954,354	118,279	-	-	100%	7,204,887	29,663	-	-	100%
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	112,431,199	459,281	-	-	100%	101,740,623	418,866	-	-	100%
ប្រាក់តម្កល់តាមច្បាប់នៅធនាគារជាតិ នៃកម្ពុជា	18,400,734	75,167	-	-	100%	14,199,174	58,458	-	-	100%
ឥណទានអតិថិជន	27,795,985	113,547	100%	-	-	21,592,566	88,897	100%	-	-
មូលបត្រវិនិយោគ	10,393,250	42,456	-	-	100%	10,395,881	42,800	-	-	100%
ទ្រព្យសកម្មផ្សេងៗ	31,400	128	-	-	100%	31,400	129	-	-	100%
<b>ធាតុក្រៅតារាងតុល្យការ</b>										
កិច្ចសន្យាឥណទានដែលមិនទាន់បាន ប្រើប្រាស់	3,976,285	16,243	100%	-	-	500,000	2,059	100%	-	-
	<b>206,124,495</b>	<b>842,018</b>	<b>15%</b>	<b>-</b>	<b>85%</b>	<b>156,672,469</b>	<b>645,022</b>	<b>14%</b>	<b>-</b>	<b>86%</b>

តារាងខាងលើនេះបង្ហាញពីសេណារីយ៉ូដែលអាក្រក់បំផុតនៃហានិភ័យឥណទានរបស់ធនាគារ ដោយមិនបានគិតដល់ទ្រព្យបញ្ចាំដែលបានកាន់កាប់ និង/ឬ ការពង្រឹងឥណទានផ្សេងៗទេ។ ហានិភ័យខាងលើគឺ ផ្អែកទៅលើតម្លៃយោងសុទ្ធ។

ប្រាក់បញ្ញើនៅធនាគារផ្សេងៗ គឺបានធ្វើនៅធនាគារក្នុងស្រុក ហើយគណៈគ្រប់គ្រងបានធ្វើការវាយតម្លៃហានិភ័យត្រឹមត្រូវ ហើយជឿជាក់ថាធនាគារមិនមាន ការខាតបង់ជាសារវន្តពីធនាគារក្នុងស្រុកទាំងនេះទេ។

**(ខ) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ**

អនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ប្រកាសលេខ ធ7-017-344 ប្រ.ក ធនាគារបានកំណត់ ចំណាត់ថ្នាក់ឥណទាននីមួយៗ ដោយយោងតាមគុណភាពឥណទានរបស់ខ្លួន ដូចខាងក្រោម៖

<b>ធម្មតា</b>	ហ្វានស៊ីលីធីមិនទាន់ទូទាត់ត្រូវបានទូទាត់ទាន់ពេលវេលា ហើយមិនមានការសង្ស័យចំពោះការទូទាត់សងនាពេលអនាគត។ ការទូទាត់សងត្រូវបានធ្វើឡើងយ៉ាងមានស្ថិរភាពយោងទៅតាមលក្ខខណ្ឌក្នុងកិច្ចសន្យា ហើយហ្វានស៊ីលីធីមិនបង្ហាញនូវចំណុចខ្សោយណាមួយនៃសមត្ថភាពក្នុងការទូទាត់សងប្រាក់អាជីវកម្ម លំហូរសាច់ប្រាក់ និងស្ថានភាពហិរញ្ញវត្ថុរបស់ភាគីដៃគូ។
<b>ប្តូរមើល</b>	ហ្វានស៊ីលីធីនៅក្នុងចំណាត់ថ្នាក់នេះ ត្រូវបានការពារនាពេលបច្ចុប្បន្ន ហើយអាចនឹងមិនហួសកាលកំណត់សង ប៉ុន្តែវាបានបង្ហាញនូវចំណុចខ្សោយដែលមានសក្តានុពល ដែលអាចមានផលប៉ះពាល់អវិជ្ជមានចំពោះការទូទាត់សងរបស់ភាគីដៃគូក្នុងពេលអនាគត ប្រសិនបើធនាគារមិនបានកែតម្រូវឲ្យបានទាន់ពេលវេលា និងមិនបានយកចិត្តទុកដាក់ឲ្យបានល្អិតល្អន់។ ចំណុចខ្សោយរួមបញ្ចូលនូវកត្តានានា ប៉ុន្តែមិនកម្រិតត្រឹមតែនិន្នាការនៃការថយចុះនៃប្រតិបត្តិការអាជីវកម្មរបស់ភាគីដៃគូ ឬការថយចុះនៃស្ថានភាពហិរញ្ញវត្ថុ និងលក្ខខណ្ឌ អវិជ្ជមានផ្នែកសេដ្ឋកិច្ច និងទីផ្សារ ដែលកត្តាទាំងអស់នេះអាចធ្វើឲ្យប៉ះពាល់ដល់ការបង្កើតប្រាក់ចំណេញ និងសមត្ថភាព ក្នុងការទូទាត់សងនាពេលអនាគត ឬលក្ខខណ្ឌដែលធ្វើឲ្យទ្រព្យសកម្មមានការថយចុះ។ ចំណាត់ថ្នាក់នេះមានមូលដ្ឋានសម្របសម្រួលយ៉ាងច្បាស់លាស់ និងមិនគួរត្រូវបានប្រើជាការសម្របសម្រួលរវាងចំណាត់ថ្នាក់ធម្មតា និងចំណាត់ថ្នាក់ក្រោមស្តង់ដារទេ។
<b>ក្រោមស្តង់ដារ</b>	ហ្វានស៊ីលីធីមួយ ដែលត្រូវបានចាត់ថ្នាក់ក្នុងចំណាត់ថ្នាក់នេះ បង្ហាញនូវចំណុចខ្សោយគួរឲ្យកត់សម្គាល់ ហើយមិនត្រូវបានការពារគ្រប់គ្រាន់ដោយអាជីវកម្មបច្ចុប្បន្ន ឬស្ថានភាពហិរញ្ញវត្ថុ និងសមត្ថភាពក្នុងការទូទាត់សងប្រាក់របស់ភាគីដៃគូ។ ជាមូលដ្ឋានប្រកបដោយសំខាន់ នៃការទូទាត់សងប្រាក់ មិនមានភាពគ្រប់គ្រាន់ដើម្បីសងបំណុល ដោយមិនគិតដល់ប្រភពប្រាក់ចំណូលបន្ទាប់ ដូចជាការលក់ទ្រព្យបញ្ចាំចេញជាដើម។
<b>សង្ស័យ</b>	ហ្វានស៊ីលីធីមួយ ត្រូវបានចាត់ថ្នាក់ក្នុងប្រភេទនេះ បង្ហាញពីចំណុចខ្សោយធ្ងន់ធ្ងរជាងហ្វានស៊ីលីធី ដែលបានចាត់ថ្នាក់ក្នុងប្រភេទ “ក្រោមស្តង់ដារ” ដែលការប្រមូលប្រាក់ទាំងស្រុង តាមមូលដ្ឋាននៃកត្តាដែលមានស្រាប់ លក្ខខណ្ឌ ឬតម្លៃរក្សាបញ្ចាំ គឺមានភាពមន្ទិលសង្ស័យ ឬមិនអាចធ្វើទៅបាន។ លទ្ធភាពនៃការខាតបង់គឺមានកម្រិតខ្ពស់ ទោះបីជាចំនួនជាក់ស្តែងនៅតែមិនទាន់កំណត់បាននាពេលបច្ចុប្បន្ននៅឡើយ។
<b>បាត់បង់</b>	ហ្វានស៊ីលីធីមួយត្រូវបានចាត់ថ្នាក់ថា “បាត់បង់” នៅពេលដែលវាមិនអាចប្រមូលមកវិញបាន ហើយការប្រមូលប្រាក់អាចទារមកវិញបានតិចតួច ឬ មិនអាចទារបានសោះពីភាគីដៃគូ។

គុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីឥណទាន និងបុរេប្រទាន និងហិរញ្ញប្បទាន ត្រូវបានកំណត់ដោយផ្អែកទៅលើចំណាត់ថ្នាក់របស់ភាគីដៃគូ ដែលត្រូវបានកំណត់ថាមានតម្លៃ ស្មើនឹងអត្រារបស់ភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់អន្តរជាតិផ្សេងៗ ដូចខាងក្រោម៖

<b>អធិបតេយ្យ</b>	សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលចេញដោយធនាគារជាតិនៃកម្ពុជា ឬ រដ្ឋាភិបាល ឬត្រូវបានធានាដោយធនាគារជាតិនៃកម្ពុជា ឬ រដ្ឋាភិបាល ។
<b>ចំណាត់ថ្នាក់វិនិយោគ</b>	សំដៅដល់គុណភាពឥណទាន នៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលអ្នកចេញផ្សាយ មានលទ្ធភាពបំពេញកាតព្វកិច្ចសងបំណុល ហើយអ្នកកាន់កាប់សញ្ញាប័ណ្ណ មានហានិភ័យឥណទានទាប ចំពោះការមិនសងប្រាក់។
<b>មិនមានចំណាត់ថ្នាក់វិនិយោគ</b>	សំដៅដល់គុណភាពឥណទានកម្រិតទាប នៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានការប្រឈមខ្ពស់នឹងហានិភ័យនៃការមិនសងប្រាក់។
<b>មិនមានចំណាត់ថ្នាក់</b>	សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបច្ចុប្បន្ននេះមិនមានចំណាត់ថ្នាក់ទេ អាស្រ័យដោយមិនមានគំរូចំណាត់ថ្នាក់។
<b>ឱនភាពនៃតម្លៃឥណទាន</b>	សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានឱនភាពនៃតម្លៃ។

**ការទទួលស្គាល់ ECL**

ធនាគារអនុវត្តវិធីសាស្ត្រប្រើប្រាស់ដំណាក់កាល គឺផ្អែកទៅលើប្រែប្រួលគុណភាពឥណទាន ចាប់តាំងពីការទទួលស្គាល់លើកដំបូង៖

វិធីសាស្ត្រប្រើប្រាស់ដំណាក់កាល	ដំណាក់កាលទី1 ឥណទានដំណើរការ	ដំណាក់កាលទី2 ឥណទានមិនសូវដំណើរការ	ដំណាក់កាលទី3 ឥណទានមិនដំណើរការ
ការទទួលស្គាល់ ECL	ECL ដប់ពីរខែ	ECL ពេញមួយអាយុកាល	
លក្ខណៈវិនិច្ឆ័យ	មិនមានកំណើន ហានិភ័យឥណទានជាសារវន្ត	មានកំណើន ហានិភ័យឥណទានជាសារវន្ត	ទ្រព្យសកម្មមាន ឱនភាពនៃតម្លៃឥណទាន
ការគណនាមូលដ្ឋាននៃប្រាក់ចំណេញ	លើតម្លៃយោងដុល		លើតម្លៃយោងសុទ្ធ

ធនាគារវាស់វែង ECL ដោយប្រើវិធីសាស្ត្រទូទៅ។ វិធីសាស្ត្រទូទៅ រួមមានការបែងចែកអតិថិជនជាបីដំណាក់កាល ផ្សេងគ្នា យោងទៅតាមលក្ខណៈវិនិច្ឆ័យ ដំណាក់កាល ដោយការវាយតម្លៃហានិភ័យឥណទាន។ ECL ដប់ពីរខែនឹងត្រូវបានគណនា សម្រាប់ដំណាក់កាលទី1 ខណៈពេលដែល ECL ពេញមួយអាយុកាលនឹងត្រូវបានគណនាសម្រាប់ ដំណាក់កាលទី2 និងដំណាក់កាលទី3។ នាកាលបរិច្ឆេទការណ៍នីមួយៗ ធនាគារនឹងវាយតម្លៃហានិភ័យ ឥណទាន នៃ គណនីនីមួយៗ ធៀបនឹងកម្រិតហានិភ័យនាកាលបរិច្ឆេទដំបូង។

ខាងក្រោមនេះ គឺជាតារាងដែលបង្ហាញពីការសង្ខេបអំពីស្ថានភាពហានិភ័យឥណទាន និងរយៈពេលសម្រាប់ការគណនា ECL តាមដំណាក់កាល៖

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	DPD		សញ្ញាណពីការមិនសងប្រាក់
			ហ្វូស៊ីលីធីរយៈពេលខ្លី (1ឆ្នាំឬតិចជាង)	ហ្វូស៊ីលីធីរយៈពេលវែង (1ឆ្នាំឬតិចជាង)	
1	មិនមានកំណើនហានិភ័យឥណទានជាសារវន្ត	ធម្មតា /ស្តង់ដារ	$0 \leq DPD \leq 14$	$0 \leq DPD \leq 29$	ដំណើរការ
2	មានកំណើនហានិភ័យឥណទានជាសារវន្ត	ឃ្នាំមើល	$15 \leq DPD \leq 30$	$30 \leq DPD \leq 89$	មិនសូវដំណើរការ
3	ទ្រព្យសកម្មមានការថយចុះតម្លៃឥណទាន	ក្រោមស្តង់ដារ	$31 \leq DPD \leq 60$	$90 \leq DPD \leq 179$	មិនដំណើរការ
		សង្ស័យ	$61 \leq DPD \leq 90$	$180 \leq DPD \leq 359$	
		បាត់បង់	$DPD \geq 91$	$DPD \geq 360$	

ធនាគារប្រើប្រាស់ចំនួនថ្ងៃហួសកាលកំណត់សង (DPD) និងចំណាត់ថ្នាក់របស់ធនាគារជាតិនៃកម្ពុជា សម្រាប់លក្ខណៈវិនិច្ឆ័យកំណត់ដំណាក់កាល។ ធនាគារក៏បានបញ្ចូលផងដែរនូវការដាក់ពិន្ទុឥណទាន ឬសមាសធាតុនាពេលអនាគត នៅពេលដែលព័ត៌មាននោះមានភាពច្បាស់លាស់ សម្រាប់ដាក់បញ្ចូល។ នៅពេលអនុវត្តប្រព័ន្ធដាក់ពិន្ទុឥណទាន ប្រសិនបើកម្រិតហានិភ័យធ្លាក់ចុះពីរចំណុច ឬច្រើនជាងនេះ ធៀបនឹងកម្រិតហានិភ័យឥណទាននាពេលដំបូង នោះគណនីនោះ ត្រូវបានចាត់ថ្នាក់ក្រោមដំណាក់កាលទី2។

**ការបញ្ចូលនូវព័ត៌មាននាពេលអនាគត**

ធនាគារបានបញ្ចូលនូវព័ត៌មាននាពេលអនាគត ទៅក្នុងការវាយតម្លៃថា ហានិភ័យឥណទាននៃឧបករណ៍មានកំណើនជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង និងការវាស់វែង ECL របស់ខ្លួន។

ព័ត៌មានពីប្រភពខាងក្រៅដែលត្រូវបានពិចារណា រួមមានទិន្នន័យផ្នែកសេដ្ឋកិច្ច និងការព្យាករណ៍ដែលត្រូវបានចេញផ្សាយដោយអង្គការសហប្រជាជាតិ និងអាជ្ញាធរប្រឹក្សាប្រទេសដែលធនាគារធ្វើប្រតិបត្តិការអង្គការអន្តរជាតិផ្សេងៗដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ និងវិស័យឯកជនដែលបានជ្រើសរើស ក៏ដូចជាអ្នកព្យាករណ៍ដែលមានវិជ្ជាជីវៈជាដើម។

ធនាគារ បានកំណត់ និងបានចងក្រងឯកសារសំខាន់ៗនៃហានិភ័យឥណទាន និងការខាតបង់ឥណទានសម្រាប់សំណុំនីមួយៗនៃឧបករណ៍ហិរញ្ញវត្ថុ យោងទៅតាមប្រទេសនីមួយៗ និងតាមរយៈការប្រើប្រាស់ការវិភាគទិន្នន័យក្នុងគ្រាកន្លងមក បានប៉ាន់ស្មានទំនាក់ទំនងរវាងអថេរម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យឥណទាន និងការខាតបង់ឥណទាន។

**ធនាគារពាណិជ្ជ រាជធានីភ្នំពេញ ម.ក | របាយការណ៍ប្រចាំឆ្នាំ 2023**

តារាងខាងក្រោមនេះបង្ហាញពីការវិភាគហានិភ័យឥណទាន តាមដំណាក់កាល រួមជាមួយនឹងសំវិធានធនលើ ECL៖

	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2023				ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022			
	ដំណាក់ កាលទី1	ដំណាក់ កាលទី2	ដំណាក់ កាលទី3	សរុប	ដំណាក់ កាលទី1	ដំណាក់ កាលទី2	ដំណាក់ កាលទី3	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>ការវិភាគគុណភាពឥណទាន</b>								
<b>ប្រាក់បញ្ញើនៅធនាគារផ្សេងៗ</b>								
អធិបតេយ្យ	-	-	-	-	-	-	-	-
ចំណាត់ថ្នាក់វិនិយោគ	-	-	-	-	-	-	-	-
មិនមានចំណាត់ថ្នាក់វិនិយោគ	66,411	-	-	66,411	11,514	-	-	11,514
មិនមានចំណាត់ថ្នាក់	113,046,381	-	-	113,046,381	102,317,241	-	-	102,317,241
ឱនភាពនៃតម្លៃឥណទាន	-	-	-	-	-	-	-	-
<b>តម្លៃយោងដុល</b>	<b>113,112,792</b>	<b>-</b>	<b>-</b>	<b>113,112,792</b>	<b>102,328,755</b>	<b>-</b>	<b>-</b>	<b>102,328,755</b>
សំវិធានធនលើ ECL	(681,593)	-	-	(681,593)	(588,132)	-	-	(588,132)
<b>តម្លៃយោងសុទ្ធ</b>	<b>112,431,199</b>	<b>-</b>	<b>-</b>	<b>112,431,199</b>	<b>101,740,623</b>	<b>-</b>	<b>-</b>	<b>101,740,623</b>
សមមូលជាលានរៀល (កំណត់សម្គាល់ 3.3)	<b>459,281</b>	<b>-</b>	<b>-</b>	<b>459,281</b>	<b>418,866</b>	<b>-</b>	<b>-</b>	<b>418,866</b>
<b>ឥណទានអតិថិជន៖</b>								
ស្តង់ដារ	25,004,408	-	-	25,004,408	21,643,962	-	-	21,643,962
ឃ្នាំមើល	-	-	3,006,185	3,006,185	-	-	-	-
ក្រោមស្តង់ដារ	-	-	-	-	-	-	-	-
សង្ស័យ	-	-	-	-	-	-	-	-
បាត់បង់	-	-	-	-	-	-	-	-
<b>តម្លៃយោងដុល</b>	<b>25,004,408</b>	<b>-</b>	<b>3,006,185</b>	<b>28,010,593</b>	<b>21,643,962</b>	<b>-</b>	<b>-</b>	<b>21,643,962</b>
សំវិធានធនលើ ECL	(63,322)	-	(151,286)	(214,608)	(51,396)	-	-	(51,396)
<b>តម្លៃយោងសុទ្ធ</b>	<b>24,941,086</b>	<b>-</b>	<b>2,854,899</b>	<b>27,795,985</b>	<b>21,592,566</b>	<b>-</b>	<b>-</b>	<b>21,592,566</b>
សមមូលជាលានរៀល (កំណត់សម្គាល់ 3.3)	<b>101,884</b>	<b>-</b>	<b>11,662</b>	<b>113,547</b>	<b>88,897</b>	<b>-</b>	<b>-</b>	<b>88,897</b>
<b>មូលបត្រវិនិយោគ៖</b>								
អធិបតេយ្យ	-	-	-	-	-	-	-	-
ចំណាត់ថ្នាក់វិនិយោគ	-	-	-	-	-	-	-	-
មិនមានចំណាត់ថ្នាក់វិនិយោគ	-	-	-	-	-	-	-	-
មិនមានចំណាត់ថ្នាក់	10,524,384	-	-	10,524,384	10,524,384	-	-	10,524,384
ឱនភាពនៃតម្លៃឥណទាន	-	-	-	-	-	-	-	-
<b>តម្លៃយោងដុល</b>	<b>10,524,384</b>	<b>-</b>	<b>-</b>	<b>10,524,384</b>	<b>10,524,384</b>	<b>-</b>	<b>-</b>	<b>10,524,384</b>
សំវិធានធនលើ ECL	(131,134)	-	-	(131,134)	(128,503)	-	-	(128,503)
<b>តម្លៃយោងសុទ្ធ</b>	<b>10,393,250</b>	<b>-</b>	<b>-</b>	<b>10,393,250</b>	<b>10,395,881</b>	<b>-</b>	<b>-</b>	<b>10,395,881</b>
សមមូលជាលានរៀល (កំណត់សម្គាល់ 3.3)	<b>42,456</b>	<b>-</b>	<b>-</b>	<b>42,456</b>	<b>42,800</b>	<b>-</b>	<b>-</b>	<b>42,800</b>



ការវិភាគគុណភាពឥណទាន	ថ្ងៃទី31 ខែធ្នូ ឆ្នាំ2023				ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022			
	ដំណាក់ កាលទី1	ដំណាក់ កាលទី2	ដំណាក់ កាលទី3	សរុប	ដំណាក់ កាលទី1	ដំណាក់ កាលទី2	ដំណាក់ កាលទី3	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>ខ្ទង់ក្រៅសារពន្ធសុទ្ធការ៖</b>								
ស្តង់ដារ	3,976,285	-	-	3,976,285	500,000	-	-	500,000
ឃ្នាំមើល	-	-	-	-	-	-	-	-
ក្រោមស្តង់ដារ	-	-	-	-	-	-	-	-
សង្ស័យ	-	-	-	-	-	-	-	-
បាត់បង់	-	-	-	-	-	-	-	-
<b>តម្លៃយោងដុល</b>	<b>3,976,285</b>	<b>-</b>	<b>-</b>	<b>3,976,285</b>	<b>500,000</b>	<b>-</b>	<b>-</b>	<b>500,000</b>
សំវិធានធនលើ ECL	(4,970)	-	-	(4,970)	(588)	-	-	(588)
<b>តម្លៃយោងសុទ្ធ</b>	<b>3,971,315</b>	<b>-</b>	<b>-</b>	<b>3,971,315</b>	<b>499,412</b>	<b>-</b>	<b>-</b>	<b>499,412</b>
សមមូលជាលានរៀល (កំណត់សម្គាល់ 3.3)	<b>16,223</b>	<b>-</b>	<b>-</b>	<b>16,223</b>	<b>2,056</b>	<b>-</b>	<b>-</b>	<b>2,056</b>

(គ) ចំនួនទឹកប្រាក់ដែលកើតពី ECL

តារាងខាងក្រោម បង្ហាញពីការផ្ទៀងផ្ទាត់ពីសមតុល្យដើមគ្រានៅសមតុល្យចុងគ្រាលើសំវិធានធនលើ ECL នៃ៖

ការវិភាគបម្រែបម្រួល ECL	2023				2022			
	ដំណាក់ កាលទី1	ដំណាក់ កាលទី2	ដំណាក់ កាលទី3	សរុប	ដំណាក់ កាលទី1	ដំណាក់ កាលទី2	ដំណាក់ កាលទី3	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>ប្រាក់បញ្ញើនៅធនាគារផ្សេងៗ៖</b>								
ថ្ងៃទី1 ខែមករា	588,132	-	-	588,132	471,604	-	-	471,604
ការឈប់ទទួលស្គាល់ក្នុងឆ្នាំ	(583,709)	-	-	(583,709)	(455,445)	-	-	(455,445)
ការវាស់វែងឡើងវិញលើសំវិធានធន សម្រាប់ការខាតបង់	1,320	-	-	1,320	(11,741)	-	-	(11,741)
ទ្រព្យសកម្មហិរញ្ញវត្ថុដែល ត្រូវបានបង្កើតឡើង	675,850	-	-	675,850	583,714	-	-	583,714
<b>ថ្ងៃទី31 ខែធ្នូ</b>	<b>681,593</b>	<b>-</b>	<b>-</b>	<b>681,593</b>	<b>588,132</b>	<b>-</b>	<b>-</b>	<b>588,132</b>
សមមូលជាលានរៀល (កំណត់សម្គាល់ 3.3)	<b>2,784</b>	<b>-</b>	<b>-</b>	<b>2,784</b>	<b>2,421</b>	<b>-</b>	<b>-</b>	<b>2,421</b>
<b>ឥណទានអតិថិជន៖</b>								
ថ្ងៃទី1 ខែមករា	51,396	-	-	51,396	5,477	-	-	5,477
ការឈប់ទទួលស្គាល់ក្នុងឆ្នាំ	(20,337)	-	-	(20,337)	-	-	-	-
ការផ្ទេររវាងដំណាក់កាល	(5,882)	-	5,882	-	-	-	-	-
ការវាស់វែងឡើងវិញលើសំវិធានធន សម្រាប់ការខាតបង់	(268)	-	145,404	145,136	11,456	-	-	11,456
ទ្រព្យសកម្មហិរញ្ញវត្ថុដែល ត្រូវបានបង្កើតឡើង	38,413	-	-	38,413	34,463	-	-	34,463
<b>ថ្ងៃទី31 ខែធ្នូ</b>	<b>63,322</b>	<b>-</b>	<b>151,286</b>	<b>214,608</b>	<b>51,396</b>	<b>-</b>	<b>-</b>	<b>51,396</b>
សមមូលជាលានរៀល (កំណត់សម្គាល់ 3.3)	<b>259</b>	<b>-</b>	<b>618</b>	<b>877</b>	<b>212</b>	<b>-</b>	<b>-</b>	<b>212</b>

ការវិភាគបម្រែបម្រួល ECL	2023				2022			
	ដំណាក់កាលទី1	ដំណាក់កាលទី2	ដំណាក់កាលទី3	សរុប	ដំណាក់កាលទី1	ដំណាក់កាលទី2	ដំណាក់កាលទី3	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>មូលបត្រវិនិយោគ៖</b>								
ថ្ងៃទី1 ខែមករា	128,503	-	-	128,503	-	-	-	-
ការវាស់វែងឡើងវិញលើសវិធានធនសម្រាប់ការខាតបង់	2,631	-	-	2,631	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង	-	-	-	-	128,503	-	-	128,503
<b>ថ្ងៃទី31 ខែធ្នូ</b>	<b>131,134</b>	<b>-</b>	<b>-</b>	<b>131,134</b>	<b>128,503</b>	<b>-</b>	<b>-</b>	<b>128,503</b>
សមមូលជាលានរៀល (កំណត់សម្គាល់ 3.3)	536	-	-	536	529	-	-	529
<b>ខ្ទង់ក្រៅតារាងតុល្យការ៖</b>								
ថ្ងៃទី1 ខែមករា	588	-	-	588	1,056	-	-	1,056
ការវាស់វែងឡើងវិញលើសវិធានធនសម្រាប់ការខាតបង់	(588)	-	-	(588)	(468)	-	-	(468)
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង	4,970	-	-	4,970	-	-	-	-
<b>ថ្ងៃទី31 ខែធ្នូ</b>	<b>4,970</b>	<b>-</b>	<b>-</b>	<b>4,970</b>	<b>588</b>	<b>-</b>	<b>-</b>	<b>588</b>
សមមូលជាលានរៀល (កំណត់សម្គាល់ 3.3)	20	-	-	20	2	-	-	2

31.2. ហានិភ័យទីផ្សារ

ធនាគារប្រឈមមុខនឹងហានិភ័យទីផ្សារ ជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់ នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុដោយសារការផ្លាស់ប្តូរតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងដោយស្ថានភាព បើកចំហនៃអត្រាការប្រាក់រូបិយប័ណ្ណ និងផលិតផលមូលធនដែលទាំងអស់នេះប្រឈមមុខនឹងបម្រែបម្រួលទីផ្សារជាក់លាក់និងទូទៅ ព្រមទាំងបម្រែបម្រួលអត្រាទីផ្សារ ឬតម្លៃទីផ្សារ ដូចជាអត្រាការប្រាក់ គម្លាតឥណទាន អត្រាប្តូររូបិយប័ណ្ណ និងតម្លៃមូលធនជាដើម។

ធនាគារមិនប្រើឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណ និងការផ្តោះប្តូរអត្រាការប្រាក់ ដើម្បីគ្រប់គ្រង ហានិភ័យរបស់ខ្លួននោះទេ។

(ក) ហានិភ័យតម្លៃ

ធនាគារមិនប្រឈមមុខនឹងហានិភ័យតម្លៃមូលបត្រទេ ដោយសារធនាគារមិនមានការវិនិយោគ ឬរក្សាទុកការវិនិយោគ ដែលត្រូវបានចាត់ថ្នាក់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុតាមតម្លៃសមស្របទេ។

(ខ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាការខាតបង់ប្រាក់ចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរសមាសភាពនៃទ្រព្យសកម្ម និងបំណុល។ ហានិភ័យអត្រាការប្រាក់ ត្រូវបានគ្រប់គ្រងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់ លើផលចំណេញពីការបណ្តាក់ទុន ការកំណត់តម្លៃទីផ្សារតម្លៃដើមនៃមូលនិធិ។ សក្តានុពលនៃការធ្លាក់ចុះនៃចំណូលការប្រាក់សុទ្ធ បណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលខុសប្រក្រតីត្រូវបានត្រួតពិនិត្យដោយរៀបរយនឹងកម្រិតហានិភ័យដែលអាចទទួលយកបាន។

**ធនាគារពាណិជ្ជ រលស់ហ្វា ម.ក | របាយការណ៍ប្រចាំឆ្នាំ 2023**

តារាងខាងក្រោមនេះ សង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ នៅក្នុងតារាងបានចង្អុលបង្ហាញពីរយៈពេល ដែលឧបករណ៍ហិរញ្ញវត្ថុដោយបានកំណត់តម្លៃឡើងវិញ ឬដល់កាលកំណត់សង ដោយផ្អែកលើមូលដ្ឋានមួយណា ដែលកើតឡើងមុន។ ឧបករណ៍ហិរញ្ញវត្ថុទាំងនេះនឹងដល់កាលសាន្តក្នុងរយៈពេលខ្លី និងមានអត្រាការប្រាក់ថេរ ដូច្នេះវាមានហានិភ័យអត្រាការប្រាក់ទាប។

	ក្នុង 1ខែ	>1 ទៅ 3ខែ	>3 ទៅ 6ខែ	>6 ទៅ 12ខែ	>1 ទៅ 5ឆ្នាំ	លើសពី 5ឆ្នាំ	គ្មានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2023</b>								
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	-	4,141,288	4,141,288
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	-	-	-	-	-	-	28,954,354	28,954,354
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	8,628,607	19,842,078	26,516,009	57,351,061	-	-	93,444	112,431,199
ប្រាក់តម្កល់តាមច្បាប់នៅធនាគារជាតិនៃកម្ពុជា	-	-	-	-	-	10,000,000	8,400,734	18,400,734
ឥណទានអតិថិជន	231,382	233,134	412,297	1,304,488	13,071,099	12,543,585	-	27,795,985
មូលបត្រវិនិយោគ	517,850	-	-	-	9,875,400	-	-	10,393,250
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	31,400	31,400
	<b>9,377,839</b>	<b>20,075,212</b>	<b>26,928,306</b>	<b>58,655,549</b>	<b>22,946,499</b>	<b>22,543,585</b>	<b>41,621,220</b>	<b>202,148,210</b>
<b>បំណុលហិរញ្ញវត្ថុ</b>								
ប្រាក់បញ្ញើពីអតិថិជន	95,847,936	223,123	-	233,005	-	-	397,628	96,701,692
បំណុលផ្សេងៗ	-	-	-	-	-	-	274,885	274,885
បំណុលភតិសន្យា	26,264	53,057	80,920	166,763	262,954	-	-	589,958
សំវិធានធនសម្រាប់ខ្ទង់ក្រៅតារាងតុល្យការ	4,970	-	-	-	-	-	-	4,970
	<b>95,879,170</b>	<b>276,180</b>	<b>80,920</b>	<b>399,768</b>	<b>262,954</b>	<b>-</b>	<b>672,513</b>	<b>97,571,505</b>
<b>តំលាតកាលសាន្តនៃការប្រាក់ជាដុល្លារអាមេរិក</b>	<b>(86,501,331)</b>	<b>19,799,032</b>	<b>26,847,386</b>	<b>58,255,781</b>	<b>22,683,545</b>	<b>22,543,585</b>	<b>40,948,707</b>	<b>104,576,705</b>
<b>សមមូលជាលានរៀល (កំណត់សម្គាល់ 3.3)</b>	<b>(353,358)</b>	<b>80,879</b>	<b>109,672</b>	<b>237,975</b>	<b>92,662</b>	<b>92,091</b>	<b>167,274</b>	<b>427,195</b>

**ធនាគារពាណិជ្ជ រលស់ហ្វា ម.ក | របាយការណ៍ប្រចាំឆ្នាំ 2023**

	ក្នុង 1ខែ	>1 ទៅ 3ខែ	>3 ទៅ 6ខែ	>6 ទៅ 12ខែ	>1 ទៅ 5ឆ្នាំ	លើសពី 5ឆ្នាំ	គ្មានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022</b>								
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	-	1,007,938	1,007,938
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	-	-	-	-	-	-	7,204,887	7,204,887
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	2,432,403	12,388,383	41,044,824	41,067,881	-	-	4,807,132	101,740,623
ប្រាក់តម្កល់តាមច្បាប់នៅ ធនាគារជាតិនៃកម្ពុជា	-	-	-	-	-	10,000,000	4,199,174	14,199,174
ឥណទានអតិថិជន	270,019	465,826	777,867	1,677,222	8,608,897	9,792,735	-	21,592,566
មូលបត្រវិនិយោគ	517,981	-	-	-	9,877,900	-	-	10,395,881
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	31,400	31,400
	<b>3,220,403</b>	<b>12,854,209</b>	<b>41,822,691</b>	<b>42,745,103</b>	<b>18,486,797</b>	<b>19,792,735</b>	<b>17,250,531</b>	<b>156,172,469</b>
<b>បំណុលហិរញ្ញវត្ថុ</b>								
ប្រាក់បញ្ញើពីអតិថិជន	54,795,800	-	-	120,000	-	-	420,368	55,336,168
បំណុលផ្សេងៗ	-	-	-	-	-	-	143,797	143,797
បំណុលភតិសន្យា	24,251	48,989	74,715	153,976	589,958	-	-	891,889
សំវិធានធនសម្រាប់ខ្ទង់ ក្រៅតារាងតុល្យការ	588	-	-	-	-	-	-	588
	<b>54,820,639</b>	<b>48,989</b>	<b>74,715</b>	<b>273,976</b>	<b>589,958</b>	<b>-</b>	<b>564,165</b>	<b>56,372,442</b>
<b>គំណត់កាលសនៃការប្រាក់ ជាដុល្លារអាមេរិក</b>	<b>(51,600,236)</b>	<b>12,805,220</b>	<b>41,747,976</b>	<b>42,471,127</b>	<b>17,896,839</b>	<b>19,792,735</b>	<b>16,686,366</b>	<b>99,800,027</b>
<b>សមមូលជាលានរៀល (កំណត់សម្គាល់ 3.3)</b>	<b>(212,438)</b>	<b>52,719</b>	<b>171,876</b>	<b>174,854</b>	<b>73,681</b>	<b>81,487</b>	<b>68,698</b>	<b>410,877</b>

ធនាគារ ពុំមានឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរទេ។ ដូចនេះ ពុំមានការវិភាគរំញោចដែលត្រូវបង្ហាញនោះឡើយ។

**(គ) ហានិភ័យរូបិយប័ណ្ណបរទេស**

ហានិភ័យរូបិយប័ណ្ណបរទេស គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួល បណ្តាលមកពីការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។ គោលការណ៍របស់ធនាគារគឺរក្សាហានិភ័យការប្តូររូបិយប័ណ្ណ ឲ្យស្ថិតក្នុងកម្រិតដែលអាចទទួលយកបាន និងស្ថិតក្រោមគោលការណ៍ណែនាំដែលមានស្រាប់។ តារាងខាងក្រោមនេះសង្ខេបអំពីហានិភ័យការប្តូររូបិយប័ណ្ណរបស់ធនាគារ។ ក្នុងតារាងខាងក្រោមនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារតាមតម្លៃយោងរបស់វា ដោយវិភាគតាមរូបិយប័ណ្ណ និងមានតម្លៃសមមូលនឹងប្រាក់ដុល្លារអាមេរិក។

	សមមូលជាដុល្លារអាមេរិក ថ្ងៃទី31 ខែធ្នូ ឆ្នាំ2023			សមមូលជាដុល្លារអាមេរិក ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022		
	ប្រាក់ដុល្លារអាមេរិក	ប្រាក់រៀល	សរុប	ប្រាក់ដុល្លារអាមេរិក	ប្រាក់រៀល	សរុប
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>						
សាច់ប្រាក់ក្នុងដៃ	3,899,716	241,572	4,141,288	800,160	207,778	1,007,938
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	27,548,577	1,405,777	28,954,354	6,767,520	437,367	7,204,887
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	109,098,486	3,332,713	112,431,199	99,095,735	2,644,888	101,740,623
ប្រាក់តម្កល់តាមច្បាប់នៅធនាគារជាតិនៃកម្ពុជា	18,200,000	200,734	18,400,734	14,000,000	199,174	14,199,174
ឥណទានអតិថិជន	24,270,830	3,525,155	27,795,985	18,065,631	3,526,935	21,592,566
មូលបត្រវិនិយោគ	10,393,250	-	10,393,250	10,395,881	-	10,395,881
ទ្រព្យសកម្មផ្សេងៗ	31,400	-	31,400	31,400	-	31,400
	<b>193,442,259</b>	<b>8,705,951</b>	<b>202,148,210</b>	<b>149,156,327</b>	<b>7,016,142</b>	<b>156,172,469</b>
<b>បំណុលហិរញ្ញវត្ថុ</b>						
ប្រាក់បញ្ញើអតិថិជន	96,677,136	24,556	96,701,692	55,188,534	147,634	55,336,168
បំណុលផ្សេងៗ	274,885	-	274,885	143,797	-	143,797
បំណុលភតិសន្យា	589,958	-	589,958	891,889	-	891,889
សំវិធានធនសម្រាប់ខ្ទង់ក្រៅតារាងតុល្យការ	4,970	-	4,970	588	-	588
	<b>97,546,949</b>	<b>24,556</b>	<b>97,571,505</b>	<b>56,224,808</b>	<b>147,634</b>	<b>56,372,442</b>
<b>តំលៃរូបិយប័ណ្ណជាដុល្លារអាមេរិក</b>	<b>95,895,310</b>	<b>8,681,395</b>	<b>104,576,705</b>	<b>92,931,519</b>	<b>6,868,508</b>	<b>99,800,027</b>
<b>សមមូលជាលានរៀល (កំណត់សម្គាល់ 3.3)</b>	<b>391,732</b>	<b>35,463</b>	<b>427,195</b>	<b>382,598</b>	<b>28,279</b>	<b>410,877</b>

**ការវិភាគរំព្រាច**

តារាងខាងក្រោម បង្ហាញពីរូបិយប័ណ្ណ ដែលធនាគារអាចប្រឈមនឹងហានិភ័យជាសារវន្តនៅចុងការិយបរិច្ឆេទរាយការណ៍ ទៅលើតំលៃរូបិយប័ណ្ណ។ ការវិភាគនេះ គឺជាការគណនាផលប៉ះពាល់ ដែលបណ្តាលមកពីបម្រែបម្រួលអត្រាប្តូរប្រាក់ទៅលើរបាយការណ៍ចំណេញ ឬខាត ឬ ធាតុមូលធនផ្សេងៗ។ ដោយហេតុថា ធនាគារមិនមានឧបករណ៍ និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យរូបិយប័ណ្ណគិតត្រឹមការិយបរិច្ឆេទរាយការណ៍ ដូចនេះពុំមានផលប៉ះពាល់ទៅលើតម្លៃសមស្របនៃកិច្ចសន្យាប្តូររូបិយប័ណ្ណ (Swap និង Forwards Contract) ក្នុងគោលបំណងការពារលំហូរសាច់ប្រាក់។ ពោលគឺ គ្មានផលប៉ះពាល់លើធាតុមូលធនផ្សេងៗទេ។

ទឹកប្រាក់អវិជ្ជមានក្នុងតារាងខាងក្រោម បង្ហាញពីការធ្លាក់ចុះនៃប្រាក់ចំណេញរបស់ធនាគារដែលអាចនឹងកើតឡើង ចំណែកឯទឹកប្រាក់វិជ្ជមាន បង្ហាញពីការកើនឡើងប្រាក់ចំណេញវិញ។

	2023		2022	
	កើនឡើង 1%	ថយចុះ 1%	កើនឡើង 1%	ថយចុះ 1%
<b>រូបិយប័ណ្ណប្រាក់រៀល: គិតជាដុល្លារអាមេរិក</b>				
ផលប៉ះពាល់លើប្រាក់ចំណេញក្រោយគិតពន្ធ	(69,110)	70,314	(53,922)	55,537

31.3. ហានិភ័យសន្ទនីយភាព

ហានិភ័យសន្ទនីយភាព គឺជាហានិភ័យដែលធនាគារមិនមានលទ្ធភាពបំពេញកាតព្វកិច្ចសងប្រាក់ តាមកាលកំណត់ សងចំពោះបំណុលហិរញ្ញវត្ថុរបស់ខ្លួន ក៏ដូចជាមិនមានលទ្ធភាពបំពេញ មូលនិធិវិញបាននៅពេលដែលបានដកមកប្រើប្រាស់រួចហើយ។ ធនាគារមិនត្រូវបានប្រឈមមុខនឹងហានិភ័យសំខាន់ៗទាក់ទងនឹងសន្ទនីយភាពទេ ដោយសារធនាគារមិនមានបំណុលហិរញ្ញវត្ថុគួរឱ្យកត់សម្គាល់ ហើយនៅតែមានអតិថិជនសាច់ប្រាក់បានរក្សាទុកក្នុងធនាគារ។ បំណុលហិរញ្ញវត្ថុជាចម្បង គឺប្រាក់បញ្ញើពីអតិថិជនបង្ការ និងការទូទាត់ផ្សេងៗទៀតដែលមានរយៈពេលខ្លី។

ធនាគារវាយតម្លៃសមត្ថភាពរបស់ខ្លួនក្នុងការបំពេញកាតព្វកិច្ច ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពរបស់ធនាគារ។ ធនាគារបានរក្សាការគ្រប់គ្រងហានិភ័យសន្ទនីយភាព ពេលគឺសាច់ប្រាក់ និងសាច់ប្រាក់សមមូលគ្រប់គ្រាន់ ដើម្បីបំពេញតាមតម្រូវការបម្រែបម្រួលដើមទុន និងដើម្បីបំពេញតម្រូវការចំណាយដើមទុន។

តារាងខាងក្រោម ក៏បង្ហាញពីសមត្ថភាពទ្រព្យសកម្ម និងបំណុលតាមកាលវេលាសន្ទនីយភាពរបស់ពួកវា។ លំហូរសាច់ប្រាក់ដែលបានរំពឹងទុកលើទ្រព្យសកម្ម និងបំណុលនេះ អាចមានចំនួនខុសពីអ្វីដែលបានបង្ហាញក្នុងតារាង។ ឧទាហរណ៍ ប្រាក់បញ្ញើពីអតិថិជនមិនត្រូវបានរំពឹងទុកថានឹងត្រូវដកក្លាមៗទាំងអស់ទេ។

តម្លៃយោង	លំហូរចូល/ (ចេញ) ដុល	ក្នុង 1ខែ	>1 ទៅ 3ខែ	>3 ទៅ 6ខែ	>6 ទៅ 12ខែ	>1 ទៅ 5ឆ្នាំ	លើសពី 5ឆ្នាំ
<b>ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023</b>							
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>							
សាច់ប្រាក់ក្នុងដៃ	4,141,288	4,141,288	4,141,288	-	-	-	-
ប្រាក់បញ្ញើនៅធនាគារជាតិ នៃកម្ពុជា	28,954,354	28,954,354	28,954,354	-	-	-	-
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	112,431,199	117,481,475	8,734,258	20,127,967	27,404,000	61,215,250	-
ឥណទានអតិថិជន	27,795,985	39,153,198	320,570	605,340	965,856	2,413,586	19,372,869
មូលបត្រវិនិយោគ	10,393,250	11,100,000	550,000	-	-	-	10,550,000
ទ្រព្យសកម្មផ្សេងៗ	31,400	31,400	-	-	-	-	31,400
<b>183,747,476</b>	<b>200,861,715</b>	<b>42,700,470</b>	<b>20,733,307</b>	<b>28,369,856</b>	<b>63,628,836</b>	<b>29,954,269</b>	<b>15,474,977</b>
<b>បំណុលហិរញ្ញវត្ថុ</b>							
ប្រាក់បញ្ញើពីអតិថិជន	(96,701,692)	(96,712,603)	(96,245,565)	(225,489)	-	(241,549)	-
បំណុលផ្សេងៗ	(274,885)	(274,885)	(274,885)	-	-	-	-
បំណុលភតិសន្យា	(589,958)	(630,000)	(30,000)	(60,000)	(90,000)	(180,000)	(270,000)
<b>(97,566,535)</b>	<b>(97,617,488)</b>	<b>(96,550,450)</b>	<b>(285,489)</b>	<b>(90,000)</b>	<b>(421,549)</b>	<b>(270,000)</b>	<b>-</b>
<b>តំលាតសន្ទនីយភាព</b>							
<b>ជាដុល្លារអាមេរិក</b>	<b>86,180,941</b>	<b>103,244,227</b>	<b>(53,849,980)</b>	<b>20,447,818</b>	<b>28,279,856</b>	<b>63,207,287</b>	<b>29,684,269</b>
<b>សមមូលជាលានរៀល</b> (កំណត់សម្គាល់ 3.3)	<b>352,049</b>	<b>421,752</b>	<b>(219,977)</b>	<b>83,529</b>	<b>115,523</b>	<b>258,202</b>	<b>121,260</b>

តម្លៃយោង	លំហូរចូល/ (ចេញ) ដុល	ក្នុង 1ខែ	>1 ទៅ 3ខែ	>3 ទៅ 6ខែ	>6 ទៅ 12ខែ	>1 ទៅ 5ឆ្នាំ	លើសពី 5ឆ្នាំ	
								ដុល្លារអាមេរិក
<b>ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022</b>								
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>								
សាច់ប្រាក់ក្នុងដៃ	1,007,938	1,007,938	1,007,938	-	-	-	-	
ប្រាក់បញ្ញើនៅធនាគារជាតិ នៃកម្ពុជា	7,204,887	7,204,887	7,204,887	-	-	-	-	
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	101,740,623	105,621,914	7,247,402	12,508,000	42,051,740	43,814,773	-	
ឥណទានអតិថិជន	21,592,566	29,420,687	357,300	745,754	1,185,423	2,442,714	12,862,713	
មូលបត្រវិនិយោគ	10,395,881	11,650,000	550,000	-	-	-	11,100,000	
ទ្រព្យសកម្មផ្សេងៗ	31,400	31,400	31,400	-	-	-	-	
<b>141,973,295</b>	<b>154,936,826</b>	<b>16,398,927</b>	<b>13,253,754</b>	<b>43,237,163</b>	<b>46,257,487</b>	<b>23,962,713</b>	<b>11,826,783</b>	
<b>បំណុលហិរញ្ញវត្ថុ</b>								
ប្រាក់បញ្ញើពីអតិថិជន	(55,336,168)	(55,341,568)	(55,216,168)	-	-	(125,400)	-	
បំណុលផ្សេងៗ	(143,797)	(143,797)	(143,797)	-	-	-	-	
បំណុលកតិសន្យា	(891,889)	(990,000)	(30,000)	(60,000)	(90,000)	(180,000)	(630,000)	
<b>(56,371,854)</b>	<b>(56,475,365)</b>	<b>(55,389,965)</b>	<b>(60,000)</b>	<b>(90,000)</b>	<b>(305,400)</b>	<b>(630,000)</b>	<b>-</b>	
<b>តំលៃសន្ទនីយភាព ជាដុល្លារអាមេរិក</b>	<b>85,601,441</b>	<b>98,461,461</b>	<b>(38,991,038)</b>	<b>13,193,754</b>	<b>43,147,163</b>	<b>45,952,087</b>	<b>23,332,713</b>	<b>11,826,783</b>
<b>សមមូលផលរៀល (កំណត់សម្គាល់ 3.3)</b>	<b>352,421</b>	<b>405,366</b>	<b>(160,526)</b>	<b>54,319</b>	<b>177,637</b>	<b>189,185</b>	<b>96,061</b>	<b>48,691</b>

**31.4. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ**

**(ក) ឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្រប**

ធនាគារ មិនមានឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របទេ។

**(ខ) ឧបករណ៍ហិរញ្ញវត្ថុមិនវាស់វែងតាមតម្លៃសមស្រប**

ឧបករណ៍ហិរញ្ញវត្ថុរួមមានទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងឧបករណ៍ក្រៅតារាងតុល្យការ។ តម្លៃសមស្រប គឺជាថ្លៃដែលត្រូវទទួលបានដើម្បីលក់ទ្រព្យសកម្ម ឬបានទូទាត់ ដើម្បីផ្ទេរបំណុលទៅតាមលំដាប់លំដោយនៅក្នុងប្រតិបត្តិការ រវាងអ្នកចូលរួមក្នុងទីផ្សារនៅការិយាល័យច្នៃទំនាក់ទំនងវាស់វែងក្នុងទីផ្សារគោល ឬប្រសិនបើអវត្តមានទីផ្សារគោលត្រូវយកទីផ្សារដែលមានគុណប្រយោជន៍បំផុត ដែលធនាគារក្រោយបាននៅកាលបរិច្ឆេទនោះ។ ព័ត៌មានដែលបានបង្ហាញនៅទីនេះសំដៅលើការប៉ាន់ស្មាននៃតម្លៃសមស្របនាកាលបរិច្ឆេទរាយការណ៍នៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

តម្លៃទីផ្សារដែលអាចដកស្រង់ និងអាចអង្កេតបាន ហើយអាចរកបាន ត្រូវបានប្រើសម្រាប់វាស់វែងតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ។ នៅពេលដែលតម្លៃទីផ្សារដែលបានដកស្រង់ និងអាចសង្កេតបាន មិនអាចប្រើប្រាស់បាននោះតម្លៃសមស្របត្រូវបានគេប៉ាន់ស្មានដោយផ្អែកលើវិធីសាស្ត្រ និងការសន្មតជាច្រើនទាក់ទងទៅនឹងចរិតក្នុងណៈ ហានិភ័យនៃឧបករណ៍ហិរញ្ញវត្ថុនានា អត្រាអប្បបរមា ការប៉ាន់ស្មាននៃលំហូរទឹកប្រាក់នាពេលអនាគត និងកត្តាផ្សេងៗទៀត។

ព័ត៌មាននៃតម្លៃសមស្របសម្រាប់ទ្រព្យសកម្ម និងបំណុលមិនមែនហិរញ្ញវត្ថុ ត្រូវបានដកចេញពីព្រោះវាមិនស្ថិតក្នុងវិសាលភាពនៃ CIFRS 7៖ ការលាតត្រដាងព័ត៌មានឧបករណ៍ហិរញ្ញវត្ថុ ដែលទាមទារឲ្យមានការបង្ហាញព័ត៌មាននៃតម្លៃសមស្រប។ នេះរួមបញ្ចូលទាំងការវិនិយោគនៅក្នុងធនាគារបុត្រសម្ព័ន្ធ និងការវិនិយោគទ្រព្យ និងបរិក្ខារ។

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានដូចជាសាច់ប្រាក់ និងមូលនិធិរយៈពេលខ្លី សមតុល្យនៅធនាគារជាតិនៃកម្ពុជា សមតុល្យនៅធនាគារផ្សេងៗ ប្រាក់បញ្ញើពីធនាគារនានា និងអតិថិជន ប្រាក់បញ្ញើពីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ទ្រព្យសកម្មផ្សេងៗ បំណុលផ្សេងៗ និងប្រាក់កម្ចីរយៈពេលខ្លី គឺមិនមានលក្ខណៈរំព្យាបជាសារវន្ត ចំពោះការផ្លាស់ប្តូរអត្រាប្រាក់ចំណេញក្នុងទីផ្សារ ដោយសារតែឧបករណ៍ហិរញ្ញវត្ថុទាំងនេះមានរយៈពេលកំណត់ជាក់លាក់។ តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុទាំងនេះ នៅកាលបរិច្ឆេទរាយការណ៍មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា។

គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានតម្លៃប្រហាក់ប្រហែល នឹងតម្លៃយោងរបស់វា។

ការប៉ាន់ស្មានតម្លៃសមស្របផ្អែកទៅតាមវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

**ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា និងធនាគារផ្សេងៗ**

តម្លៃយោងនៃប្រាក់បញ្ញើ នៅធនាគារជាតិនៃកម្ពុជា និងធនាគារផ្សេងៗ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះភាគច្រើនគឺជាគណនីចរន្ត គណនីសន្សំ និងប្រាក់បញ្ញើរយៈពេលខ្លី។

**ឥណទានអតិថិជន**

ចំពោះឥណទានដែលមានអត្រាថេរ ដែលមានកាលកំណត់នៅសល់ តិចជាង 1ឆ្នាំ ជាទូទៅតម្លៃយោងរបស់វា គឺជាតម្លៃសមស្របប៉ាន់ស្មានរបស់វា។

ចំពោះឥណទានដែលមានអត្រាថេរ និងមានកាលកំណត់នៅសល់ 1ឆ្នាំ ឬលើសពី 1ឆ្នាំតម្លៃសមស្របត្រូវបានប៉ាន់ស្មាន ដោយធ្វើអប្បបរមា លំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត និងប្រើអត្រាការប្រាក់របស់ឥណទាននាពេលបច្ចុប្បន្ន ដោយសារអត្រាការប្រាក់តាមទីផ្សាររបស់ឥណទានមានហានិភ័យឥណទាន និងកាលកំណត់ប្រហាក់ប្រហែលគ្នា ហើយត្រូវបានវាយតម្លៃថា មានភាពខុសគ្នាតិចតួច ជាមួយនឹងអត្រាការប្រាក់ របស់ឥណទានតាមកិច្ចសន្យា។

ជាលទ្ធផល តម្លៃសមស្របនៃឥណទានអតិថិជនរយៈពេលវែង អាចមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វានាកាលបរិច្ឆេទរាយការណ៍។

**ប្រាក់បញ្ញើរបស់ធនាគារ និងប្រាក់បញ្ញើរបស់អតិថិជន មិនមែនធនាគារ**

តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារ និងប្រាក់បញ្ញើរបស់អតិថិជន មិនមែនធនាគារ ដែលមានកាលកំណត់តិចជាង 1ឆ្នាំមានតម្លៃប្រហាក់ ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារឧបករណ៍ទាំងនេះមានរយៈពេល ខ្លី។ តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារ និងប្រាក់បញ្ញើរបស់អតិថិជន មិនមែនធនាគារ ដែលមានកាលកំណត់1ឆ្នាំ ឬច្រើនជាង ត្រូវបានគេរំពឹងថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វាដោយសារធនាគារបានផ្តល់អត្រាការប្រាក់ ប្រហាក់ប្រហែលគ្នាជាមួយនឹងឧបករណ៍ដែលមានកាលកំណត់ និងលក្ខខណ្ឌឥណទានស្រដៀងគ្នាដែរ។

តម្លៃសមស្រប ប៉ាន់ស្មានដែលមិនមានបញ្ជាក់កាលកំណត់ ដែលរួមបញ្ចូល នូវប្រាក់បញ្ញើមិនមានការប្រាក់ ប្រាក់បញ្ញើត្រូវសងតាមតម្រូវការ គឺជាចំនួនទឹកប្រាក់ត្រូវសងនាកាលបរិច្ឆេទរាយការណ៍។

**ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុផ្សេងៗ**

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសារវន្តទៅតាមអត្រាទីផ្សារទេ។



### 32. ការគ្រប់គ្រងដើមទុន

#### 32.1. បទប្បញ្ញត្តិដើមទុន

គោលដៅរបស់ធនាគារ ក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាងពាក្យ “ដើមទុន” ដែលបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ការគ្រប់គ្រងដើមទុន មានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយ ធនាគារជាតិនៃកម្ពុជា
- ការពារលទ្ធភាពបន្តនិរន្តរភាពរបស់ធនាគារ ដើម្បីឱ្យធនាគារអាចបន្តផ្តល់ប្រយោជន៍ដល់ភាគទុនិក និង អត្ថប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម។

ធនាគារជាតិនៃកម្ពុជា តម្រូវឱ្យធនាគារពាណិជ្ជ ដែលមានអាជ្ញាបណ្ណទាំងអស់ ត្រូវបំពេញនូវតម្រូវការដើមទុនអប្បបរមា និងអនុលោមតាមតម្រូវការសាធារណៈសាច់ប្រាក់សន្ទនីយភាព និងតម្រូវការផ្សេងទៀត។

ថ្ងៃទី22 ខែកុម្ភៈ ឆ្នាំ2018 ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសស្តីពីការកំណត់ទ្រនាប់ដើមទុនរបស់ធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុ។ យោងតាមមាត្រា 22 នៃប្រកាសនេះ គ្រឹះស្ថានត្រូវអនុវត្តតាមបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងទ្រនាប់ដើមទុន យ៉ាងតិចឱ្យបាន 50% នៃទ្រនាប់ដើមទុនដែលត្រូវបន្ថែមឱ្យបានមុនថ្ងៃទី1 ខែមករា ឆ្នាំ2019 និងអនុវត្តឱ្យបានពេញលេញត្រឹមថ្ងៃទី1 ខែមករា ឆ្នាំ2020។

នៅថ្ងៃទី7 ខែមីនា ឆ្នាំ2018 ធនាគារជាតិនៃកម្ពុជា បានចេញសារាចរណែនាំស្តីពីការអនុវត្តប្រកាស ស្តីពីការ កំណត់ទ្រនាប់ដើមទុនរបស់ធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុ ដែលកំណត់ដោយទ្រនាប់ដើមទុនខោនធើស៊ីឃ្លីខល (countercyclical capital buffer) ទ្រទ្រង់ក្នុងកម្រិត 0% រហូតដល់មានសេចក្តីប្រកាសជាថ្មី។

នាពេលបន្ទាប់ នៅថ្ងៃទី9 ខែមករា ឆ្នាំ2023 ធនាគារជាតិនៃកម្ពុជា បានចេញសារាចរណែនាំស្តីពីការអនុវត្តប្រកាសស្តីពីការកំណត់ទ្រនាប់ដើមទុនរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលកំណត់ដោយទ្រនាប់ដើមទុនខោនធើស៊ីឃ្លីខល (countercyclical capital buffer) ទ្រទ្រង់ក្នុងកម្រិត 1.25% ឱ្យបាននៅមុនថ្ងៃទី30 ខែមិថុនា ឆ្នាំ2023 និង 2.5% បាននៅមុនថ្ងៃទី31 ខែធ្នូ ឆ្នាំ2023។ សម្រាប់ទ្រនាប់ដើមទុនខោនធើស៊ីឃ្លីខល គ្រឹះស្ថានត្រូវរក្សាក្នុងកម្រិត 0% ដដែល។

នៅថ្ងៃទី23 ខែវិច្ឆិកា ឆ្នាំ2023 ធនាគារជាតិនៃកម្ពុជា បានចេញលិខិតលេខ ធ7-023-2621 អនុញ្ញាតឱ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ បន្តអនុវត្តអនុបាតទ្រនាប់ដើមទុនខោនធើស៊ីឃ្លីខលត្រឹមកម្រិត 1.25% រហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024។

តារាងខាងក្រោម សង្ខេបពីដើមទុនតាមបទប្បញ្ញត្តិ:

	ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៣	ឆ្នាំ២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>ដើមទុនថ្នាក់ទី 1</b>		
ដើមទុន	100,000,000	100,000,000
បូក៖ ប្រាក់ចំណេញសុទ្ធដែលត្រូវបានធ្វើសវនកម្មរួចហើយ សម្រាប់ឆ្នាំហិរញ្ញវត្ថុចុងក្រោយ	4,724,498	1,750,730
បូក៖ ប្រាក់ចំណេញរក្សាទុក/(ដក៖ ការខាតបង់)	1,188,343	(592,254)
ដក៖ ទ្រព្យសកម្មអរូបី	(1,258,726)	(746,363)
ដក៖ ឥណទានទៅសម្ព័ន្ធព្យាបាល	(410,282)	(269,490)
<b>សរុបដើមទុនថ្នាក់ទី 1</b>	<b>104,243,833</b>	<b>100,142,623</b>
<b>ដើមទុនថ្នាក់ទី 2</b>		
សំវិធានធនទូទៅ	1,529,421	1,352,239
<b>សរុបដើមទុនថ្នាក់ទី 2</b>	<b>1,529,421</b>	<b>1,352,239</b>
<b>សរុបដើមទុនតាមបទប្បញ្ញត្តិ</b>	<b>105,773,254</b>	<b>101,494,862</b>
<b>សមមូលជាលានរៀល (កំណត់សម្គាល់ 3.3)</b>	<b>432,084</b>	<b>417,855</b>

**32.2. ការបែងចែកដើមទុន**

ការបែងចែកដើមទុន រវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់មួយចំណែកត្រូវបានជម្រុញដោយការធ្វើឱ្យល្អប្រសើរ នៃផលចំណេញដែលទទួលបានពីដើមទុនបែងចែកនោះ។ ដើមទុន ដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាពនីមួយៗ ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់។



**ធនាគារពាណិជ្ជ អាល់ហ្វា ម.ក**  
**ALPHA COMMERCIAL BANK PLC.**  
**澳 法 商 业 银 行**

## ទំនាក់ទំនង

- ☎ +៨៥៥ ៦១ ៦៦៦ ៨១១
- 🌐 [www.alphabank.com.kh](http://www.alphabank.com.kh)
- 📍 អគារឌីហ្គេតវេយ៍ ជាន់ផ្ទាល់ដី និងទី៣៣ មហាវិថីសហព័ន្ធរុស្ស៊ីសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ

